



Bangkok Bank Public Company Limited, Cambodia Branch

Annual Report 2022

ធានាគារបាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុ 2022

Bangkok Bank Public Company Limited, Cambodia Branch

Report of Executive Management
and
Audited financial statements in accordance with
Cambodian International Financial Reporting Standards

for the year then ended 31 December 2022

Bangkok Bank Public Company Limited, Cambodia Branch

CONTENTS

	<i>Pages</i>
Report of Executive Management	1 - 4
Independent auditor's report.....	5 - 7
Statement of financial position	8
Statement of comprehensive income	9
Statement of changes in Head Office's equity	10
Statement of cash flows	11
Notes to the financial statements	12 - 62



Kingdom of Cambodia
Nation Religion King

REPORT OF EXECUTIVE MANAGEMENT

The Executive Management submits this report, together with the financial statements of Bangkok Bank Public Company Limited, Cambodia Branch ("the Branch"), for the year then ended 31 December 2022.

THE BRANCH

The Branch is a branch of Bangkok Bank Public Company Limited ("Head Office") which was incorporated in Thailand. The Branch was established in Cambodia with the Ministry of Commerce under registration no. 00011981, dated 3 November 2014. The Branch obtained a license from the National Bank of Cambodia ("the NBC") to operate as a commercial branch with effect from 12 November 2014 and officially commenced its operations on 30 December 2014. On 20 July 2021, the Branch obtained a banking license with an indefinite period from the NBC.

The principal activities of the Branch are the provision of commercial banking and related financial services in Cambodia.

The Branch's registered office is at No. 344 (1st and 2nd Floor), Mao Tse Toung Boulevard, Sangkat Toul Svay Prey I, Khan Chamkarmon, Phnom Penh, Kingdom of Cambodia.

FINANCIAL RESULTS

The Branch's financial performance for the year ended 31 December 2022 are set out in the statement of comprehensive income.

HEAD OFFICE'S CAPITAL CONTRIBUTION

There was no change in Head Office's capital contribution to the Branch during the year.

EXPECTED CREDIT LOSSES ON LOANS AND ADVANCES

Before the financial statements of the Branch were drawn up, the Executive Management took reasonable steps to ensure that action had been taken in relation to the writing off of bad loans or making of allowance for expected credit losses and satisfied themselves that all known bad loans had been written off and that adequate allowance had been made for expected credit losses on loans and advances.

At the date of this report and based on the best of knowledge, the Executive Management is not aware of any circumstances which would render the amount written off for bad loans or the amount of the allowance for expected credit losses in the financial statements of the Branch inadequate to any material extent.

A handwritten signature in blue ink, located in the bottom right corner of the page.

Bangkok Bank Public Company Limited, Cambodia Branch

REPORT OF EXECUTIVE MANAGEMENT (continued)

ASSETS

Before the financial statements of the Branch were drawn up, the Executive Management took reasonable steps to ensure that any assets which were unlikely to be realised in the ordinary course of business at their value as shown in the accounting records of the Branch, have been written down to an amount which they might be expected to realise.

At the date of this report and based on the best of knowledge, the Executive Management is not aware of any circumstances which would render the values attributed to the assets in the financial statements of the Branch misleading in any material respect.

VALUATION METHODS

At the date of this report, the Directors are not aware of any circumstances that have arisen which would render adherence to the existing method of valuation of assets and liabilities in the financial statements of the Branch misleading or inappropriate in any material respect.

CONTINGENT AND OTHER LIABILITIES

At the date of this report, there is:

- (i) No charge on the assets of the Branch which has arisen since the end of the financial year which secures the liabilities of any other person, and
- (ii) No contingent liability in respect of the Branch that has arisen since the end of the financial year other than in the ordinary course of banking business.

No contingent or other liability of the Branch has become enforceable, or is likely to become enforceable within the period of twelve months after the end of the financial year which, in the opinion of the Executive Management, will or may have a material effect on the ability of the Branch to meet its obligations as and when they become due.

CHANGE OF CIRCUMSTANCES

At the date of this report, the Executive Management is not aware of any circumstances, not otherwise dealt with in this report or the financial statements of the Branch, which would render any amount stated in the financial statements misleading in any material respect.

ITEMS OF AN UNUSUAL NATURE

The Branch's financial performance for the year was not, in the opinion of the Executive Management, materially affected by any items, transactions or events of a material and unusual nature.

There has not arisen in the interval between the end of the year and the date of this report any items, transactions or events of a material and unusual nature likely, in the opinion of the Executive Management, to substantially affect the results of the operations of the Branch for the period in which this report is made.

EVENTS AFTER THE REPORTING PERIOD

There have been no significant events occurring during the period between the end of the reporting period and the date of authorisation of these financial statements, which would require adjustments or disclosures to be made in the financial statements.

Bangkok Bank Public Company Limited, Cambodia Branch

REPORT OF EXECUTIVE MANAGEMENT (continued)

THE EXECUTIVE MANAGEMENT

The members of the Executive Management of the Branch during the year and as at the date of this report are:

Ms. Jarinee Lapwutirat	Vice President and Branch Manager (appointed on 13 September 2022)
Ms. Yiamsri Ubonpong	Assistant Vice President and Branch Manager (Transferred to Head Office on 6 April 2022)
Ms. Narisa Panumas	Assistant Vice President and Operation Manager
Ms. Pranee Siriswaspihat	Assistant Vice President and Compliance Manager
Mr. Wanchat Mangkhalodom	Assistant Marketing Manager
Mr. Sothea Dith	Treasury Manager

AUDITOR

Ernst & Young (Cambodia) Ltd. is the auditor of the Branch.

THE EXECUTIVE MANAGEMENT'S INTEREST

No management member held any interest in the equity of the Branch. No arrangement existed to which the Branch is a party with object of enabling the members to obtain an interest in the Branch or in any corporate body.

THE EXECUTIVE MANAGEMENT'S BENEFIT

For the year ended 31 December 2022, no arrangement existed, to which the Branch is a party, whose object was to enable the Executive Management of the Branch to acquire benefits by means of the acquisition of shares in or debentures of the Branch or any other corporate body.

No Executive Management of the Branch has received or become entitled to receive any benefit by reason of a contract made by the Branch or with a firm of which the management is a member, or with a company in which the management has a material financial interest other than those disclosed in the financial statements.

STATEMENT OF THE EXECUTIVE MANAGEMENT'S RESPONSIBILITY IN RESPECT OF THE FINANCIAL STATEMENTS

The Executive Management is responsible for ensuring that the financial statements give a true and fair view of the respective financial position of the Branch as at 31 December 2022, and its financial performance and its cash flows for the year then ended in accordance with Cambodian International Financial Reporting Standards ("CIFRSs"). The Executive Management oversees preparation of these financial statements by management who is required to:

- (i) Adopt appropriate accounting policies which are supported by reasonable and prudent judgments and estimates and then apply them consistently;
- (ii) Comply with the disclosure requirements and guidelines of CIFRSs or, if there have been any departures in the interest of fair presentation, these have been appropriately disclosed, explained and quantified in the financial statements;
- (iii) Maintain adequate accounting records and an effective system of internal controls;
- (iv) Prepare the financial statements on a going concern basis unless it is inappropriate to assume that the Branch will continue operations in the foreseeable future; and
- (v) Effectively control and direct the Branch in all material decisions affecting the operations and performance and ascertain that these have been properly reflected in the financial statements.

Bangkok Bank Public Company Limited, Cambodia Branch

REPORT OF EXECUTIVE MANAGEMENT (continued)

STATEMENT OF THE EXECUTIVE MANAGEMENT'S RESPONSIBILITY IN RESPECT OF THE FINANCIAL STATEMENTS (continued)

Management is responsible for ensuring that proper accounting records are kept which disclose, with reasonable accuracy at any time, the financial position of the Branch and to ensure that the accounting records comply with the applicable accounting system. It is also responsible for safeguarding the assets of the Branch and for taking reasonable steps for the prevention and detection of fraud and other irregularities.

The Executive Management confirms that the Branch have complied with the above requirements in preparing the financial statements.

APPROVAL OF THE FINANCIAL STATEMENTS

We hereby approve the accompanying financial statements which give a true and fair view of the respective financial position of the Branch as at 31 December 2022, and its financial performance and its cash flows for the year then ended in accordance with CIFRSs.

On behalf of the Executive Management:



Ms. Jarinee Lapwutirat
Vice President & Branch Manager

Phnom Penh, Kingdom of Cambodia

31 March 2023

Reference: 61339142/67050168

INDEPENDENT AUDITOR'S REPORT

To: The Head Office of Bangkok Bank Public Company Limited, Cambodia Branch

Opinion

We have audited the accompanying financial statements of Bangkok Bank Public Company Limited, Cambodia Branch ("the Branch"), which comprise the statement of financial position as at 31 December 2022, and the statement of comprehensive income, statement of changes in equity and statement of cash flows for the year then ended, and notes to the financial statements, including a summary of significant accounting policies.

In our opinion, the financial statements give a true and fair view of the financial position of the Branch as at 31 December 2022, and its financial performance and its cash flows for the year then ended in accordance with Cambodian International Financial Reporting Standards ("CIFRSs").

Basis for Opinion

We conducted our audit in accordance with Cambodian International Standards on Auditing ("CISAs"). Our responsibilities under those standards are further described in the *Auditor's Responsibilities for the Audit of the Financial Statements* section of our report. We are independent of the Branch in accordance with the Code of Ethics for Professional Accountants and Auditors issued by the Ministry of Economy and Finance of Cambodia, together with the ethical requirements that are relevant to our audit of the financial statements in Cambodia, and we have fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Other Matter

The financial statements of the Branch for the year ended 31 December 2021 were audited by another auditor who expressed an unmodified opinion on those statements on 12 April 2022.

Information Other than the Financial Statements and Auditor's Report Thereon

The other information obtained at the date of the auditor's report is the Report of Executive Management. Management is responsible for the other information.

Our opinion on the financial statements does not cover the other information and we do not express any form of assurance conclusion thereon.

In connection with our audit of the financial statements, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the financial statements, or our knowledge obtained in the audit or otherwise appears to be materially misstated. If, based on the work we have performed, we conclude that there is a material misstatement of this other information, we are required to report that fact. We have nothing to report in this regard.

Responsibilities of the Executive Management for the Financial Statements

Management is responsible for the preparation of financial statements that give a true and fair view in accordance with CIFRSs, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Responsibilities of the Executive Management for the Financial Statements (continued)

In preparing the financial statements, management is responsible for assessing the Branch's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Branch or to cease operations, or has no realistic alternative but to do so.

The executive management is responsible for overseeing the Branch's financial reporting process.

Auditor's Responsibilities for the Audit of the Financial Statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements.

As part of an audit in accordance with CISAs, we exercise professional judgment and maintain professional skepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.
- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Branch's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Branch's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditor's report to the related disclosures in the financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditor's report. However, future events or conditions may cause the Branch to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements, including the disclosures, and whether the financial statements represent the underlying transactions and events in a manner that achieves fair presentation.

Auditor's Responsibilities for the Audit of the Financial Statements (continued)

We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.



Hong Khav
Associate Partner

Ernst & Young (Cambodia) Ltd.
Certified Public Accountants
Registered Auditors

Phnom Penh, Kingdom of Cambodia

31 March 2023

Bangkok Bank Public Company Limited, Cambodia Branch

STATEMENT OF FINANCIAL POSITION as at 31 December 2022

	Notes	2022		2021	
		US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
ASSETS					
Cash and cash equivalents	5	30,759,376	126,636,351	52,306,470	213,096,559
Placements with National Bank of Cambodia ("NBC") and other bank	6	1,973,805	8,126,155	7,088,128	28,877,033
Statutory deposits	7	13,683,204	56,333,751	13,683,491	55,746,542
Loans and advances	8	47,959,408	197,448,883	30,981,473	126,218,521
Other assets	9	157,055	646,595	275,636	1,122,942
Property and equipment	10	159,850	658,102	267,856	1,091,245
Intangible assets	11	226,228	931,381	309,190	1,259,640
Right-of-use assets	12	262,560	1,080,960	227,785	927,996
Deferred tax assets	17.2	284,865	1,172,788	343,600	1,399,826
TOTAL ASSETS		95,466,351	393,034,966	105,483,629	429,740,304
LIABILITIES AND HEAD OFFICE'S EQUITY					
LIABILITIES					
Deposits from customers	13	36,893,723	151,891,458	48,401,393	197,187,275
Deposits from other banks	14	4,688,517	19,302,624	68,595	279,456
Borrowing	15	997,023	4,104,744	5,008,863	20,406,108
Subordinated debt	16	3,001,024	12,355,216	3,000,000	12,222,000
Income tax payable	17.1	157,432	648,148	-	-
Lease liabilities	12	357,814	1,473,120	215,338	877,287
Other liabilities	18	87,199	358,997	126,179	514,053
Provision for off-balance sheet items	26	126,994	522,834	212,784	866,882
Provision for employee benefits		-	-	19,256	78,449
TOTAL LIABILITIES		46,309,726	190,657,141	57,052,408	232,431,510
HEAD OFFICE'S EQUITY					
Head Office's capital contribution	19	50,000,000	200,000,000	50,000,000	200,000,000
Accumulated losses		(843,375)	(3,392,345)	(1,568,779)	(6,357,070)
Cumulative exchange differences on translation		-	5,770,170	-	3,665,864
TOTAL HEAD OFFICE'S EQUITY		49,156,625	202,377,825	48,431,221	197,308,794
TOTAL LIABILITIES AND HEAD OFFICE'S EQUITY		95,466,351	393,034,966	105,483,629	429,740,304

The attached notes 1 to 32 form part of these financial statements.

Bangkok Bank Public Company Limited, Cambodia Branch

STATEMENT OF COMPREHENSIVE INCOME for the year ended 31 December 2022

	Notes	2022		2021	
		US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Operating income					
Interest income	21	3,094,083	12,645,517	1,419,187	5,773,253
Interest expense	22	(741,087)	(3,028,823)	(738,420)	(3,003,893)
Net interest income		2,352,996	9,616,694	680,767	2,769,360
Other operating income		67,566	276,142	46,489	189,117
Net fee and commission income	23	576,676	2,356,875	436,164	1,774,315
Total operating income		2,997,238	12,249,711	1,163,420	4,732,792
Personnel expenses	24	(575,418)	(2,351,733)	(684,837)	(2,785,917)
Other operating expenses (Provisions for)/reversal of expected credit losses	25 26	(1,078,719) (367,917)	(4,408,725) (1,503,677)	(851,630) 974,371	(3,464,430) 3,963,741
Income before income tax		975,184	3,985,576	601,324	2,446,186
Income tax expense	17	(249,780)	(1,020,851)	(190,701)	(775,772)
Net income for the year		725,404	2,964,725	410,623	1,670,414
<i>Other comprehensive income:</i>					
Exchange difference on translation		-	2,104,306	-	1,395,061
Total comprehensive income		725,404	5,069,031	410,623	3,065,475

The attached notes 1 to 32 form part of these financial statements.

Bangkok Bank Public Company Limited, Cambodia Branch

STATEMENT OF CHANGES IN HEAD OFFICE'S EQUITY for the year ended 31 December 2022

	<i>Head Office's capital contribution</i>		<i>Accumulated losses</i>		<i>Cumulative exchange differences on translation</i>	<i>Total</i>	
	<i>US\$</i>	<i>KHR'000 (Note 2.3)</i>	<i>US\$</i>	<i>KHR'000</i>	<i>KHR'000 (Note 2.3)</i>	<i>US\$</i>	<i>KHR'000 (Note 2.3)</i>
As at 1 January 2022	50,000,000	200,000,000	(1,568,779)	(6,357,070)	3,665,864	48,431,221	197,308,794
Net income for the year	-	-	725,404	2,964,725	-	725,404	2,964,725
Exchange difference on translation	-	-	-	-	2,104,306	-	2,104,306
Total comprehensive income	-	-	725,404	2,964,725	2,104,306	725,404	5,069,031
As at 31 December 2022	50,000,000	200,000,000	(843,375)	(3,392,345)	5,770,170	49,156,625	202,377,825
As at 1 January 2021	50,000,000	200,000,000	(1,979,402)	(8,027,484)	2,270,803	48,020,598	194,243,319
Net income for the year	-	-	410,623	1,670,414	-	410,623	1,670,414
Exchange difference on translation	-	-	-	-	1,395,061	-	1,395,061
Total comprehensive income	-	-	410,623	1,670,414	1,395,061	410,623	3,065,475
As at 31 December 2021	50,000,000	200,000,000	(1,568,779)	(6,357,070)	3,665,864	48,431,221	197,308,794

The attached notes 1 to 32 form part of these financial statements.

Bangkok Bank Public Company Limited, Cambodia Branch

STATEMENT OF CASH FLOWS for the year ended 31 December 2022

	Notes	2022		2021	
		US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
OPERATING ACTIVITIES					
Income before income tax		975,184	3,985,577	601,324	2,446,186
<i>Adjustments for:</i>					
Depreciation and amortisation	25	408,674	1,670,251	418,181	1,701,161
Minimum tax expense		-	-	21,890	89,049
Provision for/(reversal of) expected credit losses	24	367,917	1,503,677	(974,371)	(3,963,741)
Provision for employee benefits		19,256	78,699	987	4,015
		1,771,031	7,238,204	68,011	276,670
<i>Changes in working capital:</i>					
Placements with NBC and other bank		5,069,356	20,718,458	(6,609,027)	(26,885,522)
Statutory deposit		287	1,173	10,000,198	40,680,805
Loans and advances		(17,694,785)	(72,318,586)	(16,393,679)	(66,689,486)
Other assets		118,581	484,641	27,676	112,586
Deposits from customers		(11,507,670)	(47,031,847)	(652,662)	(2,655,029)
Deposits from other banks		4,619,922	18,881,621	(5,640,842)	(22,946,945)
Other liabilities		(47,263)	(193,164)	(62,001)	(252,220)
		(17,670,541)	(72,219,500)	(19,262,326)	(78,359,141)
Employee benefits paid		(29,205)	(119,361)	(1,039)	(4,227)
Income tax paid	17	(33,613)	(137,376)	(23,590)	(95,964)
Net cash used in operating activities		(17,733,359)	(72,476,237)	(19,286,955)	(78,459,332)
INVESTING ACTIVITIES					
Purchase of property and equipment	10	(16,023)	(65,486)	(21,592)	(87,836)
Purchase of intangible assets	11	-	-	(140,939)	(573,340)
Cash used in investing activities		(16,023)	(65,486)	(162,531)	(661,176)
FINANCING ACTIVITIES					
Repayment of borrowings	15	(5,479,909)	(22,396,388)	(4,372,343)	(17,786,691)
Proceeds from borrowings	15	1,468,069	5,999,998	8,933,220	36,340,339
Payment of principal portion of lease liabilities		(93,982)	(384,104)	(205,187)	(834,701)
Net cash (used in)/provided by financing activities		(4,105,822)	(16,780,494)	4,355,690	17,718,947
Net decrease in cash and cash equivalents		(21,855,204)	(89,322,217)	(15,093,796)	(61,401,561)
Cash and cash equivalents at beginning of year		52,618,860	214,369,236	67,712,656	273,897,693
Exchange difference on translation		-	1,606,953	-	1,873,104
Cash and cash equivalents at end of year	5	30,763,656	126,653,972	52,618,860	214,369,236

Additional information on operation cash flows from interest are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Interest received	3,060,362	12,507,699	1,818,681	7,398,394
Interest paid	(754,177)	(3,082,321)	(702,100)	(2,856,143)

The attached notes 1 to 32 form part of these financial statements.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS
for the year ended 31 December 2022

1. CORPORATE INFORMATION

The Branch is a branch of Bangkok Bank Public Company Limited which was incorporated in Thailand. The Branch was established in Cambodia with the Ministry of Commerce under registration no. 00011981, dated 3 November 2014. The Branch obtained a license from the National Bank of Cambodia to operate as a commercial branch with effect from 12 November 2014 and officially commenced its operations on 30 December 2014. On 20 July 2021, the Branch obtained a banking license with an indefinite period from the NBC.

The principal activities of the Branch are the provision of commercial banking and related financial services in Cambodia.

The Branch's registered office is at No. 344 (1st and 2nd Floor), Mao Tse Toung Boulevard, Sangkat Toul Svay Prey I, Khan Chamkarmon, Phnom Penh, Kingdom of Cambodia.

Employees

As at 31 December 2022, the Branch has a total of 21 employees (2021: 23 employees).

Approval of the Branch's financial statements

The financial statements were authorized for issue by Executive Management on 31 March 2023.

2. BASIS OF PREPARATION OF THE FINANCIAL STATEMENTS

The financial statements of the Branch have been prepared on historical cost basis, except for any financial assets and financial liabilities that have been measured at fair value.

2.1 ***Basis of preparation***

The Branch's financial statements have been prepared in accordance with Cambodian International Financial Reporting Standards ("CIFRSs").

2.2 ***Fiscal year***

The Branch's fiscal year starts on 1 January and ends on 31 December.

2.3 ***Functional and presentation currency***

The national currency of Cambodia is the Khmer Riel ("KHR"). However, as the Branch transacts its business and maintains its accounting records primarily in United States dollar ("US\$"), management has determined the US\$ to be the Branch's measurement and presentation currency as it reflects the economic substance of the underlying events and circumstances of the Branch.

Presentation currency

The financial statements are presented in US\$, which is the Branch's functional and presentation currency.

Transactions and balances

Transactions in currencies other than US\$ are translated into US\$ at the foreign exchange rate ruling at the date of the transaction. Monetary assets and liabilities denominated in currencies other than US\$ which are outstanding at the reporting date are translated into US\$ at the rate of exchange ruling at that date. Exchange differences arising on translation are recognized in profit or loss.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

2. BASIS OF PREPARATION OF THE FINANCIAL STATEMENTS (continued)

2.3 *Functional and Presentational Currency* (continued)

Translation of US\$ in KHR

The translation of the US\$ amounts into Khmer Riel ("KHR") is presented in the financial statements to comply with the Law on Accounting and Auditing and the relevant CIFRSs using the closing and average rate for the year then ended.

Assets and liabilities are translated at the closing rate ruling at each reporting date, whereas income and expense items are translated at the average rate for the year then ended. All resulting exchange differences are recognized as a separate component of equity. Such translation should not be construed as a representation that the US\$ amounts represent, or have been or could be, converted into KHR at that or any other rate. All values in US\$ and KHR are rounded to the nearest dollar and thousand KHR ("KHR'000"), respectively, except otherwise indicated.

The financial statements are presented in KHR based on the applicable exchange rates per US\$1 as follows:

	2022	2021
Closing rate	4,117	4,074
Average rate	4,087	4,068

2.4 *Standards issued but not yet effective*

The standards and amendments that are issued, but not yet effective, up to the date of issuance of the Branch's financial statements are disclosed below. These standards and amendments to CIFRSs issued but not yet effective are not expected to have a significant impact on the financial position or performance of the Branch.

- CIFRS 17 Insurance Contracts
- Amendments to CIAS 1: Classification of Liabilities as Current or Non-current
- Definition of Accounting Estimates - Amendments to CIAS 8
- Disclosure of Accounting Policies - Amendments to CIAS 1 and CIFRS Practice Statement 2
- Deferred Tax related to Assets and Liabilities arising from a Single Transaction - Amendments to CIAS 12

2.5 *New and amended standards and interpretations*

The accounting policies adopted are consistent with those of the previous financial year, except that the Bank has adopted the following new accounting pronouncements starting 1 January 2022. Adoption of these pronouncements did not have any significant impact on the Bank's financial position or performance unless otherwise indicated.

- Onerous Contract - Costs of Fulfilling a Contract - Amendments to CIAS 37
- Reference to Conceptual Framework - Amendments to CIFRS 3
- Property, Plant and Equipment; Proceeds before Intended Use - Amendments to CIAS 16 Leases
- CIFRS 1 First-time Adoption of International Financial Reporting Standards - Subsidiary as a first-time adopter
- CIFRS 9 Financial Instruments - Fees in the '10 per cent' test for derecognition of financial liabilities
- CIAS 41 Agriculture - Taxation in fair value measurements.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES

The accounting policies set out below have been applied consistently to all periods presented in these financial statements, unless otherwise indicated.

3.1 *Financial instruments*

The Branch classifies all its financial assets and financial liabilities based on its business model for managing the assets' contractual terms measured at amortised cost.

Amortised cost is an amount at which the financial asset or financial liability is measured at initial recognition minus the principal repayments, plus or minus the cumulative amortisation using the effective interest method of any difference between that initial amount and the maturity amount and, for financial assets, adjusted for any loss allowance.

3.1.1 *Balances with NBC, balances with other banks, loans and advances to customers*

The Branch measures balances with the NBC (except statutory deposits), balances with other banks, loans and advances to customers, and other financial assets (except for prepayments) at amortised cost only if both of the following conditions are met:

- The financial asset is held within a business model with the objective to hold financial assets in order to collect contractual cash flows.
- The contractual terms of the financial asset give rise on specified date to cash flows that are solely payments of principal and interest on the principal amount outstanding.

3.1.2 *Business model assessment*

The Branch makes an assessment of the objective of a business model in which an asset is held at a portfolio level that best reflects how the assets are managed. Factors considered includes:

- The stated policies and objectives for the portfolio and the operation of those policies in practice. In particular, whether management's strategy focuses on earning contractual interest revenue, maintaining a particular interest rate profile, matching the duration of the financial assets to the duration of the liabilities that are funding those assets or realizing cash flows through the sale of the assets;
- How the performance of the portfolio is evaluated and reported to the Branch's management;
- The risks that affect the performance of the business model (and the financial assets held within that business model) and its strategy for how those risks are managed;
- How managers of the business are compensated (e.g. whether compensation is based on the fair value of the assets managed or the contractual cash flows collected); and
- The frequency, volume and timing of sales in prior periods, the reasons for such sales and its expectations about future sales activity. However, information about sales activity is not considered in isolation, but as part of an overall assessment of how the Branch's stated objective for managing the financial assets is achieved and how cash flows are realized.

Financial assets that are held for trading or managed and whose performance is evaluated on a fair value basis are measured at FVTPL because they are neither held to collect contractual cash flows nor held both to collect contractual cash flows and to sell financial assets.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.3 *Solely payments of principal and interest ("SPPI") test*

For purposes of this assessment, 'principal' is defined as the fair value of the financial asset on initial recognition. 'Interest' is defined as consideration for the time value of money and for the credit risk associated with the principal amount outstanding during a particular period of time and for other basic lending risks and costs (e.g. liquidity risk and administrative costs), as well as profit margin.

In assessing whether the contractual cash flows are SPPI, the Branch considers the contractual terms of the instrument. This includes assessing whether the financial asset contains a contractual term that could change the timing or amount of contractual cash flows such that it would not meet this condition.

In making the assessment, the Branch considers:

- contingent events that would change the amount and timing of cash flows;
- leverage features;
- prepayment and extension terms;
- terms that limit the Branch's claim to cash flows from specified assets (e.g. non-recourse loans); and
- features that modify consideration of the time value of money (e.g. periodical reset of interest rates).

Non-recourse loans

In some cases, loans made by the Branch that are secured by collateral of the borrower limit the Branch's claim to cash flows of the underlying collateral (non-recourse loans). The Branch applies judgment in assessing whether the non-recourse loans meet the SPPI criterion. The Branch typically considers the following information when making this judgement:

- whether the contractual arrangement specifically defines the amounts and dates of the cash payments of the loan;
- the fair value of the collateral relative to the amount of the secured financial asset;
- the ability and willingness of the borrower to make contractual payments, notwithstanding a decline in the value of collateral;
- whether the borrower is an individual or a substantive operating entity or is a special-purpose entity;
- the Branch's risk of loss on the asset relative to a full-recourse loan;
- the extent to which the collateral represents all or a substantial portion of the borrower's assets; and
- whether the Branch will benefit from any upside from the underlying assets.

Reclassification

Financial assets are not reclassified subsequent to their initial recognition, except in the period after the Branch changes its business model for managing financial assets.

3.1.4 *Derecognition of financial assets and liabilities*

Financial assets

The Branch derecognises a financial asset when the contractual rights to the cash flows from the financial asset expire, or it transfers the rights to receive the contractual cash flows in a transaction in which substantially all of the risks and rewards of ownership of the financial asset are transferred or in which the Branch neither transfers nor retains substantially all of the risks and rewards of ownership and it does not retain control of the financial asset.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.4 *Derecognition of financial assets and liabilities* (continued)

On derecognition of a financial asset, the difference between the carrying amount of the asset (or the carrying amount allocated to the portion of the asset derecognised) and the sum of (i) the consideration received (including any new asset obtained less any new liability assumed) and (ii) any cumulative gain or loss that had been recognized in OCI is recognized in profit or loss.

Financial liabilities

A financial liability is derecognised when the obligation under the liability is discharged, cancelled or expires. Where an existing financial liability is replaced by another from the same lender on substantially different terms, or the terms of an existing liability are substantially modified, such an exchange or modification is treated as a derecognition of the original liability and the recognition of a new liability. The difference between the carrying value of the original financial liability and the consideration paid is recognised in profit or loss.

3.1.5 *Modifications and forbearance of financial assets*

If the terms of a financial asset are modified, then the Branch evaluates whether the cash flows of the modified asset are substantially different.

If the cash flows are substantially different, then the contractual rights to cash flows from the original financial asset are deemed to have expired. In this case, the original financial asset is derecognized and a new financial asset is recognized at fair value plus any eligible transaction costs. Any fees received as part of the modification are accounted for as follows:

- Fees that are considered in determining the fair value of the new asset and fees that represent reimbursement of eligible transaction costs are included in the initial measurement of the asset; and
- Other fees are included in profit or loss as part of the gain or loss on derecognition.
- If cash flows are modified when the borrower is in financial difficulties, then the objective of the modification is usually to maximize recovery of the original contractual terms rather than to originate a new asset with substantially different terms. If the Branch plans to modify a financial asset in a way that would result in forgiveness of cash flows, then it first considers whether a portion of the asset should be written off before the modification takes place (see below for write-off policy). This approach impacts the result of the quantitative evaluation and means that the derecognition criteria are not usually met in such cases.
- If the modification of a financial asset measured at amortised cost or FVOCI does not result in derecognition of the financial asset, then the Branch first recalculates the gross carrying amount of the financial asset using the original effective interest rate of the asset and recognises the resulting adjustment as a modification gain or loss in profit or loss. For floating-rate financial assets, the original effective interest rate used to calculate the modification gain or loss is adjusted to reflect current market terms at the time of the modification. Any costs or fees incurred and fees received as part of the modification adjust the gross carrying amount of the modified financial asset and are amortised over the remaining term of the modified financial asset.
- If such a modification is carried out because of financial difficulties of the borrower, then the gain or loss is presented together with impairment losses. In other cases, it is presented as interest income calculated using the effective interest rate method.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.6 *Offsetting*

Financial assets and financial liabilities are offset and the net amount presented in the statement of financial position when, and only when, the Branch has a legal right to set off the amounts and it intends either to settle them on a net basis or to realize the asset and settle the liability simultaneously.

3.1.7 *Fair value measurement*

'Fair value' is the price that would be received to sell an asset or paid to transfer a liability in an orderly transaction between market participants at the measurement date in the principal or, in its absence, the most advantageous market to which the Branch has access at that date. The fair value of a liability reflects its non-performance risk.

When one is available, the Branch measures the fair value of an instrument using the quoted price in an active market for that instrument. A market is regarded as 'active' if transactions for the asset or liability take place with sufficient frequency and volume to provide pricing information on an ongoing basis.

If there is no quoted price in an active market, then the Branch uses valuation techniques that maximize the use of relevant observable inputs and minimize the use of unobservable inputs. The chosen valuation technique incorporates all of the factors that market participants would take into account in pricing a transaction.

The best evidence of the fair value of a financial instrument on initial recognition is normally the transaction price - i.e. the fair value of the consideration given or received. If the Branch determines that the fair value on initial recognition differs from the transaction price and the fair value is evidenced neither by a quoted price in an active market for an identical asset or liability nor based on a valuation technique for which any unobservable inputs are judged to be insignificant in relation to the measurement, then the financial instrument is initially measured at fair value, adjusted to defer the difference between the fair value on initial recognition and the transaction price. Subsequently, that difference is recognized in profit or loss on an appropriate basis over the life of the instrument but no later than when the valuation is wholly supported by observable market data or the transaction is closed out.

If an asset or a liability measured at fair value has a bid price and an ask price, then the Branch measures assets and long positions at a bid price and liabilities and short positions at an ask price.

Portfolios of financial assets and financial liabilities that are exposed to market risk and credit risk that are managed by the Branch on the basis of the net exposure to either market or credit risk are measured on the basis of a price that would be received to sell a net long position (or paid to transfer a net short position) for the particular risk exposure. Portfolio-level adjustments - e.g. bid-ask adjustment or credit risk adjustments that reflect the measurement on the basis of the net exposure - are allocated to the individual assets and liabilities on the basis of the relative risk adjustment of each of the individual instruments in the portfolio.

The fair value of a financial liability with a demand feature (e.g. a demand deposit) is not less than the amount payable on demand, discounted from the first date on which the amount could be required to be paid.

The Branch recognizes transfers between levels of the fair value hierarchy as of the end of the reporting period during which the change has occurred.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.8 *Expected credit loss ("ECL")*

The Branch recognizes a loss allowance for ECLs on the following financial instruments that are not measured at FVTPL:

- Financial assets that are debt instruments; and
- Loan commitments issued.

The Branch measures loss allowance at an amount equal to lifetime ECL except for other financial instruments on which credit risk has not increased significantly since their initial recognition for which they are measured as 12-month ECL.

The 12-month ECL is the portion of ECL that results from default events on a financial instrument that are possible within the 12 months after the reporting date. Financial instruments for which a 12-month ECL is recognized are referred to as 'Stage 1 financial instruments'.

Life-time ECL is the ECL that results from all possible default events over the expected life of the financial instrument. Financial instruments for which a lifetime ECL is recognized but which are not credit-impaired are referred to as 'Stage 2 financial instruments'.

At each reporting date, the Branch assesses whether the credit risk of a financial instrument has increased significantly since initial recognition. When credit risk has increased significantly since initial recognition, loss allowance is measured at an amount equal to lifetime ECLs.

When determining whether the credit risk of a financial asset has increased significantly since initial recognition and when estimating ECLs, the Branch considers reasonable and supportable information that is relevant and available without undue cost or effort. This includes both quantitative and qualitative information and analysis, based on the Branch's historical experience and informed credit assessment and includes forward-looking information.

If credit risk has not increased significantly since initial recognition or if the credit quality of the financial instruments improves such that there is no longer a significant increase in credit risk since initial recognition, loss allowance is measured at an amount equal to the 12-month ECL.

The maximum period considered when estimating ECLs is the maximum contractual period over which the Branch is exposed to credit risk.

Determining whether credit risk has increased significantly

The Branch assesses whether credit risk has increased significantly since initial recognition at each reporting date. Determining whether an increase in credit risk is significant depends on the characteristics of the financial instrument and the borrower, and the geographical region.

The Branch considers that a significant increase in credit risk occurs no later than when an asset is more than 30 days past due for long-term facilities and 14 days for short-term facilities. Days past due is determined by counting the number of days since the earliest elapsed due date in respect of which full payment has not been received. Due date is determined without considering any grace period that might be available to the borrower.

If there is evidence that there is no longer a significant increase in credit risk relative to initial recognition, then the loss allowance on an instrument returns to being measured as 12-month ECL.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.8 *Expected credit loss ("ECL")* (continued)

Definition of default

The Branch considers a financial asset to be in default when:

- The borrower is unlikely to pay its credit obligations to the Branch in full, without recourse by the Branch to actions such as realising security (if any is held); or
- The Branch considers that a significant increase in credit risk occurs no later than when an asset is more than or equal to 30 days past due for long-term facilities and 14 days past due for short-term facilities
- When the account undergoes debt restructuring or rescheduling
- When account shows deterioration in its credit profile
- When accounts are crossed default by obligor(s) of the same borrower type within the same loan listing source.

Measurement of ECL

ECL is a probability-weighted estimate of credit loss measured as follows:

- Financial assets that are not credit-impaired at the reporting date: as the present value of all cash shortfalls (i.e. the difference between the cash flows due to the entity in accordance with the contract and the cash flows that the Branch expects to receive);
- Financial assets that are credit-impaired at the reporting date: as the difference between the gross carrying amount and the present value of estimated future cash flows; and
- Undrawn loan commitments: as the present value of the difference between the contractual cash flows that are due to the Branch if the commitment is drawn down and the cash flows that the Branch expects to receive.

Inputs, assumptions and techniques used for estimating impairment

The key inputs into the measurement of ECL are the term structure of the following variables:

- Probability of default ("PD");
- Loss given default ("LGD"); and
- Exposure at default ("EAD").

ECL for exposures in Stage 1 is calculated by multiplying the 12-month PD by LGD and EAD. Lifetime ECL is calculated by multiplying the lifetime PD by LGD and EAD.

The Branch adopt the delinquency based transition matrix, historical loss rate model and proxy models to estimate its PD.

LGD is the magnitude of the likely loss if there is a default. The Branch estimates LGD parameters based on the history of recovery rates of claims against defaulted counterparties. The LGD models consider the structure, collateral, seniority of the claim, counterparty industry and recovery costs of any collateral that is integral to the financial asset. The LGD is computed based on a workout style method. The workout style method is based on a set of derived estimated cash flows (i.e. collection or sale of collateral) during the workout period and discounted by the effective interest rate to the date of default.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.8 *Expected credit loss ("ECL")* (continued)

EAD represents the expected exposure in the event of a default. The Branch derives the EAD from the current exposure to the counterparty and potential changes to the current amount allowed under the contract and arising from amortisation. The EAD of a financial asset is its gross carrying amount at the time of default. For lending commitments, the EADs are potential future amounts that may be drawn under the contract, which are estimated based on historical observations and forward-looking forecasts. For some financial assets, EAD is determined by modelling the range of possible exposure outcomes at various points in time using scenario and statistical techniques.

As described above, and subject to using a maximum of a 12-month PD for Stage 1 financial assets, the Branch measures ECL considering the risk of default over the maximum contractual period (including any borrower's extension options) over which it is exposed to credit risk, even if, for credit risk management purposes, the Branch considers a longer period. The maximum contractual period extends to the date at which the Branch has the right to require repayment of an advance or terminate a loan commitment or guarantee.

Restructured financial assets

If the terms of a financial asset are renegotiated or modified or an existing financial asset is replaced with a new one due to financial difficulties of the borrower, then an assessment is made of whether the financial asset should be derecognized and ECL is measured as follows.

- If the expected restructuring will not result in derecognition of the existing asset, then the expected cash flows arising from the modified financial asset are included in calculating the cash shortfalls from the existing asset.
- If the expected restructuring will result in derecognition of the existing asset, then the expected fair value of the new asset is treated as the final cash flow from the existing financial asset at the time of its derecognition. This amount is included in calculating the cash shortfalls from the existing financial asset that are discounted from the expected date of derecognition to the reporting date using the original effective interest rate of the existing financial asset.

Credit-impaired financial assets

At each reporting date, the Branch assesses whether financial assets carried at amortized cost and debt financial assets carried at FVOCI are credit-impaired (referred to as 'Stage 3 financial assets'). A financial asset is 'credit-impaired' when one or more events that have a detrimental impact on the estimated future cash flows of the financial asset have occurred.

Evidence that a financial asset is credit-impaired includes the following observable data:

- Significant financial difficulty of the borrower or issuer;
- A breach of contract such as a default or past due event;
- The restructuring of a loan or advance by the Branch on terms that the Branch would not consider otherwise;
- It is becoming probable that the borrower will enter bankruptcy or other financial reorganization; or
- The disappearance of an active market for a security because of financial difficulties.

A loan that has been renegotiated due to a deterioration in the borrower's condition is usually considered to be credit-impaired unless there is evidence that the risk of not receiving contractual cash flows has reduced significantly and there are no other indicators of impairment. In addition, a loan that is overdue for 90 days or more is considered credit-impaired even when the regulatory definition of default is different.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.1 *Financial instruments* (continued)

3.1.8 *Expected credit loss ("ECL")* (continued)

Presentation of allowance for ECLs in the statement of financial position

Allowance for ECLs is presented in the statement of financial position for financial assets measured at amortised cost: as a deduction from the gross carrying amount of the assets.

Write-off

Loans and advances are written off (either partially or in full) when there is no reasonable expectation of recovering a financial asset in its entirety or a portion thereof. This is generally the case when the Branch determines that the borrower does not have assets or sources of income that could generate sufficient cash flows to repay the amounts subject to the write-off. This assessment is carried out at the individual asset level.

Recoveries resulting from the Branch's enforcement activities will result in impairment gains, which will be presented in 'net impairment loss on financial assets/other income' in profit or loss.

3.2 *Cash and cash equivalents*

For statement of cash flow purposes, cash and cash equivalents consist of cash, deposits with other banks and NBC, and highly-liquid short-term investments with an original maturity of three months or less that are readily convertible to known amounts of cash.

3.3 *Deposits with other banks*

Deposits with banks are stated at cost less allowance for expected credit losses.

3.4 *Placements with NBC*

Placements with NBC are stated at cost.

3.5 *Statutory deposits*

Capital guarantee and reserve requirements are maintained with the NBC in compliance with the Cambodian Law on Banking and Financial Institutions determined at defined percentages of minimum share capital and total deposits from customers, respectively.

3.6 *Loans and advances*

'Loans and advances' in the statement of financial position include loans and advances measured at amortized cost less impairment based on ECL. They are initially measured at fair value plus incremental direct transaction costs, and subsequently at their amortized cost using the effective interest method.

3.7 *Other assets*

Other assets are carried at cost less impairment if any.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.8 *Property and equipment*

Property and equipment are stated at cost less accumulated depreciation and impairment, if any. The cost of an asset comprises its purchase price and any directly attributable cost of bringing the asset to its working condition and location for its intended use. The carrying amounts are reviewed at each financial year-end to assess whether they are recorded in excess of their recoverable amount, and where carrying values exceed this recoverable amount, assets are written down to their recoverable amount.

Depreciation is charged in the statement of comprehensive income using a straight-line basis over the estimated useful lives of the individual assets, except for work in progress, at the following annual rates:

Leasehold improvement	10 years
Computer and IT equipment	3 - 5 years
Furniture, fixtures and equipment	5 years
Motor vehicles	5 years

Subsequent costs are included in the asset's carrying amount or recognized as a separate asset, as appropriate, only when it is probable that future economic benefits associated with the item will flow to the Branch and the cost of the item can be measured reliably. All other repairs and maintenance are charged to the statement of comprehensive income during the financial period in which they are incurred.

When assets are sold, their cost and accumulated depreciation are removed from the accounts. Any resulting gain or loss from their disposal is included in the statement of comprehensive income. Gains and losses on disposals are determined by comparing the proceeds with the carrying amount. These are included in the statement of comprehensive income in other operating income. When revalued assets are sold, the amounts included in the revaluation surplus are transferred to retained profits.

Fully depreciated items of property and equipment are retained in the financial statements until they are disposed of or written off.

3.9 *Intangible assets*

Intangible assets comprising acquired computer software licenses and related costs are stated at cost less accumulated amortisation and impairment loss. Acquired computer software licenses are capitalized on the basis of the costs incurred to acquire the specific software and bring it to use.

Intangible assets are amortized on a straight-line basis over their estimated useful life of 5 years.

Software under development includes the costs of developing new software not fully completed as at reporting date. Software under development is not amortized until such time as the relevant software is completed and put into operational use.

Costs associated with the development or maintenance of computer software are recognized as expenses when incurred.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.10 Leases

The Branch assesses at contract inception whether a contract is, or contains, a lease. That is, if the contract conveys the right to control the use of an identified asset for a period of time in exchange for consideration.

The Branch as a lessee

The Branch applies a single recognition and measurement approach for all leases, except for short-term leases and leases of low-value assets. The Branch recognizes lease liabilities to make lease payments and right-of-use assets representing the right to use the underlying assets.

Right-of-use assets

The Branch recognizes right-of-use assets at the commencement date of the lease (i.e., the date the underlying asset is available for use). Right-of-use assets are measured at cost, less any accumulated depreciation and impairment losses, and adjusted for any remeasurement of lease liabilities. The cost of right-of-use assets includes the amount of lease liabilities recognized, initial direct costs incurred, and lease payments made at or before the commencement date less any lease incentives received. Right-of-use assets are depreciated on a straight-line basis over the shorter of the lease term and the estimated useful lives of the assets. The Branch's leased assets are office rental for all the branches.

If ownership of the leased asset transfers to the Branch at the end of the lease term or the cost reflects the exercise of a purchase option, depreciation is calculated using the estimated useful life of the asset. The right-of-use assets are also subject to impairment.

Lease liabilities

At the commencement date of the lease, the Branch recognizes lease liabilities measured at the present value of lease payments to be made over the lease term. In calculating the present value of lease payments, the Branch uses its incremental borrowing rate ("IBR") at the lease commencement date because the interest rate implicit in the lease is not readily determinable. After the commencement date, the amount of lease liabilities is increased to reflect the accretion of interest and reduced for the lease payments made. In addition, the carrying amount of lease liabilities is remeasured if there is a modification, a change in the lease term, a change in the lease payments (e.g., changes to future payments resulting from a change in rate used to determine such lease payments) or a change in the assessment of an option to purchase the underlying asset.

Short-term leases and leases of low-value assets

The Branch applies the short-term lease recognition exemption to its short-term leases (i.e., those leases that have a lease term of 12 months or less from the commencement date and do not contain a purchase option) and lease of low-value assets. The Branch leases photocopiers that are considered to be low value. Lease payments on short-term leases and leases of low value assets are recognized as expense on a straight-line basis over the lease term.

3.11 Deposits from customers and other banks

The Branch recognises deposits due to customers and other banks at fair value minus incremental direct transaction costs, and subsequently measured at amortised cost using effective interest rate method when funds are transferred to the Branch.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.12 *Borrowings and subordinated debt*

Borrowings and subordinated debts are initially measured at fair value minus incremental direct transaction costs, and subsequently measured at amortised cost using effective interest rate method.

3.13 *Employee benefits*

Short-term employee benefits

Short-term employee benefits are accrued in the financial period in which the associated services are rendered by the employees of the Branch. A liability is recognized for the amount expected to be paid if the Branch has a present legal or constructive obligation to pay as a result of past service provided by employee, and the amount can be estimated reliably.

Retrospective seniority indemnity

Retroactive seniority indemnity is accrued based on the present value of expected future payments. The retroactive seniority payment was fully settled during year.

3.14 *Provisions*

Provisions are recognized in the statement of financial position when the Branch has a legal or constructive obligation as a result of a past event, and it is probable that an outflow of economic benefits will be required to settle the obligation. If the effect is material, provisions are determined by discounting the expected future cash flows at a pre-tax rate that reflects current market assessments of the time value of money and, where appropriate, the risks specific to the liability. The unwinding of the discount is recognized as finance cost.

3.15 *Regulatory provision*

Regulatory reserves are set up to account for the variance of provision between loan impairment computed in accordance with applicable accounting framework and regulatory provision computed in accordance with National Bank of Cambodia's Prakas No. B7-017-344 dated 1 December 2017 and Circular No. B7-018-001 Sor Ror Chor Nor dated 16 February 2018 on credit risk classification and provision on impairment for banks and financial institutions. The Branch shall compare the provision calculated in accordance with Article 49 to 71 and the provision calculated in accordance with Article 72, and to record:

- i. In case that the regulatory provision calculated in accordance with Article 72 is lower than provision calculated in accordance with Article 49 to 71, the Branch shall record the provision calculated in accordance with applicable accounting framework; and
- ii. In case that the regulatory provision calculated in accordance with Article 72 is higher than provision calculated in accordance with Article 49 to 71, the Branch shall record the provision calculated in accordance with applicable accounting framework and transfer the difference from retained earnings or accumulated loss account to the regulatory reserves.

The said Prakas on regulatory provisioning requires banks and financial institutions to classify their loan portfolio into five classes and provide general and specific allowance based on the following loan classification:

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.15 *Regulatory provision* (continued)

<i>Classification</i>	<i>Number of days past due</i>	<i>Allowance rate</i>
Standard	0 to 14 days (short-term)	1%
	0 to 29 days (long-term)	
Special mention	15 days to 30 days (short-term)	3%
	30 days to 89 days (long-term)	
Substandard	31 days to 60 days (short-term)	20%
	90 days to 179 days (long-term)	
Doubtful	61 days to 90 days (short-term)	50%
	180 days to 359 days (long-term)	
Loss	From 91 days (short-term)	100%
	360 days or more (long-term)	

In December 2021, NBC issued Circular No. B7-021-2314 to provide additional guidance to banks and financial institutions in classifying their loans which have been restructured up to 31 December 2021 and in providing the regulatory allowance. This Circular now requires banks and financial institutions to classify their restructured loans as follows:

- Special mention, if a restructured loan is “viable” or deemed as “performing”
- Substandard, if a first-time restructured loan will need another restructuring
- Doubtful, if a second-time restructured loan will need another restructuring
- Loss, if a restructured loan is “non-viable” or deemed as “non-performing”.

3.16 *Effective interest rate method*

Effective interest rate (“EIR”) is a rate that exactly discounts estimated future cash payments or receipts through the expected life of the financial asset or financial liability to the gross carrying amount of a financial asset or to the amortised cost of a financial liability.

When calculating the effective interest rate, the Branch estimates the expected cash flow by considering all the contractual terms of the financial instrument, but not considering the expected credit loss. The calculation includes all fees and points paid or received between parties to the contract that are an integral part of the effective interest rate, transaction costs, and all other premiums or discounts.

Transaction costs are incremental costs that are directly attributable to the acquisition, issue or disposal of a financial asset or financial liability. An incremental cost is one that would not have been incurred if the entity had not acquired, issued or disposed of the financial instrument.

Interest income

Interest income is recognized in profit or loss using the effective interest method. It is calculated by applying the effective interest rate to the gross carrying amount of financial asset except for:

- Purchased or originated credit-impaired financial assets. Credit-adjusted EIR is applied to the amortised cost of the financial assets.
- Financial assets that are not purchased or originated credit-impaired financial assets but subsequently have become credit-impaired financial assets. EIR to the amortised cost of the financial asset in subsequent reporting periods is applied.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.16 *Effective interest rate method* (continued)

Credit-adjusted effective interest rate is a rate that exactly discounts the estimated future cash payment or receipts through the expected life of the financial asset to the amortised cost of a financial assets that is a purchased or originated credit-impaired financial asset.

Interest income calculated using the effective interest method presented in the statement of comprehensive income includes interest on financial assets measured at amortized cost.

Interest expense

Interest expense is also calculated using the EIR method for all financial liabilities held at amortised cost. Interest expense presented in the statement of comprehensive income includes financial liabilities measured at amortized cost.

3.17 *Fee and commission*

Fee and commission income and expense that are integral to the effective interest rate on a financial asset or financial liability are included in the effective interest rate.

Other fee and commission income, including account servicing fees, are recognized as the related services are performed.

A contract with a customer that results in a recognized financial instrument in the Branch's financial statements may be partially in the scope of CIFRS 9 and partially in the scope of CIFRS 15. If this is the case, then the Branch first applies CIFRS 9 to separate and measure the part of the contract that is in the scope of CIFRS 9 and then applies CIFRS 15 to the residual.

3.18 *Impairment of non-financial assets*

The carrying amounts of the Branch's non-financial assets, other than contract assets and deferred tax assets, are reviewed at each reporting date to determine whether there is any indication of impairment. If any such indication exists, then the asset's recoverable amount is estimated. For intangible assets that have indefinite useful lives or that are not yet available for use, the recoverable amount is estimated each year at the same time. An impairment loss is recognized if the carrying amount of an asset or its related cash-generating unit ("CGU") exceeds its estimated recoverable amount.

The recoverable amount of an asset or CGU is the greater of its value in use and its fair value less costs to sell. In assessing value in use, the estimated future cash flows are discounted to their present value using a pre-tax discount rate that reflects current market assessments of the time value of money and the risks specific to the asset or CGU.

For the purpose of impairment testing, assets that cannot be tested individually are grouped together into the smallest group of assets that generates cash inflows from continuing use that are largely independent of the cash inflows of other assets or CGUs.

Impairment losses are recognized in profit or loss. Impairment losses recognized in respect of CGUs are allocated first to reduce the carrying amount of any goodwill allocated to the CGU (group of CGUs), and then to reduce the carrying amounts of the other assets in the CGU (group of CGUs) on a pro-rata basis.

Impairment losses recognized in prior periods are assessed at each reporting date for any indications that the loss has decreased or no longer exists. An impairment loss is reversed if there has been a change in the estimates used to determine the recoverable amount. An impairment loss is reversed only to the extent that the asset's carrying amount does not exceed the carrying amount that would have been determined, net of depreciation or amortisation, if no impairment loss had been recognized.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

3. SUMMARY OF SIGNIFICANT ACCOUNTING POLICIES (continued)

3.19 *Income tax*

Income tax expense comprises current and deferred tax. It is recognised in profit or loss except items recognized directly in equity or in other comprehensive income.

The Branch has determined that interest and penalties related to income taxes, including uncertain tax treatments, do not meet the definition of income taxes, and therefore has accounted for them under IAS 37, *Provisions, Contingent Liabilities and Contingent Assets*, and has recognized the related expenses in 'other expenses'.

(i) *Current tax*

Current tax comprises the expected tax payable or receivable on the taxable income for the period using tax rates enacted or substantially enacted at the reporting date, and any adjustment to tax payable in respect of previous period.

(ii) *Deferred tax*

Deferred tax is recognized in respect of temporary differences between the carrying amounts of assets and liabilities for financial reporting purposes and the amounts used for taxation purposes.

A deferred tax asset are recognized for unused tax losses and deductible temporary differences, to the extent that it is probable that future taxable profits will be available against which they can be used. Deferred tax assets are reviewed at each reporting date and are reduced to the extent that it is no longer probable that the related tax benefit will be realized; such reductions are reversed when the probability of future taxable profits improves.

Deferred tax is measured at the tax rates that are expected to be applied to temporary differences when they reverse, using tax rates enacted or substantively enacted at the reporting date.

The measurement of deferred tax reflects the tax consequences that would follow the manner in which the Branch expects, at the reporting date, to recover or settle the carrying amount of its assets and liabilities.

Deferred tax assets and liabilities are offset only if certain criteria are met.

3.20 *Contingent liabilities*

Where it is not probable that an outflow of economic benefits will be required, or the amount cannot be estimated reliably, the obligation is not recognized in the statements of financial position and is disclosed as a contingent liability, unless the probability of outflow of economic benefits is remote. Possible obligations, whose existence will only be confirmed by the occurrence or non-occurrence of one or more future events, are also disclosed as contingent liabilities unless the probability of outflow of economic benefits is remote.

3.21 *Contingent assets*

Where it is not possible that there is an inflow of economic benefits, or the amount cannot be estimated reliably, the asset is not recognized in the statement of financial position and is disclosed as a contingent asset, unless the probability of inflow of economic benefits is remote. Possible realizations, whose existence will only be confirmed by the occurrence or non-occurrence of one or more future events, are also disclosed as contingent assets unless the probability of inflow of economic benefits is remote.

3.22 *Rounding of amounts*

Amounts in the financial statements have been rounded off to the nearest dollar and nearest thousand KHR for US\$ and KHR amounts, respectively.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

4. SIGNIFICANT ACCOUNTING JUDGMENTS AND ESTIMATES

The preparation of the financial statements in accordance with CIFRSs requires the Branch to make estimates and assumptions that affect the reported amounts of resources, liabilities, income and expenses and the disclosures of contingent resources and contingent liabilities.

Future events may occur which can cause the assumptions used in arriving at the estimates to change. The effects of any change in estimates are reflected in the financial statements as they become reasonably determinable.

The following are the critical judgments and key assumptions that have a significant risk of material adjustment to the carrying amounts of assets and liabilities within the next financial year:

a. *Classification of financial assets*

The Branch classifies its financial assets depending on the business model for managing those financial assets and whether the contractual terms of the financial asset are SPPI on the principal amount outstanding. The Branch performs the business model assessment based on observable factors such as:

- Performance of the business model and the financial assets held within that business model are evaluated and reported to the Branch's key management personnel
- Risks that affect the performance of the business model (and the financial assets held within that business model) and, in particular, the way those risks are managed
- Compensation of business units whether based on the fair value of the assets managed or on the contractual cash flows collected
- Expected frequency, value and timing of sales.

In performing the SPPI test, the Branch applies judgment and considers relevant factors such as the currency in which the financial asset is denominated, the period for which the interest rate is set, contingent events that would change the amount and timing of cash flows, leverage features, prepayment and extension terms and other features that may modify the consideration for the time value of money.

b. *Fair value of financial instruments*

Where the fair values of financial assets and financial liabilities recorded in the statement of financial position or disclosed in the notes to financial statements cannot be derived from active markets, these are determined using internal valuation techniques using generally accepted market valuation models. The inputs to these models are taken from observable markets where possible, but where this is not feasible, a degree of judgment is required in establishing fair values.

c. *Leases*

The Branch determines the lease term as the non-cancellable term of the lease, together with any periods covered by an option to extend the lease if it is reasonably certain to be exercised, or any periods covered by an option to terminate the lease, if it is reasonably certain not to be exercised.

The Branch has several lease contracts that include extension and termination options. The Branch applies judgment in evaluating whether it is reasonably certain whether or not to exercise the option to renew or terminate the lease. That is, it considers all relevant factors such as leasehold improvements and location that create an economic incentive for it to exercise either the renewal or termination. After the commencement date, the Branch reassesses the lease term if there is a significant event or change in circumstances that is within its control and affects its ability to exercise or not to exercise the option to renew or to terminate.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

4. SIGNIFICANT ACCOUNTING JUDGMENTS AND ESTIMATES (continued)

c. Leases (continued)

Estimating the IBR for lease liabilities

The Branch cannot readily determine the interest rate implicit in the lease, therefore, it uses its IBR to measure lease liabilities. The IBR for lease liabilities is the rate of interest that the Branch would have to pay to borrow over a similar term, and with a similar security, the funds necessary to obtain an asset of a similar value to the ROU asset in a similar economic environment. The Branch estimates the IBR for lease liabilities using observable inputs (by reference to prevailing risk-free rates) adjusted to take into account the entity's credit risk (i.e., credit spread).

d. Expected credit losses on financial assets

The Branch's ECL calculations are outputs of complex models with a number of underlying assumptions regarding the choice of variable inputs and their interdependencies. Elements of the ECL models that are considered accounting judgments and estimates include, among others:

- Segmentation of the portfolio, where the appropriate model or ECL approach is used
- Criteria for assessing if there has been a SICR and so allowances for debt financial assets should be measured on a lifetime ECL basis and the qualitative assessment
- Segmentation of debt financial assets when their ECL is assessed on a collective basis
- Development of ECL models, including the various formulas and the choice of inputs
- Determination of associations between macroeconomic scenarios and economic inputs and the effect on PDs, EADs and LGDs
- Selection of forward-looking macroeconomics scenarios and their probability weightings, to derive the economic inputs into the ECL models.

e. Recognition of deferred tax assets

Deferred tax assets are recognized for all unused tax losses and temporary differences to the extent that it is probable that future taxable profit will be available against which the losses can be utilized. Significant management judgment is required to determine the amount of deferred tax assets that can be recognized, based upon the likely timing and level of future taxable income together with future tax planning strategies.

f. Functional currency

CIAS 21 requires management to use its judgment to determine the entity's functional currency such that it most faithfully represents the economic effects of the underlying transactions, events and conditions that are relevant to the entity. In making this judgment, the Branch considers the following:

- (i) The currency that mainly influences prices for financial instruments and services (this will often be the currency in which prices for its financial instruments and services are denominated and settled);
- (ii) The currency in which funds from financing activities are generated; and
- (iii) The currency in which receipts from operating activities are usually retained.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

5. CASH AND CASH EQUIVALENTS

Cash and cash equivalents comprise:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Cash on hand	176,450	726,445	2,698,534	10,993,828
Balances with the NBC				
Current and settlement accounts	5,075,091	20,894,153	3,757,949	15,309,885
Negotiable certificate of deposits ("NCDs")	12,336,993	50,791,400	21,000,085	85,554,346
Balances with other banks				
Current and savings accounts	4,840,945	19,930,169	2,280,238	9,289,690
Time deposits	8,330,031	34,294,736	22,880,859	93,216,619
Other cash equivalents	4,146	17,069	1,195	4,868
Cash and cash equivalents on the statement of cash flows	30,763,656	126,653,972	52,618,860	214,369,236
Less: allowance for ECLs	(4,280)	(17,621)	(312,390)	(1,272,677)
Cash and cash equivalents - net	30,759,376	126,636,351	52,306,470	213,096,559

NCDs with NBC and time deposits with other banks have original maturities of three months or less.

Cash and cash equivalents – gross are maintained by currency as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
US\$	30,566,646	125,842,882	50,958,014	207,602,949
KHR	193,925	798,389	1,104,129	4,498,222
Thai Bath ("THB")	2,877	11,845	556,536	2,267,328
Others	208	856	181	737
	30,763,656	126,653,972	52,618,860	214,369,236

Movements of allowance for ECLs are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	312,390	1,272,677	1,713,538	6,931,261
Reversal of allowance for ECLs (Note 26)	(308,110)	(1,259,246)	(1,401,148)	(5,699,870)
Exchange difference on translation	-	4,190	-	41,286
At 31 December	4,280	17,621	312,390	1,272,677

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

5. CASH AND CASH EQUIVALENTS

Ranges of interest rate (per annum) are as follows:

	2022	2021
Current and settlement accounts with NBC	Nil	Nil
NCDs with the NBC	0.50% - 3.42%	0.02% - 0.14%
Current and savings accounts with other banks	0.2%	0.2%
Time deposits with other banks	5.30%	0.38%-2.25%

6. PLACEMENTS WITH NBC AND OTHER BANK

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
NCD with the NBC (i)	1,017,142	4,187,574	7,088,128	28,877,033
Time deposit with other bank (ii)	1,001,630	4,123,710	-	-
Less: allowance for ECLs (Note 26)	(44,967)	(185,129)	-	-
At 31 December	1,973,805	8,126,155	7,088,128	28,877,033

(i) During the year, the Branch has pledged a NCD with NBC amounting to US\$1,150,000 as collateral for Liquidity Providing Collateralised Operation ("LPCO") (Note 15). The NCD has maturity of 6 months with interest rate at 2.34% per annum (2021: US\$7,083,000 having maturity of 3.5 months with interest rate ranging from 0.50% to 2.25% per annum).

(ii) Time deposit with other bank has maturity of 1 year and earn interest at 3.50% per annum.

7. STATUTORY DEPOSITS

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Reserve requirements	8,683,204	35,748,751	8,683,491	35,376,542
Capital guarantee	5,000,000	20,585,000	5,000,000	20,370,000
	13,683,204	56,333,751	13,683,491	55,746,542

Reserve requirements

Under NBC Prakas No. B7-020-230 dated 18 March 2020, commercial banks are required to maintain certain cash reserves with NBC in the form of compulsory deposits, computed at 7% of customer deposits and borrowings in KHR and other currencies (2021: 7% for KHR and US\$). Reserve requirements do not earn interest.

Capital guarantee

Under NBC Prakas No. B7-01-136 dated 15 October 2001, banks are required to maintain a capital guarantee of 10% of registered capital with NBC. This deposit is not available for use in the Branch's day-to-day operations but is refundable when the Branch voluntarily ceases to operate the business in Cambodia. Capital guarantee earns interest of 1.19% per annum (2021: 0.04% per annum).

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

8. LOANS AND ADVANCES

The Branch's loans and advances are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Trust receipts	1,791,270	7,374,659	3,743,430	15,250,734
Overdraft	241,297	993,420	271,196	1,104,853
Short-term loans	20,715,232	85,284,610	14,608,924	59,516,756
Long-term loans	29,412,587	121,091,621	15,827,448	64,481,023
	52,160,386	214,744,310	34,450,998	140,353,366
Accrued interest receivable	77,640	319,644	43,919	178,926
Gross carrying amount	52,238,026	215,063,954	34,494,917	140,532,292
Unamortised loan processing fees	(163,933)	(674,912)	(115,609)	(470,991)
Carrying amount	52,074,093	214,389,042	34,379,308	140,061,301
Allowance for ECLs	(4,114,685)	(16,940,159)	(3,397,835)	(13,842,780)
Loans and advances - net	47,959,408	197,448,883	30,981,473	126,218,521

The movements of allowance for ECLs on loans and advances are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	3,397,835	13,842,780	3,113,428	12,593,816
Provision during the year (Note 26)	716,850	2,929,766	284,407	1,156,968
Exchange difference on translation	-	167,613	-	91,996
At 31 December	4,114,685	16,940,159	3,397,835	13,842,780

A reconciliation of changes in gross carrying amount of loans and advances and corresponding allowance for ECLs by stage for loans and advances measured at amortised cost is as follows:

	Stage 1	Stage 2	Stage 3	Total
	US\$	US\$	US\$	US\$
At 1 January 2022	412,182	9,560	2,976,093	3,397,835
New assets originated	924,874	8,676	-	933,550
Payments and assets derecognised	(210,482)	(6,218)	-	(216,700)
Transfer to stage 1	-	-	-	-
Transfer to stage 2	(250,700)	250,700	-	-
Transfer to stage 3	-	-	-	-
At 31 December 2022	875,874	262,718	2,976,093	4,114,685
KHR'000 (Note 2.3)	3,605,973	1,081,610	12,252,576	16,940,159

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

8. LOANS AND ADVANCES (continued)

	<u>Stage 1</u>	<u>Stage 2</u>	<u>Stage 3</u>	<u>Total</u>
	US\$	US\$	US\$	US\$
At 1 January 2021	63,821	73,514	2,976,093	3,113,428
New assets originated	394,386	5,450	-	399,836
Payments and assets derecognised	(45,504)	(33,320)	-	(78,824)
Net remeasurement of loss allowance	(521)	(36,084)	-	(36,605)
Transfer to stage 1	-	-	-	-
Transfer to stage 2	-	-	-	-
Transfer to stage 3	-	-	-	-
At 31 December 2021	412,182	9,560	2,976,093	3,397,835
KHR'000 (Note 2.3)	1,679,229	38,947	12,124,604	13,842,780

Further analyses of carrying amount of loans and advances are as follows:

(i) By industry sector

	<u>2022</u>		<u>2021</u>	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Financial institutions	9,103,566	37,479,381	5,529,725	22,528,100
Agriculture	6,001,133	24,706,665	1,600,120	6,518,889
Service	13,943,381	57,404,900	1,036,974	4,224,632
Manufacturing	23,026,013	94,798,096	26,127,149	106,442,005
Import and export	-	-	85,340	347,675
Carrying amount	52,074,093	214,389,042	34,379,308	140,061,301

(ii) By currency

	<u>2022</u>		<u>2021</u>	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
US\$	45,278,359	186,411,004	30,549,707	124,459,506
KHR	6,795,734	27,978,038	3,829,601	15,601,795
	52,074,093	214,389,042	34,379,308	140,061,301

(iii) By maturity

Refer to Note 31 for maturity analysis on gross loans and advances.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

8. LOANS AND ADVANCES (continued)

(iv) By residency, relationship, exposure

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Residency				
Residents	52,074,093	214,389,042	34,379,308	140,061,301
Relationship				
Non-related parties	52,074,093	214,389,042	34,379,308	140,061,301
Exposure				
Large	24,855,173	102,328,747	13,426,765	54,700,641
Non-large	27,218,920	112,060,295	20,952,543	85,360,660
	52,074,093	214,389,042	34,379,308	140,061,301

Refer to Note 30.2 for credit analysis on loans and advances.

(v) By staging of the loan portfolio

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Stage 1	44,553,180	183,425,443	30,033,727	122,357,404
Stage 2	4,544,820	18,711,024	1,369,488	5,579,294
Stage 3	2,976,093	12,252,575	2,976,093	12,124,603
	52,074,093	214,389,042	34,379,308	140,061,301

(vi) Ranges of interest rate (per annum)

	2022	2021
Trust receipt	6.875%	7.25%
Overdraft	5.5% - 9%	7.5% - 9%
Short-term loans	4% - 9.71%	2.7% - 6%
Long-term loans	5.47% - 8.53%	2.9% - 5.7%

9. OTHER ASSETS

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Refundable deposits	108,166	445,319	111,347	453,628
Prepayments	23,037	94,843	90,851	370,127
Other assets	25,852	106,433	73,438	299,187
	157,055	646,595	275,636	1,122,942

Bangkok Bank Company Public Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
as at 31 December 2022 and for the year then ended

10. PROPERTY AND EQUIPMENT

	<i>Leasehold improvements</i>	<i>Computer and IT equipment</i>	<i>Furniture, fixtures and equipment</i>	<i>Motor vehicle</i>	<i>Total</i>	<i>KHR'000 (Note 2.3)</i>
	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>US\$</i>	
Cost						
At 1 January 2022	661,569	339,190	93,241	1,110	1,095,110	4,461,478
Additions	-	4,524	11,499	-	16,023	65,486
Exchange difference on translation	-	-	-	-	-	47,571
At 31 December 2022	661,569	343,714	104,740	1,110	1,111,133	4,574,535
Accumulated depreciation						
At 1 January 2022	462,645	275,189	88,310	1,110	827,254	3,370,233
Charge during the year	66,103	55,495	2,431	-	124,029	506,907
Exchange difference on translation	-	-	-	-	-	39,293
At 31 December 2022	528,748	330,684	90,741	1,110	951,283	3,916,433
Net book value						
At 31 December 2022	132,821	13,030	13,999	-	159,850	658,102

Bangkok Bank Company Public Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
as at 31 December 2022 and for the year then ended

10. PROPERTY AND EQUIPMENT (continued)

	<i>Leasehold improvements</i>	<i>Computer and IT equipment</i>	<i>Furniture, fixtures and equipment</i>	<i>Motor vehicle</i>	<i>Construction in progress</i>	<i>Total</i>	
	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>US\$</i>	<i>KHR'000 (Note 2.3)</i>
Cost							
At 1 January 2021	661,569	306,132	92,343	1,110	12,364	1,073,518	4,342,380
Additions	-	20,694	898	-	-	21,592	87,836
Transfer	-	12,364	-	-	(12,364)	-	-
Exchange difference on translation	-	-	-	-	-	-	31,262
At 31 December 2021	661,569	339,190	93,241	1,110	-	1,095,110	4,461,478
Accumulated depreciation							
At 1 January 2021	396,542	210,258	86,983	1,110	-	694,893	2,810,842
Charge during the year	66,103	64,931	1,327	-	-	132,361	538,445
Exchange difference on translation	-	-	-	-	-	-	20,946
At 31 December 2021	462,645	275,189	88,310	1,110	-	827,254	3,370,233
Net book value							
At 31 December 2021	198,924	64,001	4,931	-	-	267,856	1,091,245

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

11. INTANGIBLE ASSETS

	<i>Software</i>	
	<i>US\$</i>	<i>KHR'000</i> <i>(Note 2.3)</i>
Cost		
At 1 January 2022	405,943	1,653,812
Exchange difference on translation	-	17,455
At 31 December 2022	405,943	1,671,267
Accumulated amortisation		
At 1 January 2022	96,753	394,172
Charge during the year	82,962	339,066
Exchange difference on translation	-	6,648
At 31 December 2022	179,715	739,886
Net book value		
31 December 2022	226,228	931,381

	<i>Software under development</i>		<i>Total</i>	
	<i>Software</i> <i>US\$</i>	<i>development</i> <i>US\$</i>	<i>US\$</i>	<i>KHR'000</i> <i>(Note 2.3)</i>
Cost				
At 1 January 2021	33,940	231,064	265,004	1,071,941
Additions	140,939	-	140,939	573,340
Transfer	231,064	(231,064)	-	-
Exchange difference on translation	-	-	-	8,531
At 31 December 2021	405,943	-	405,943	1,653,812
Accumulated amortisation				
At 1 January 2021	18,252	-	18,252	73,829
Charge during the year	78,501	-	78,501	319,342
Exchange difference on translation	-	-	-	1,001
At 31 December 2021	96,753	-	96,753	394,172
Net book value				
31 December 2021	309,190	-	309,190	1,259,640

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

12. LEASES

The Branch as lessee

The Branch entered into lease contracts for its offices, vehicle and office equipment. The Branch applies the 'lease of low-value assets and short-term lease' recognition exemption for the lease of vehicle, office equipment and other short-term leases.

Set out below are movements of the right-of-use assets for lease of the Branch's offices and the carrying amount of lease liabilities:

	<i>Right-of-use assets</i>			
	<i>2022</i>		<i>2021</i>	
	<i>US\$</i>	<i>KHR'000</i>	<i>US\$</i>	<i>KHR'000</i>
		<i>(Note 2.3)</i>		<i>(Note 2.3)</i>
Cost				
At 1 January	959,987	3,910,987	888,202	3,592,777
Addition (lease term extension)	236,458	966,404	71,785	292,021
Exchange difference on translation	-	48,373	-	26,189
At 31 December	1,196,445	4,925,764	959,987	3,910,987
Accumulated depreciation				
At 1 January	732,202	2,982,991	524,883	2,123,152
Charge for the year	201,683	824,278	207,319	843,374
Exchange difference on translation	-	37,535	-	16,465
At 31 December	933,885	3,844,804	732,202	2,982,991
Carrying amount				
At 31 December	262,560	1,080,960	227,785	927,996
	<i>Lease liabilities</i>			
	<i>2022</i>		<i>2021</i>	
	<i>US\$</i>	<i>KHR'000</i>	<i>US\$</i>	<i>KHR'000</i>
		<i>(Note 2.3)</i>		<i>(Note 2.3)</i>
At 1 January	215,338	877,287	348,740	1,410,653
Addition	236,458	966,404	71,785	292,021
Accretion of interest	9,307	38,038	12,253	49,845
Payments	(103,289)	(422,142)	(217,440)	(884,546)
Exchange difference on translation	-	13,533	-	9,314
At 31 December	357,814	1,473,120	215,338	877,287
Maturity analysis - contractual undiscounted cash flows				
Less than one year	361,305	1,487,493	217,440	884,546
More than one year but less than five years	-	-	-	-
Total undiscounted lease liabilities	361,305	1,487,493	217,440	884,546

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

12. LEASES (continued)

The amounts recognized in the statement of comprehensive income are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Depreciation of right-of-use assets	201,683	824,278	207,319	843,374
Accretion of interest on lease liabilities (Note 22)	9,307	38,038	12,253	49,845
Expenses for short-term lease and lease of low-value assets (Note 25)	44,517	181,941	26,627	108,319
Total amount recognized in the statement of comprehensive income	255,507	1,044,257	246,199	1,001,538

13. DEPOSITS FROM CUSTOMERS

Deposits from customers comprise:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Current deposits	3,448,216	14,196,305	5,564,815	22,671,056
Savings deposits	24,496,236	100,851,004	33,171,581	135,141,021
Time deposits	8,949,271	36,844,149	9,664,997	39,375,198
	36,893,723	151,891,458	48,401,393	197,187,275

Further analyses of deposits from customers are as follows:

(i) By currency

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
US\$	36,643,510	150,861,331	48,069,091	195,833,477
KHR	234,188	964,152	108,554	442,249
THB	16,025	65,975	223,748	911,549
	36,893,723	151,891,458	48,401,393	197,187,275

(ii) By maturity

Refer to Note 31 for maturity analyses on deposits from customers.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

13. DEPOSITS FROM CUSTOMERS (continued)

(iii) By customer type, residency and relationship

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Customer type				
Individuals	19,445,141	80,055,646	15,614,168	63,612,120
Domestic corporations	17,448,582	71,835,812	32,787,225	133,575,155
	36,893,723	151,891,458	48,401,393	197,187,275
Residency				
Residents	36,137,541	148,778,256	46,222,184	188,309,178
Non-residents	756,182	3,113,202	2,179,209	8,878,097
	36,893,723	151,891,458	48,401,393	197,187,275
Relationship				
Non-related parties	36,835,902	151,653,409	48,297,019	196,762,055
Related parties	57,821	238,049	104,374	425,220
	36,893,723	151,891,458	48,401,393	197,187,275

(iv) Ranges of interest rate (per annum)

	2022	2021
Current deposits	Nil	Nil
Savings deposits	0% - 0.5%	0.5% - 1.00%
Time deposits	0.75% - 4.50%	1.00% - 5.00%

14. DEPOSITS FROM OTHER BANKS

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Current accounts	68,756	283,068	68,595	279,456
Time deposits	4,619,761	19,019,556	-	-
	4,688,517	19,302,624	68,595	279,456

Further analyses of deposits from banks are as follows:

(i) By currency

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
US\$	67,765	278,989	67,594	275,378
KHR	4,620,752	19,023,635	1,001	4,078
	4,688,517	19,302,624	68,595	279,456

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

14. DEPOSITS FROM OTHER BANKS (continued)

(ii) By maturity

Refer to Note 31 for maturity analysis of deposits from other banks.

(iii) By residency and relationship

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Residency:				
Residents	4,688,517	19,302,624	68,595	279,456
Relationship:				
Non-related parties	4,688,517	19,302,624	68,595	279,456

(iv) Ranges of interest rate (per annum)

	2022	2021
Current accounts	Nil	Nil
Time deposits	3.33% - 6.30%	Nil

15. BORROWING

This is a borrowing denominated in KHR from the NBC in form of Liquidity Providing Collateralised Operation ("LPCO") by which the NCD (Note 6) is collateralised. The borrowing has maturity of 3 months and bear interest rate at 5.30% (2021: 3.00%) per annum.

Movements of borrowing are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	5,008,863	20,406,108	447,986	1,812,103
Additions	1,468,069	5,999,998	8,933,220	36,340,339
Repayments of borrowings	(5,479,909)	(22,396,388)	(4,372,343)	(17,786,691)
Exchange difference on translation	-	95,026	-	40,357
At 31 December	997,023	4,104,744	5,008,863	20,406,108

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

16. SUBORDINATED DEBT

This represents a long-term unsecured borrowing from Head Office with outstanding amount as at 31 December 2022 of US\$3,001,024 (31 December 2021: US\$3,000,000) based on agreement on 25 July 2018 and the memorandum on 25 June 2021 with the following terms and conditions:

- Total credit facilities: US\$3,000,000
- Maturity: 7 years starting from 31 July 2018 to 30 June 2025
- Principle repayment: Five equal annual instalments with US\$600,000 each with extended the repayment schedule as below:
 - 1st principal repayment on June 30, 2024
 - 2nd principal repayment on June 30, 2025
 - 3rd principal repayment on June 30, 2026
 - 4th principal repayment on June 30, 2027
 - 5th principal repayment on June 30, 2028
- Interest repayment: Quarterly based on Head Office's notice
- Interest rate: Three-month LIBOR + 1.50%

On 8 August 2018, the Branch obtained approval from the NBC allowing to include the above Subordinated debt in Tier II capital for the purpose of Net Worth calculation.

17. INCOME TAX

Components of income tax expense are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Current tax	191,045	780,801	-	-
Deferred tax	58,735	240,050	190,701	775,772
	249,780	1,020,851	190,701	775,772

17.1 Current income tax

Details of estimated current income tax expense are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Accounting profit before income tax	975,184	3,985,576	601,324	2,446,186
Income tax expense at applicable tax rate of 20%	195,037	797,116	120,265	489,238
Non-deductible expenses	54,743	223,735	70,436	286,534
Effective income tax	249,780	1,020,851	190,701	775,772

In accordance with the Cambodian tax regulations, current income tax is calculated at the higher of the taxable income for the year multiplied by the tax rate of 20% at the reporting date and 1% of turnover.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

17. INCOME TAX (continued)

17.1 Current income tax (continued)

Movements of income tax payable are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	-	-	-	-
Current income tax expense	191,045	780,801	-	-
Payments during the year	(33,613)	(137,376)	-	-
Exchange difference on translation	-	4,723	-	-
At 31 December	157,432	648,148	-	-

17.2 Deferred tax assets

Temporary differences recognised during the year giving rise to deferred tax assets are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Deferred tax assets				
ECLs on financial assets	262,966	1,082,631	189,383	771,546
Unamortised loan processing fees	32,787	134,984	23,122	94,199
Lease liabilities	71,563	294,625	43,068	175,459
Tax losses carried forward	-	-	139,738	569,292
	367,316	1,512,240	395,311	1,610,496
Deferred tax liabilities				
Right-of-use assets	(52,512)	(216,192)	(45,557)	(185,599)
Depreciation and amortisation of property and equipment and intangible assets	(29,939)	(123,260)	(6,154)	(25,071)
	(82,451)	(339,452)	(51,711)	(210,670)
Deferred tax assets - net	284,865	1,172,788	343,600	1,399,826

Movements of deferred tax assets - net are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	343,600	1,399,826	534,301	2,161,248
Charge during the year	(58,735)	(240,050)	(190,701)	(775,772)
Exchange difference on translation	-	13,012	-	14,350
At 31 December	284,865	1,172,788	343,600	1,399,826

Future taxable profits are expected to be sufficient to recover the deferred tax assets; accordingly, deferred tax assets are recognized.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

18. OTHER LIABILITIES

Other liabilities pertain to accrued operating expenses and other payables.

19. HEAD'S OFFICE CAPITAL CONTRIBUTION

Capital contributed by Head Office are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Registered, issued, and fully paid	50,000,000	200,000,000	50,000,000	200,000,000

On 22 March 2016, the NBC issued Prakas B7-016-117 on Minimum Registered Capital of Banking and Financial Institutions requiring branches whose Head Office is rated "investment grade" by a reputable and international rating agency to have a minimum registered capital of KHR200.00 billion (approximately US\$50.00 million).

The Head Office, Bangkok Bank Public Company Limited, has investment grade rating extended by a reputable rating agency. On 2 January 2023, the Branch notified to the NBC on the investment grade rated BBB of its Head Office rated by Fitch on 22 December 2022 (2022: BBB by Fitch).

20. REGULATORY RESERVE

There is no regulatory reserve required as regulatory allowance of US\$3,903,541 or KHR'000 15,953,770 (2021: US\$3,718,171 or KHR'000 15,147,829) is lower than allowance for ECLs per CIFRS 9 of US\$4,559,989 or KHR'000 18,636,677 (2021: US\$3,923,009 or KHR'000 15,982,339).

21. INTEREST INCOME

Interest income arises from:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Loans and advances	2,591,500	10,591,460	1,242,752	5,055,515
Balances and placements with NBC and other banks	502,583	2,054,057	176,435	717,738
	3,094,083	12,645,517	1,419,187	5,773,253

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

22. INTEREST EXPENSE

Interest expense arises from:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Time deposits	333,477	1,362,921	327,518	1,332,343
Subordinated debt and borrowings	313,874	1,282,803	211,790	861,563
Savings deposits	84,429	345,061	186,859	760,142
Lease liabilities (Note 12)	9,307	38,038	12,253	49,845
	741,087	3,028,823	738,420	3,003,893

23. NET FEES AND COMMISSION INCOME

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Fees and commission income				
Remittance fee	480,724	1,964,719	255,578	1,039,692
Commitment fee and others	354,226	1,447,721	323,138	1,314,525
	834,950	3,412,440	578,716	2,354,217
Fees and commission expense				
Transfer fee	(258,274)	(1,055,565)	(142,552)	(579,902)
Net fees and commission income	576,676	2,356,875	436,164	1,774,315

24. PERSONNEL EXPENSES

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Salaries	447,014	1,826,946	519,280	2,112,431
Other staff expenses and benefits	128,404	524,787	165,557	673,486
	575,418	2,351,733	684,837	2,785,917

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

25. OTHER OPERATING EXPENSES

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Depreciation and amortisation (Notes 10, 11 and 12)	408,674	1,670,251	418,181	1,701,160
License fees	132,319	540,788	127,510	518,711
Communication and data maintenance	104,885	428,665	32,159	130,823
Foreign exchange loss	97,551	398,691	25,478	103,645
Other taxes	80,576	329,314	36,848	149,898
Legal and professional fees	64,385	263,141	70,056	284,988
Lease of low-value assets and short-term rental (Note 12)	44,517	181,941	26,627	108,319
Repairs and maintenance	41,978	171,564	20,441	83,154
Utilities	39,525	161,539	36,961	150,357
Security	13,332	54,488	13,033	53,018
Insurance	9,787	39,999	6,358	25,864
Marketing and public relations	9,503	38,839	3,017	12,273
Travelling	8,728	35,671	5,288	21,512
Office supplies and stationaries	5,571	22,769	4,288	17,442
Other expenses	17,388	71,065	25,385	103,266
	1,078,719	4,408,725	851,630	3,464,430

26. PROVISIONS FOR (REVERSAL OF) EXPECTED CREDIT LOSSES

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Loans and advances (Note 8)	716,850	2,929,766	284,407	1,156,968
Balances and placements with other banks (Note 5 & 6)	(263,143)	(1,075,465)	(1,401,148)	(5,699,870)
Off-balance sheet items (Note 27)	(85,790)	(350,624)	142,370	579,161
	367,917	1,503,677	(974,371)	(3,963,741)

27. COMMITMENTS AND CONTINGENCIES

(a) Lending commitments

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Unused portion of overdraft	7,062,155	28,863,027	12,034,789	48,957,522
Guarantees	2,863,270	11,702,184	1,753,162	7,131,863
Letters of credit	11,149,372	45,567,483	4,599,059	18,708,972
Total	21,074,797	86,132,694	18,387,010	74,798,357

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

27. COMMITMENTS AND CONTINGENCIES (continued)

(a) Lending commitments (continued)

Movements of ECL for off-balance sheet commitments are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
At 1 January	212,784	866,882	70,414	284,825
(Reversal of)/provision for ECL (Note 26)	(85,790)	(350,624)	142,370	579,161
Exchange difference on translation	-	6,576	-	2,896
At 31 December	126,994	522,834	212,784	866,882

(b) Tax contingency

The taxation system in Cambodia has undergone numerous changes and is characterized by either often unclear, contradictory and/or differing interpretations existing among numerous taxation authorities and jurisdictions. Taxes are subject to review and investigation by a number of authorities, who are enabled by law to impose severe fines, penalties and interest charges. These facts may create tax risks in Cambodia substantially more significant than in other countries.

Management believes that it has adequately provided for tax liabilities based on its interpretation of tax legislation. However, the relevant authorities may have differing interpretations and the effects since the incorporation of the Branch could be significant.

28. RELATED PARTY DISCLOSURES

28.1 Outstanding balances with related parties

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Bangkok Bank Public Company Limited (Head Office)				
Current accounts with Head Office	94,876	390,604	33,927	138,219
Subordinated debt from Head Office (Note 16)	3,001,024	12,355,216	3,000,000	12,222,000
Capital contribution from Head Office (Note 19)	50,000,000	200,000,000	50,000,000	200,000,000
Key management personnel				
Savings accounts	3,977	16,254	30,700	125,072
Time deposits	-	-	73,674	300,148
	3,977	16,254	104,374	425,220

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

28. RELATED PARTY DISCLOSURES (continued)

28.2 Significant transactions with related parties

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Bangkok Bank Public Company Limited (Head Office)				
Interest expenses	195,412	798,649	58,107	236,379
Expenses paid on behalf by Head Office	-	-	259,175	1,054,324
Key personnel management				
Salaries	278,080	1,136,513	391,794	1,593,818
Benefits	91,310	373,184	87,636	356,503
	369,390	1,509,697	479,430	1,950,321

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

29. MATURITY PROFILE OF ASSETS AND LIABILITIES

The following table shows an analysis of assets and liabilities as to whether they are expected to be recovered or settled within one year or beyond one year from the statement of financial position date:

	2022			2021		
	<i>Within one year</i> US\$	<i>Beyond one year</i> US\$	<i>Total</i> US\$	<i>Within one year</i> US\$	<i>Beyond one year</i> US\$	<i>Total</i> US\$
Financial assets						
Cash and cash equivalents - gross	30,763,656	-	30,763,656	52,618,860	-	52,618,860
Placements with NBC and other banks - gross	2,018,772	-	2,018,772	7,088,128	-	7,088,128
Loans and advances to customers - gross	22,594,196	29,479,897	52,074,093	18,626,460	15,752,848	34,379,308
Other assets	108,166	-	108,166	111,347	-	111,347
	55,484,790	29,479,897	84,964,687	78,444,795	15,752,848	94,197,643
Non-financial assets						
Statutory deposit	-	13,683,204	13,683,204	-	13,683,491	13,683,491
Property and equipment	-	1,111,134	1,111,134	-	1,095,110	1,095,110
Right-of-use assets	-	1,196,445	1,196,445	-	959,987	959,987
Software	-	405,943	405,943	-	405,943	405,943
Deferred tax assets	-	284,865	284,865	-	343,600	343,600
Other assets	48,889	-	48,889	164,289	-	164,289
	48,889	16,681,591	16,730,480	164,289	16,488,131	16,652,420
Allowance for ECLs			(4,163,932)			(3,710,225)
Accumulated depreciation and amortisation of non-financial assets			(2,064,884)			(1,656,209)
Total assets			95,466,351			105,483,629
KHR'000 (Note 2.3)			393,034,966			429,740,304

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

29. MATURITY PROFILE OF ASSETS AND LIABILITIES (continued)

	2022			2021		
	<i>Within one year US\$</i>	<i>Beyond one year US\$</i>	<i>Total US\$</i>	<i>Within one year US\$</i>	<i>Beyond one year US\$</i>	<i>Total US\$</i>
Financial liabilities						
Deposits from customers	4,688,517	-	4,688,517	68,595	-	68,595
Deposits from other banks	34,664,357	2,229,366	36,893,723	47,034,150	1,367,243	48,401,393
Borrowings	997,023	-	997,023	5,008,863	-	5,008,863
Lease liabilities	357,814	-	357,814	215,338	-	215,338
Subordinated debt	-	3,001,024	3,001,024	-	3,000,000	3,000,000
Other liabilities	49,382	-	49,382	99,482	-	99,482
	40,757,093	5,230,390	45,987,483	52,426,428	4,367,243	56,793,671
Non-financial liabilities						
Other liabilities	37,817	-	37,817	26,697	-	26,697
Provision for off- balance sheet items	-	126,994	126,994	-	212,784	212,784
Provision for employee benefits	-	-	-	19,256	-	19,256
Current income tax liability	157,432	-	157,432	-	-	-
	195,249	126,994	322,243	45,953	212,784	258,737
Total liabilities			46,309,726			57,052,408
KHR'000 (Note 2.3)			190,657,141			232,431,510

30. FINANCIAL RISK MANAGEMENT

The Branch has exposure to the following risks from financial instruments:

- Operational risk
- Credit risk;
- Market risk;
- Liquidity risk.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

This note presents information about the Branch's exposure to each of the above risks and the Branch's objectives, policies and processes for measuring and managing risk, and the Branch's management of capital.

Risk management functional and governance structure

The Branch's activities expose it to a variety of financial risks: credit risk, market risk (including currency risk, interest rate risk and price risk), and liquidity risk. Taking risk is core to the financial business, and the operational risks are an inevitable consequence of being in business.

The Branch does not use derivative financial instruments such as foreign exchange contract and interest rate swaps to manage its risk exposure.

A primary objective of the Branch in risk management is to comply with NBC's regulations. On the other hand, the Branch has recognized the importance of achieving international best practices on risk management. The Branch has established a Risk and Compliance Management Meeting to formulate broad parameters of acceptable risk for the Branch and monitor the activities against these parameters.

The details of financial assets and liabilities are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Financial assets				
Cash on cash equivalents - gross	30,763,656	126,653,972	52,618,860	214,369,236
Placements with NBC and other banks - gross	2,018,772	4,187,574	7,088,128	28,877,033
Loans and advances	52,074,093	214,389,042	34,379,308	140,061,301
Other assets	108,166	445,319	111,347	453,628
Total financial assets	84,964,687	345,675,907	94,197,643	383,761,198
Financial liabilities				
Deposits from customers	36,893,723	151,891,458	48,401,393	197,187,275
Deposits from other banks	4,688,517	19,302,624	68,595	279,456
Borrowings	997,023	4,104,744	5,008,863	20,406,108
Subordinated debt	3,001,024	12,355,216	3,000,000	12,222,000
Lease liabilities	357,814	1,473,120	215,338	877,287
Other liabilities	49,382	203,306	99,482	405,290
Total financial liabilities	45,987,483	189,330,468	56,793,671	231,377,416
Net financial assets	38,977,204	156,345,439	37,403,972	152,383,782

30.1 Operational risk

Operational risk is the risk of direct or indirect loss arising from inadequate or failed internal processes, personnel, technology and infrastructure, and from external factors other than credit, market and liquidity risks such as those arising from legal and regulatory requirements and generally accepted standards of corporate behavior.

The operational risk loss is managed through established operational risk management processes, proper monitoring and reporting of the business activities by control and support units which are independent of the business units and oversight provided by the senior management of the Branch.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.1 *Operational risk* (continued)

The Branch's operational risk management entails the establishment of clear organizational structures, roles and control policies. Various internal control policies and measures have been implemented including the establishment of signing authorities, defining system parameters controls, streamlining procedures and documentation and compliance with regulatory and other legal requirements. These are continually reviewed to address the operational risks of the business unit as well as to assess the level of compliance with the Branch policies by a program of periodic reviews undertaken by the internal audit function. The results of internal audit reviews are discussed with the management of the business unit to which they relate, with summaries submitted to the Audit Committee and senior management of the Branch.

30.2 *Credit risk*

The Branch takes on exposure to credit risk, which is the risk that a counterparty will cause a financial loss to the Branch by failing to discharge an obligation. Credit risk is the most important risk for the Branch's business. Credit exposure arises principally in lending activities that lead to loans and advances. There is also credit risk in off-balance sheet financial instruments, such as loan commitments. The lending activities are guided by the Branch's credit policy to ensure that the overall objectives in the area of lending are achieved; i.e., that the loan portfolio is strong and credit risks are well diversified. The credit policy documents the lending policy, collateral policy and credit approval processes, including the Branch's own internal grading system, and procedures implemented to ensure compliance with NBC's guidelines.

(a) *Credit risk measurement*

The Branch assesses the probability of default of individual counterparties using internal rating tool. Local credit committee is responsible for determining the risk rating policies.

Risk ratings are reviewed and updated regularly, and in events of (i) change of loan terms and conditions including extension; (ii) repayment irregularities or delinquencies and (iii) adverse information relating to the borrower or transaction.

(b) *Risk limit control and mitigation policies*

The Branch operates and provides loans and advances to individuals or enterprises within the Kingdom of Cambodia. The Branch manages, limits and controls the concentration of credit risk whenever it is identified. Large exposure is defined by NBC as overall credit exposure to any individual beneficiary which exceeds 10% of the Branch's net worth.

The Branch is required, under the conditions of NBC Prakas No. B7-06-226, to maintain at all times a maximum ratio of 20% between the Branch's overall credit exposure to any single beneficiary and the Branch's net worth. The aggregate of large credit exposure must not exceed 300% of the Branch's net worth.

For all large exposure loans exceeding 20% of net worth, the Branch has obtained the pre-approval from NBC before granting the loans to customers. The Branch and its Head Office closely monitor all large exposure loans to ensure that necessary actions are taken on timely basis.

The Branch employs a range of policies and practices to mitigate credit risk. The most traditional of these is the taking of security in the form of collateral for loans and advances to customers, which is common practice. The Branch implements guidelines on the acceptability of specific classes of collateral or credit risk mitigation. The principal collateral types to secure for loans and advances to customers are:

- Mortgages over residential properties (land, building and other properties);
- Charges over business assets such as land and buildings; and
- Cash in the form of margin deposits.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.2 Credit risk (continued)

(c) Management of credit risk

- Developing and maintaining the Branch's processes for measuring ECL: This includes processes for:
 - initial approval, regular validation and back-testing of the models used;
 - determining and monitoring significant increase in credit risk; and
 - incorporation of forward-looking information.
- Reviewing compliance of business units with agreed exposure limits, including those for selected industries, country risk and product types. Regular reports on the credit quality of local portfolios are provided to the Branch's Credit Committee, which may require appropriate corrective action to be taken. These include reports containing estimates of ECL allowances.
- Providing advice, guidance and specialist skills to business units to promote best practice throughout the Branch in the management of credit risk.

The Branch employs a range of policies and practices to mitigate credit risk. The most traditional of these is the taking of security in the form of collateral for loans and advances to customers, which is common practice. The Branch implements guidelines on the acceptability of specific classes of collateral or credit risk mitigation. The principal collateral types to secure for loans and advances to customers are:

- Mortgages over residential properties (land, building and other properties);
- Charges over business assets such as land and buildings; and
- Cash in the form of margin deposits.

(d) Concentration of risk

Concentrations arise when a number of counterparties are engaged in similar business activities, or activities in the same geographic region, or have similar economic features that would cause their ability to meet contractual obligations to be similarly affected by changes in economic, political or other conditions. Concentrations indicate the relative sensitivity of the Branch's performance to developments affecting a particular industry or geographic location.

The Branch monitors concentration of credit risk of counterparty by industry. An analysis of concentration of the credit risk as at the date of reporting period in the following tables.

(e) Maximum exposure to credit risk before collateral held or other credit enhancements

Details of maximum exposure to credit risk before collateral held or other credit enhancements are as follows:

	2022		2021	
	US\$	KHR'000 (Note 2.3)	US\$	KHR'000 (Note 2.3)
Balances with NBC	18,429,226	75,873,123	31,846,162	129,741,264
Balances with other banks	14,176,752	58,365,687	25,162,292	102,511,178
Loans and advances- gross	52,074,093	214,389,042	34,379,308	140,532,292
Other assets	108,166	551,752	111,347	752,815
	84,788,237	349,179,604	91,499,109	373,537,549

The credit exposure amounts arising from off balance sheet items are disclosed in Note 27 on Commitments and contingencies.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.2 Credit risk (continued)

(f) Concentration of risks of financial assets with credit risk exposure

	2022				
	<i>Balances with NBC</i> US\$	<i>Balances with other banks</i> US\$	<i>Loans and advances</i> US\$	<i>Others</i> US\$	<i>Total</i> US\$
Financial intermediaries	18,429,226	14,176,752	9,103,566	-	41,709,544
Agriculture	-	-	6,001,133	-	6,001,133
Service	-	-	13,943,381	-	13,943,381
Manufacturing	-	-	23,026,013	-	23,026,013
Others	-	-	-	108,166	108,166
	18,429,226	14,176,752	52,074,093	108,166	84,788,237
Allowance for ECLs	-	(49,247)	(4,114,685)	-	(4,163,932)
	18,429,226	14,127,505	47,959,408	108,166	80,624,305
KHR'000 (Note 2.3)	75,873,123	58,162,937	197,448,883	445,319	331,930,262

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.2 Credit risk (continued)

(f). Concentration of risks of financial assets with credit risk exposure (continued)

	2021				
	<i>Balances with NBC US\$</i>	<i>Balances with other banks US\$</i>	<i>Loans and advances US\$</i>	<i>Others US\$</i>	<i>Total US\$</i>
Financial intermediaries	31,846,162	25,162,292	5,529,725	-	62,538,179
Agriculture	-	-	1,600,120	-	1,600,120
Service	-	-	1,036,974	-	1,036,974
Manufacturing	-	-	26,127,149	-	26,127,149
Import and export	-	-	85,340	-	85,340
Others	-	-	-	111,347	111,347
	31,846,162	25,162,292	34,379,308	111,347	91,499,109
Allowance for ECLs	-	(312,390)	(3,397,835)	-	(3,710,225)
	31,846,162	24,849,902	30,981,473	111,347	87,788,884
KHR'000 (Note 2.3)	129,741,264	101,238,501	126,218,521	453,628	357,651,914

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.2 Credit risk (continued)

(f) Concentration of risks of financial assets with credit risk exposure (continued)

	2022			
	Stage 1 US\$	Stage 2 US\$	Stage 3 US\$	Total US\$
Balances with NBC	18,429,226	-	-	18,429,226
Balances with other banks	14,176,752	-	-	14,176,752
Loans and advances	44,553,180	4,544,820	2,976,093	52,074,093
Other assets	108,166	-	-	108,166
	77,267,324	4,544,820	2,976,093	84,788,237
Allowance for ECLs	(925,121)	(262,718)	(2,976,093)	(4,163,932)
	76,342,203	4,282,102	-	80,624,305
KHR'000 (Note 2.3)	314,300,848	17,629,414	-	331,930,262
	2021			
	Stage 1 US\$	Stage 2 US\$	Stage 3 US\$	Total US\$
Balances with NBC	31,846,162	-	-	31,846,162
Balances with other banks	25,162,292	-	-	25,162,292
Loans and advances	30,033,727	1,369,488	2,976,093	34,379,308
Other assets	111,347	-	-	111,347
	87,153,528	1,369,488	2,976,093	91,499,109
Allowance for ECLs	(724,572)	(9,560)	(2,976,093)	(3,710,225)
	86,428,956	1,359,928	-	87,788,884
KHR'000 (Note 2.3)	352,111,567	5,540,347	-	357,651,913

The Branch applies a three-stage approach based on the change in credit quality since initial recognition.

Allowance for ECLs will be made based on the following three-stage approach which reflects the change in credit quality of the financial instrument since initial recognition:

(i) Stage 1: 12-month ECL - not credit-impaired

For exposures where there has not been a significant increase in credit risk since initial recognition and that are not credit-impaired upon origination, the ECL associated with the probability of default events occurring within next 12 months will be recognized.

(ii) Stage 2: Lifetime ECL - not credit-impaired

For exposures where there has been a significant increase in credit risk since initial recognition but that are not credit-impaired, a lifetime ECL will be recognized.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.2 Credit risk (continued)

(f) Concentration of risks of financial assets with credit risk exposure (continued)

(iii) Stage 3: Lifetime ECL - credit-impaired

Financial assets are assessed as credit-impaired when one or more events that have detrimental impact on the estimated future cash flows of that asset have occurred. For financial assets that are credit-impaired, a lifetime ECL will be recognized.

Stage	Credit risk status	Default indicator
1	12-month ECL - not credit-impaired	0 to 14 DPD for short-term facilities 0 to 29 DPD for long-term facilities
2	Lifetime ECL - not credit-impaired	15 to 30 DPD for short-term facilities 30 to 90 DPD for long-term facilities
3	Lifetime ECL - credit-impaired	More than 30 for short-term facilities More than 90 DPD for long-term facilities Restructured and rescheduled Forced default Related default

The definition of default used for these purposes shall be applied consistently to all financial assets unless information becomes available that demonstrates that another default definition is more appropriate for a particular financial instrument.

Based on the Branch's definition of default, an account classified as default will be automatically tagged as "Yes" in the "Impairment Indicator" field when the "Default-Reason" field shows one of the four default reasons below:

- Normal Turn: The account's delinquency exceeds 30 DPD and is applicable to all products except trade finance product which has a definition of default of 15 DPD due to the short-term nature of the product.
- R&R: When the account undergoes debt restructuring or rescheduling;
- Forced: When account shows deterioration in its credit profile, but its delinquency does not exceed 30 DPD; and
- Related: Refers to cross default by obligor(s) of the same borrower type within the same loan listing source.

(iv) Incorporation of forward-looking information

The Branch incorporates forward-looking information into both the assessment of whether the credit risk of an instrument has increased significantly since its initial recognition and the measurement of ECL.

External information considered includes economic data and forecasts published by governmental bodies and monetary authorities in the countries where the Branch operates, supranational organizations such as the International Monetary Fund, and selected private-sector and academic forecasters.

The Branch has identified and documented key drivers of credit risk and credit losses for each portfolio of financial instruments in accordance with each country and, using an analysis of historical data, has estimated relationships between macro-economic variables and credit risk and credit losses.

(g) Repossessed collateral

During the year, the Branch did not repossess any collateral held as security.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.3 *Market risk*

The Branch takes on exposure to market risk, which is the risk that the fair value or future cash flow of a financial instrument will fluctuate because of changes in market prices. Market risk arises from open positions in interest rates, currency and equity products, all of which are exposed to general and specific market movements and changes in the level of volatility of market rates or prices such as interest rates, credit spreads, foreign exchange rates and equity prices.

The Branch does not use derivative financial instruments such as foreign exchange contract and interest rate swaps to hedge its risk exposure.

(i) *Foreign exchange risk*

Foreign exchange risk arises from future commercial transactions and recognized assets and liabilities denominated in a currency that is not the Branch's functional currency. The Branch maintains a policy of not exposing itself to large foreign exchange positions. Any foreign currency exchange open positions are monitored against the operating requirements, pre-determined position limits and cut-loss limits.

As at 31 December 2022, balances in monetary assets and liabilities denominated in currencies other than US\$ are not significant. Therefore, no sensitivity analysis for foreign currency exchange risk was presented.

(ii) *Price risk*

The Branch is not exposed to price risk of securities because it does not hold any investments classified in the statement of financial position as marketable securities.

(iii) *Interest rate risk*

Interest rate risk is the risk that the future cash flows of a financial instrument will fluctuate because of changes in market interest rates. Interest margins may increase as a result of changes and may reduce losses in the event that unexpected movements arise. The management of the Branch at this stage have a policy to set limits on the level of mismatch of interest rate re-pricing that may be undertaken; which regularly monitors the mismatch by the management and head office.

The Branch has no significant financial assets and liabilities with floating interest rates. Balances with NBC, balances with other banks, and loans and advances earn fixed interest rates and deposits from other banks and customers have fixed interest rates.

30.4 *Liquidity risk*

Liquidity risk is the risk that the Branch is unable to meet its payment obligations associated with its financial liabilities when they fall due and to replace funds when they are withdrawn. The consequence of this may be the failure to meet obligations to repay depositors and fulfill commitments to lend.

Management monitors the financial position liquidity and manages the concentration and profile of debt maturities. Monitoring and reporting take the form of the daily cash position and projection for the next day, week and month respectively, as these are key periods for liquidity management. Management monitors the movements of the main depositors and projection of their withdrawals.

The table in Note 28 is an analysis of the assets and liabilities of the Branch by relevant maturity based on the remaining period at the balance sheet date to the contractual or estimated maturity dates.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.5 *Fair value of financial assets and liabilities*

a. Financial instruments measured at fair value

The Branch did not have financial instruments measured at fair value.

b. Financial instruments not measured at fair value

As at the balance sheet date, the fair values of financial instruments of the Branch approximate their carrying amounts. The estimated fair values are based on the following methodologies and assumptions:

i. Cash and cash equivalents and placements with the NBC and other bank

The carrying amounts of cash and cash equivalents, placements with the NBC and other banks approximate their fair values, since these accounts consist mostly of current, and short-term deposits.

ii. Loans and advances

For fixed rate loans with remaining period to maturity of less than one year, the carrying amounts are generally reasonable estimates of their fair values.

For fixed rate loans with remaining period to maturity of one year and above, fair values are estimated by discounting the estimated future cash flows using a current lending rate as the prevailing market rates of loans with similar credit risks and maturities have been assessed as insignificantly different to the contractual lending rates. As a result, the fair value of non-current loan and advances to customers approximates their carrying value at reporting date.

iii. Deposits from customers and deposits from other banks

The fair values of deposits from customers and deposits from other banks approximate their carrying amounts. The estimated fair value of deposits with no stated maturities, which include non-interest earning deposits, is the amount repayable on demand.

Deposits with fixed interest are not quoted in the active market and are short-term. Their fair value approximates the carrying amount.

iv. Borrowing and subordinated debt

The carrying amounts of borrowing and subordinated debt approximate to their fair values as borrowing is at short-term of 6 months and the subordinated debt is at floating interest rate

v. Other financial assets and liabilities

The carrying amounts of other financial assets and liabilities are assumed to approximate their fair values due to most of these assets and liabilities are not materially sensitive to the shift in market interest rates.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

30. FINANCIAL RISK MANAGEMENT (continued)

30.6 Capital management

The primary objectives of the capital management are to ensure that it complies with externally imposed capital requirements and it maintains strong financial position and healthy capital ratios to support its business and to maximize shareholder's value.

The Branch manages its capital structure and makes adjustments to it in the light of changes in economic conditions and the risk characteristics of its activities. In order to maintain or adjust the capital structure, the Branch may adjust the amount of dividend payment to Head Office, return capital structure, or issue capital securities. No changes were made in the objectives, policies and processes from previous years.

31. LIQUIDITY RISK

Financial assets

Analysis of financial assets into maturity groupings is based on the expected date on which these assets will be realized. For other assets, the analysis into maturity grouping is based on the remaining period from the end of the reporting period to the contractual maturity date or if earlier the expected date the assets will be realized.

Financial liabilities

The maturity grouping is based on the remaining period from the end of the reporting period to the contractual maturity date. When counterparty has a choice of when the amount is paid, the liability is allocated to the earliest period in which the Branch can be required to pay.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

31. LIQUIDITY RISK (continued)

	2022						Total US\$
	On demand and up to 1 month US\$	>1-3 months US\$	>3-6 months US\$	>6-12 months US\$	>1 to 5 years US\$	Over 5 years US\$	
Financial assets							
Cash and cash equivalent							
Cash on hand	176,450	-	-	-	-	-	176,450
Balances with NBC	15,592,084	1,820,000	-	-	-	-	17,412,084
Balances with other banks	4,845,091	8,330,031	-	-	-	-	13,175,122
Placement with NBC and other bank	-	1,017,142	1,001,630	-	-	-	2,018,772
Loans and advances	8,164,050	6,896,359	7,556,423	141,297	8,457,406	20,858,558	52,074,093
Other assets	108,166	-	-	-	-	-	108,166
Total financial assets	28,885,841	18,063,532	8,558,053	141,297	8,457,406	20,858,558	84,964,687
Financial liabilities							
Deposits from customers	28,997,873	1,515,446	2,280,687	1,870,351	2,229,366	-	36,893,723
Deposits from other banks	1,773,774	971,581	971,581	971,581	-	-	4,688,517
Borrowings	-	997,023	-	-	-	-	997,023
Subordinated debt	-	-	-	-	3,001,024	-	3,001,024
Lease liabilities	-	357,814	-	-	-	-	357,814
Other liabilities	49,382	-	-	-	-	-	49,382
Total financial liabilities	30,821,029	3,841,864	3,252,268	2,841,932	5,230,390	-	45,987,483
Net liquidity surplus (gap)	(1,935,188)	14,221,668	5,305,785	(2,700,635)	3,227,016	20,858,558	38,977,204
KHR'000 (Note 2.3)	(7,967,170)	58,550,607	21,843,917	(11,118,514)	13,285,625	85,874,683	160,469,148

(*) Deposits from Head Office have original maturity terms from 3 to 24 months and subject to renewal to ensure that the Branch remains liquid.

Bangkok Bank Public Company Limited, Cambodia Branch

NOTES TO THE FINANCIAL STATEMENTS (continued)
for the year ended 31 December 2022

31. LIQUIDITY RISK (continued)

	2021						
	<i>On demand and up to 1 month US\$</i>	<i>>1-3 months US\$</i>	<i>>3-6 months US\$</i>	<i>>6-12 months US\$</i>	<i>>1 to 5 years US\$</i>	<i>Over 5 years US\$</i>	<i>Total US\$</i>
Financial assets							
Cash and cash equivalent							
Cash on hand	2,698,534	-	-	-	-	-	2,698,534
Balances with NBC	24,758,034	-	-	-	-	-	24,758,034
Balances with other banks	17,162,292	8,000,000	-	-	-	-	25,162,292
Placement with NBC and other bank	7,088,128						7,088,128
Loans and advances	5,193,304	6,124,277	7,273,072	151,416	5,215,042	10,422,197	34,379,308
Other assets	111,347	-	-	-	-	-	111,347
Total financial assets	57,011,639	14,124,277	7,273,072	151,416	5,215,042	10,422,197	94,197,643
Financial liabilities							
Deposits from customers	39,159,169	3,051,882	3,297,497	1,525,602	1,367,243	-	48,401,393
Deposits from other banks	68,595	-	-	-	-	-	68,595
Borrowings	5,008,863	-	-	-	-	-	5,008,863
Subordinated debt	-	-	-	-	3,000,000	-	3,000,000
Lease liabilities	-	-	215,338	-	-	-	215,338
Other liabilities	99,482	-	-	-	-	-	99,482
Total financial liabilities	44,336,109	3,051,882	3,512,835	1,525,602	4,367,243	-	56,793,671
Net liquidity surplus (gap)	12,675,530	11,072,395	3,760,237	(1,374,186)	847,799	10,422,197	37,403,972
KHR'000 (Note 2.3)	51,640,109	45,108,937	15,319,206	(5,598,434)	3,453,933	42,460,031	152,383,782

32. EVENTS AFTER REPORTING PERIOD

Other than as disclosed elsewhere in these financial statements, at the date of this report, there were no events which occurred subsequent to 31 December 2022 that had significant impact on the Branch's financial position as at 31 December 2022 and its financial performance for the year then ended.

**ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត
សាខាកម្ពុជា**

របាយការណ៍របស់គណៈគ្រប់គ្រងប្រតិបត្តិ និង
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

មាតិកា

ទំព័រ

របាយការណ៍របស់គណៈគ្រប់គ្រងប្រតិបត្តិ	1 - 5
របាយការណ៍របស់សវនករឯករាជ្យ	6 - 9
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	10
របាយការណ៍លទ្ធផលពេញលេញ	11
របាយការណ៍បម្រែបម្រួលមូលធនរបស់ការិយាល័យកណ្តាល	12
របាយការណ៍លំហូរសាច់ប្រាក់	13 - 14
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	15 - 86

របាយការណ៍របស់គណៈគ្រប់គ្រងប្រតិបត្តិ

គណៈគ្រប់គ្រងប្រតិបត្តិសូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា (ហៅកាត់ថា "សាខា") សម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ព័ត៌មានអំពីសាខា

សាខា គឺជាសាខារបស់ Bangkok Bank Public Company Limited (ហៅកាត់ថា "ការិយាល័យកណ្តាល") ដែលបានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាខាត្រូវបានបង្កើត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រសួងពាណិជ្ជកម្ម តាមលិខិតចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១១៩៨១ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ សាខា បានទទួលអាជ្ញាប័ណ្ណធនាគារពីធនាគារជាតិ នៃកម្ពុជា (NBC) ដើម្បីដំណើរការជាសាខាធនាគារ ពាណិជ្ជកម្ម ដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ និងចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ សាខា បានទទួលអាជ្ញាប័ណ្ណធនាគារគ្មានកាល កំណត់ពីធនាគារជាតិ នៃកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់សាខា គឺផ្តល់សេវាធនាគារពាណិជ្ជ និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់សាខា មានទីតាំងនៅអគារលេខ ៣៤៤ (ជាន់ទី ១ និងទី ២) មហាវិថី មេរៀនស៊ុន សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ របស់សាខា សម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានលាតត្រដាងនៅ ក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ដើមទុនសាខា

ពុំមានការប្រែប្រួលលើដើមទុន របស់សាខា នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ការខាតបង់ឥណទានរំពឹងទុកលើឥណទាននិងបុរេប្រទាន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងប្រតិបត្តិបានចាត់ វិធានការសមស្របពាក់ព័ន្ធនឹងការលុបចោលឥណទានអាក្រក់ ឬ ការធ្វើសំវិធានធនសម្រាប់ការខាតបង់ ឥណទានរំពឹងទុក ហើយគណៈគ្រប់គ្រងប្រតិបត្តិជឿជាក់ថារាល់ឥណទានអាក្រក់ ត្រូវបានលុបចោល ហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើង សម្រាប់ការខាតបង់ឥណទានរំពឹងទុកលើឥណទាន និង បុរេប្រទាន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍របស់គណៈគ្រប់គ្រង (តពីទំព័រមុន)

ការខាតបង់ឥណទានរំពឹងទុកលើឥណទាននិងបុរេប្រទាន (តពីទំព័រមុន)

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ និងដោយផ្អែកទៅលើការយល់ដឹងទាំងអស់ គណៈគ្រប់គ្រងប្រតិបត្តិ ពុំបានដឹងពីកាលៈទេសៈណាមួយដែលអាចនឹងបណ្តាលឲ្យមានការលុបចេញចំនួន នៃឥណទានអាក្រក់ ឬ ចំនួននៃការធ្វើសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខា មាន ចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងប្រតិបត្តិបានចាត់ វិធានការសមស្របនានា ដើម្បីឈានដល់ការអះអាងថាទ្រព្យសកម្ម ដែលទំនងជាមិនអាចលក់បានក្នុងតម្លៃ ដូច ដែលកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់សាខានោះ ត្រូវបានកត់ត្រាឲ្យស្មើនឹងតម្លៃ ដែលនឹងអាចប្រមូល មកវិញបានជាក់ស្តែង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ និងដោយផ្អែកទៅលើការយល់ដឹងទាំងអស់ គណៈគ្រប់គ្រងប្រតិបត្តិ ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឲ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់សាខា មានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងប្រតិបត្តិពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបាន កើតឡើងធ្វើឲ្យចុះពាល់ដល់ការអនុវត្តវិធីសាស្ត្រកំណត់តម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់សាខា ដែលធ្វើឲ្យមានការកាន់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានបន្ទុកលើទ្រព្យសកម្ម របស់សាខា ដែលកើតមានចាប់ពីចុងការិយបរិច្ឆេទ សម្រាប់ការធានា បំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- ពុំមានបំណុលយថាភាព ទាក់ទងនឹងសាខា ដែលបានកើតឡើងចាប់ពីចុងការិយបរិច្ឆេទ ក្រៅពី បំណុលដែលមានទាក់ទងនឹងសកម្មភាពប្រក្រតីនៃអាជីវកម្មធានាគារ។

ផ្អែកតាមមតិយោបល់របស់គណៈគ្រប់គ្រងប្រតិបត្តិ ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងទៀត របស់ សាខា ដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែ បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់សាខា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលបំណុលទាំងនោះដល់ការកំណត់សងនោះទេ។

ធនាគារ បាឡាក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍របស់គណៈគ្រប់គ្រង (តពីទំព័រមុន)

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទ នៃរបាយការណ៍នេះ គណៈគ្រប់គ្រងប្រតិបត្តិមិនបានដឹងពីកាលៈទេសៈណាមួយ ដែលមិនត្រូវបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុរបស់សាខា ដែលអាច បណ្តាលឲ្យចំនួនទឹកប្រាក់ ដែលបានបញ្ញត្តិក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្ត នោះទេ។

ប្រតិបត្តិការវិនិយោគ

នៅក្នុងមតិយោបល់របស់គណៈគ្រប់គ្រងប្រតិបត្តិ លទ្ធផលប្រតិបត្តិការរបស់សាខាក្នុងការិយបរិច្ឆេទរបាយ ការណ៍ហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

គណៈគ្រប់គ្រងប្រតិបត្តិក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទ ដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ ពុំមានធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិន ប្រក្រតី កើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់សាខា ក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃស្ថានភាពហិរញ្ញវត្ថុ

មិនមានព្រឹត្តិការណ៍សំខាន់ណាមួយ ដែលបានកើតឡើងអំឡុងពេល បន្ទាប់ពីចុងការិយបរិច្ឆេទរបាយការណ៍ រហូតដល់កាលបរិច្ឆេទនៃការអនុម័តនៃ របាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឲ្យ កែប្រែ ឬលាតត្រដាង នៅក្នុង របាយការណ៍ហិរញ្ញវត្ថុនោះទេ។

គណៈគ្រប់គ្រងប្រតិបត្តិ

សមាសភាពនៃគណៈគ្រប់គ្រងប្រតិបត្តិរបស់សាខា នៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃ របាយការណ៍នេះរួមមាន៖

- លោកស្រី Jarinee Lapwutirat ប្រធាន និងនាយិកាសាខា (បានតែងតាំងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022)
- លោកស្រី Yiamsri Ubonpong អនុប្រធាន និងនាយិកាសាខា (បានផ្ទេរទៅការិយាល័យកណ្តាលថ្ងៃទី6 ខែមេសា ឆ្នាំ2022)
- លោកស្រី Narisa Panumas អនុប្រធាន និងនាយកគ្រប់គ្រងប្រតិបត្តិការ
- លោកស្រី Pranee Siriswaspihat អនុប្រធាន និងនាយកគ្រប់គ្រងប្រតិបត្តិតាម
- លោក Wanchat Mangkhalodom ជំនួយការប្រធានផ្នែកទីផ្សារ
- លោក ឌិត សុផា ប្រធានផ្នែកវត្តមាន

សវនករ

ក្រុមហ៊ុនសវនកម្មឯករាជ្យ អ៊ិនស្ទ័រ អ៊ិន យ៉ាង (ខេមបូឌា) ជាសវនកររបស់សាខា។

ធនាគារ បាឡាក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍របស់គណៈគ្រប់គ្រង (តពីទំព័រមុន)

ការកាន់កាប់ភាគហ៊ុនរបស់គណៈគ្រប់គ្រងប្រតិបត្តិ

មិនមានសមាជិកគណៈគ្រប់គ្រងប្រតិបត្តិណាម្នាក់ កាន់កាប់ភាគហ៊ុនដោយផ្ទាល់របស់សាខានោះទេ។ ពុំមានកិច្ចព្រមព្រៀងណាមួយ ដែលក្នុងនោះសាខាជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចបង្កលទ្ធភាពដល់សមាជិកគណៈគ្រប់គ្រងប្រតិបត្តិណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍នៅក្នុងសាខា ឬរបស់សាជីវកម្មដទៃ។

អត្ថប្រយោជន៍របស់គណៈគ្រប់គ្រងប្រតិបត្តិ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងនាការិយបរិច្ឆេទបញ្ចប់នេះ ពុំមានកិច្ចព្រមព្រៀងណាមួយ ដែលក្នុងនោះសាខាជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចបង្កលទ្ធភាពដល់សមាជិកគណៈគ្រប់គ្រងប្រតិបត្តិណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ ប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬ របស់សាជីវកម្មដទៃ។

ពុំមានសមាជិកគណៈគ្រប់គ្រងប្រតិបត្តិណាម្នាក់របស់សាខា បានទទួល ឬមានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមការចុះកិច្ចសន្យា ដែលបានធ្វើឡើងរវាងសាខា ឬជាមួយក្រុមហ៊ុនណាមួយដែលគណៈគ្រប់គ្រងប្រតិបត្តិនោះជាសមាជិក ឬជាមួយក្រុមហ៊ុនណាមួយដែលគណៈគ្រប់គ្រងប្រតិបត្តិមានផលប្រយោជន៍ផ្នែក ហិរញ្ញវត្ថុជាសារវន្ត ក្រៅពីប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីទទួលខុសត្រូវរបស់គណៈគ្រប់គ្រងប្រតិបត្តិលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងប្រតិបត្តិ ជាអ្នកទទួលខុសត្រូវដើម្បីធានាថា របាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ អំពីស្ថានភាពហិរញ្ញវត្ថុរបស់សាខា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងប្រតិបត្តិម្រូវឲ្យ៖

- (i) អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន ដោយសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយនិងត្រូវអនុវត្តគោលនយោបាយទាំងនោះឲ្យបានជាប់លាប់។
- (ii) អនុលោមតាមតម្រូវការនៃការលាតត្រដាងព័ត៌មាន និងសេចក្តីណែនាំផ្សេងៗ របស់ CIFRS ឬប្រសិនបើមានគំលាតនៃការអនុវត្តស្តង់ដារ និងដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គំលាតទាំងនោះត្រូវតែត្រូវបានលាតត្រដាងព័ត៌មាន ពន្យល់ និងកំណត់បរិមាណក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ។
- (iii) រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មត់ថា សាខានឹងបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេលអនាគតបាន។
- (v) ត្រួតពិនិត្យ និងដឹកនាំសាខា ឲ្យមានប្រសិទ្ធភាព លើការសម្រេចចិត្ត ដែលអាចមានផលប៉ះពាល់ជាសារវន្តដល់ប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់សាខា ហើយត្រូវប្រាកដថា កិច្ចការទាំងនោះ ត្រូវបានធ្វើការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍របស់គណៈគ្រប់គ្រង (តពីទំព័រមុន)

របាយការណ៍ស្តីពីទំនួលខុសត្រូវរបស់គណៈគ្រប់គ្រងប្រតិបត្តិលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

គណៈគ្រប់គ្រងប្រតិបត្តិ ជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវត្រូវបានរក្សាទុក និងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់សាខាឲ្យបានត្រឹមត្រូវគ្រប់ពេល ហើយនិងធានាថា បញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងប្រតិបត្តិ ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់សាខា ហើយ ក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់និងស្វែងរកការបន្លំ ឬកំហុសឆ្គងដោយចេតនា ហើយនិងភាពមិនប្រក្រតីផ្សេងៗ។

គណៈគ្រប់គ្រងប្រតិបត្តិបញ្ជាក់ថា សាខាបានអនុវត្តតាមលក្ខខណ្ឌដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំសូមអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ជាមួយទាំងនេះ ថាបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សាខា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមតាម CIFRSs ។

តំណាងឲ្យគណៈគ្រប់គ្រងប្រតិបត្តិ



លោកស្រី Jarinee Lapwutirat
ប្រធាន និងនាយិកាសាខា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣



Ernst & Young (Cambodia) Ltd.
 5th Floor, Emerald Building
 #64 Norodom Boulevard corner Street 178
 Sangkat Chey Chumneah, Khan Daun Penh
 12206 Phnom Penh, Kingdom of Cambodia

Tel: +855 23 860 450/451
 Fax: +855 23 217 805
 ey.com

លេខ: 61339142/67050168

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ: ការិយាល័យកណ្តាល នៃធនាគារ បាណក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ បាណក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា (“សាខា”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង របាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេប នៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាព ហិរញ្ញវត្ថុរបស់សាខានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីសាខា ដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិស្រុត ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា ជាមួយនឹងតម្រូវការខាង សីលធម៌ដែលទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំដោយស្របតាមតម្រូវការ ទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និង សមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់សាខា សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្ម ដោយសវនករដទៃ ដែលបានបញ្ចេញមតិយោបល់គ្មានបញ្ហា ទៅលើរបាយការណ៍ទាំងនោះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ព័ត៌មានផ្សេងទៀតនៃរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេង ដែលទទួលបាន នាកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានរបាយការណ៍របស់គណៈគ្រប់គ្រងប្រតិបត្តិ។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ចំពោះព័ត៌មានផ្សេងនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងនេះទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងនេះដែរ។

ទាក់ទិននឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងនេះ ហើយធ្វើការពិចារណា ថាតើព័ត៌មានផ្សេងនេះ មានភាពខុសគ្នាជាសារវន្ត ឬ ទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬ ថាតើព័ត៌មានផ្សេងនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងនេះ ដោយផ្អែកលើការងារដែលបានអនុវត្ត យើងខ្ញុំត្រូវតម្រូវឲ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងប្រតិបត្តិ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាម CIFRSs ហើយនិងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃអាជីវកម្មរបស់សាខា ដើម្បីបន្តនូវនិរន្តរភាព និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់សាខាលើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការសាខា ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

គណៈគ្រប់គ្រងប្រតិបត្តិមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការ នៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់សាខា។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬ កំហុសឆ្គង និងផ្តល់នូវរបាយការណ៍សវនករដែលរួមបញ្ចូលទាំងមតិយោបល់សវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាង ដែលមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនមែនជាការធានាថា ការធ្វើសវនកម្មដោយអនុលោមទៅតាម CISAs នឹងតែងតែរកឃើញនូវកំហុសជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកាន់ច្រឡំ តែមួយ ឬ ក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកដោយសមហេតុផលថាមានឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាម CISAs យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ និងរក្សាចម្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង កំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់សាខាទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀត ដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង នៅក្នុងប្រព័ន្ធគណនេយ្យ និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានលើវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់សាខា។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេលអនាគត ក៏អាចបង្កសាខាមិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃ ការដាក់បង្ហាញ ទម្រង់ និងមាតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ច អំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលមានរួមបញ្ចូលទាំងចំណុចខ្លះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងពេលធ្វើសវនកម្ម។



Associate Partner

អ៊ិនស៊ូ អ៊ិន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	5	30,759,376	126,636,351	52,306,470	213,096,559
ប្រាក់បញ្ញើនៅធនាគារជាតិ នៃ កម្ពុជា ("NBC")					
និងធនាគារផ្សេង	6	1,973,805	8,126,155	7,088,128	28,877,033
ប្រាក់បញ្ញើតាមច្បាប់	7	13,683,204	56,333,751	13,683,491	55,746,542
ឥណទាន និងបុរេប្រទាន	8	47,959,408	197,448,883	30,981,473	126,218,521
ទ្រព្យសកម្មផ្សេងៗ	9	157,055	646,595	275,636	1,122,942
ទ្រព្យ និងបរិក្ខារ	10	159,850	658,102	267,856	1,091,245
ទ្រព្យសកម្មអរូបិយ	11	226,228	931,381	309,190	1,259,640
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	12	262,560	1,080,960	227,785	927,996
ពន្ធពន្យារជាទ្រព្យសកម្ម	17.2	284,865	1,172,788	343,600	1,399,826
ទ្រព្យសកម្មសរុប		95,466,351	393,034,966	105,483,629	429,740,304
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	13	36,893,723	151,891,458	48,401,393	197,187,275
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	14	4,688,517	19,302,624	68,595	279,456
ប្រាក់កម្ចី	15	997,023	4,104,744	5,008,863	20,406,108
អនុបំណុល	16	3,001,024	12,355,216	3,000,000	12,222,000
បំណុលពន្ធលើប្រាក់បំណុល	17.1	157,432	648,148	-	-
បំណុលភតិសន្យា	12	357,814	1,473,120	215,338	877,287
បំណុលផ្សេងៗ	18	87,199	358,997	126,179	514,053
សំវិធានធនលើធាតុក្រៅតារាងតុល្យការ	27	126,994	522,834	212,784	866,882
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក		-	-	19,256	78,449
បំណុលសរុប		46,309,726	190,657,141	57,052,408	232,431,510
មូលធនរបស់ការិយាល័យកណ្តាល					
ការបង់ដើមទុនរបស់ការិយាល័យ					
កណ្តាល	19	50,000,000	200,000,000	50,000,000	200,000,000
ខាតបង្គរ		(843,375)	(3,392,345)	(1,568,779)	(6,357,070)
លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ		-	5,770,170	-	3,665,864
មូលធនសរុប		49,156,625	202,377,825	48,431,221	197,308,794
បំណុល និងមូលធនសរុប		95,466,351	393,034,966	105,483,629	429,740,304

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ លេខ 2.3)		(កំណត់សម្គាល់ លេខ 2.3)	
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	21	3,094,083	12,645,517	1,419,187	5,773,253
ចំណាយការប្រាក់	22	(741,087)	(3,028,823)	(738,420)	(3,003,893)
ចំណូលការប្រាក់សុទ្ធ		2,352,996	9,616,694	680,767	2,769,360
ចំណូលផ្សេងៗ		67,566	276,142	46,489	189,117
ថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ	23	576,676	2,356,875	436,164	1,774,315
ចំណូលពីប្រតិបត្តិការសរុប		2,997,238	12,249,711	1,163,420	4,732,792
ចំណាយបុគ្គលិក	24	(575,418)	(2,351,733)	(684,837)	(2,785,917)
ចំណាយប្រតិបត្តិការផ្សេងៗ	25	(1,078,719)	(4,408,725)	(851,630)	(3,464,430)
សំវិធានធនសម្រាប់/(ការកត់ត្រាបញ្ជាស់) នៃការខាតបង់ឥណទានរំពឹងទុក	26	(367,917)	(1,503,677)	974,371	3,963,741
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		975,184	3,985,576	601,324	2,446,186
ចំណាយពន្ធលើប្រាក់ចំណូល	17	(249,780)	(1,020,851)	(190,701)	(775,772)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		725,404	2,964,725	410,623	1,670,414
<i>ចំណូលពេញលេញផ្សេងៗ</i>					
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	2,104,306	-	1,395,061
ចំណេញពេញលេញសរុប		725,404	5,069,031	410,623	3,065,475

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ បាណក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍បម្រែបម្រួលមូលធន របស់ការិយាល័យកណ្តាល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ការបង់ដើមទុនពីការិយាល័យកណ្តាល		ខាតបង្គរ		លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	ដុល្លារអាមេរិក	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	50,000,000	200,000,000	(1,568,779)	(6,357,070)	3,665,864	48,431,221	197,308,794
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	725,404	2,964,725	-	725,404	2,964,725
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	2,104,306	-	2,104,306
ចំណេញពេញលេញសរុប	-	-	725,404	2,964,725	2,104,306	725,404	5,069,031
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	50,000,000	200,000,000	(843,375)	(3,392,345)	5,770,170	49,156,625	202,377,825
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	50,000,000	200,000,000	(1,979,402)	(8,027,484)	2,270,803	48,020,598	194,243,319
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	410,623	1,670,414	-	410,623	1,670,414
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	1,395,061	-	1,395,061
ចំណេញពេញលេញសរុប	-	-	410,623	1,670,414	1,395,061	410,623	3,065,475
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	50,000,000	200,000,000	(1,568,779)	(6,357,070)	3,665,864	48,431,221	197,308,794

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ លេខ 2.3)		(កំណត់សម្គាល់ លេខ 2.3)	
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		975,184	3,985,577	601,324	2,446,186
និយ័តកម្មនៅលើ៖					
រំលស់លើទ្រព្យរូបិយ និងអរូបិយ	25	408,674	1,670,251	418,181	1,701,161
ចំណាយពន្ធអប្បបរមា		-	-	21,890	89,049
សំវិធានធនសម្រាប់/(ការកត់ត្រាបញ្ញាស់ នៃ) ការខាតបង់ឥណទានរំពឹងទុក	24	367,917	1,503,677	(974,371)	(3,963,741)
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក		19,256	78,699	987	4,015
		1,771,031	7,238,204	68,011	276,670
បម្រែបម្រួលលើទុនបង្វិល៖					
ប្រាក់បញ្ញើជាមួយNBC និងធនាគារផ្សេង		5,069,356	20,718,458	(6,609,027)	(26,885,522)
ប្រាក់បញ្ញើតាមច្បាប់		287	1,173	10,000,198	40,680,805
ឥណទាន និង បុរេប្រទាន		(17,694,785)	(72,318,586)	(16,393,679)	(66,689,486)
ទ្រព្យសកម្មផ្សេងៗ		118,581	484,641	27,676	112,586
ប្រាក់បញ្ញើពីអតិថិជន		(11,507,670)	(47,031,847)	(652,662)	(2,655,029)
ប្រាក់បញ្ញើពីធនាគារផ្សេងៗ		4,619,922	18,881,621	(5,640,842)	(22,946,945)
បំណុលផ្សេងៗ		(47,263)	(193,164)	(62,001)	(252,220)
		(17,670,541)	(72,219,500)	(19,262,326)	(78,359,141)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(29,205)	(119,361)	(1,039)	(4,227)
ពន្ធលើប្រាក់ចំណូលបានបង់	17	(33,613)	(137,376)	(23,590)	(95,964)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(17,733,359)	(72,476,237)	(19,286,955)	(78,459,332)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	10	(16,023)	(65,486)	(21,592)	(87,836)
ការទិញទ្រព្យអរូបិយ	11	-	-	(140,939)	(573,340)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(16,023)	(65,486)	(162,531)	(661,176)

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

របាយការណ៍លំហូរសាច់ប្រាក់ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	2022		2021	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ លេខ 2.3)		(កំណត់សម្គាល់ លេខ 2.3)	
សកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី	15	(5,479,909)	(22,396,388)	(4,372,343)	(17,786,691)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	15	1,468,069	5,999,998	8,933,220	36,340,339
ការទូទាត់សងបំណុលភតិសន្យា		(93,982)	(384,104)	(205,187)	(834,701)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		(4,105,822)	(16,780,494)	4,355,690	17,718,947
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		52,618,860	214,369,236	67,712,656	273,897,693
លម្អៀងអត្រាប្តូរប្រាក់		-	1,606,953	-	1,873,104
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ	5	30,763,656	126,653,972	52,618,860	214,369,236

ព័ត៌មានហិរញ្ញវត្ថុបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការ ពីការប្រាក់មានដូចខាងក្រោម៖

ការប្រាក់ដែលបានទទួល	3,060,362	12,507,699	1,818,681	7,398,394
ការប្រាក់ដែលបានបង់	(754,177)	(3,082,321)	(702,100)	(2,856,143)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពិលេខ 1 ដល់ 32 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

1. ព័ត៌មានអំពីសាខា

សាខា គឺជាសាខារបស់ Bangkok Bank Public Company Limited (ហៅកាត់ថា “ការិយាល័យ កណ្តាល”) ដែលបានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាខាត្រូវបានបង្កើត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រសួងពាណិជ្ជកម្ម តាមលិខិតចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១១៩៨១ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ សាខា បានទទួលអាជ្ញាប័ណ្ណធនាគារពីធនាគារជាតិ នៃ កម្ពុជា (NBC) ដើម្បីដំណើរការជាសាខាធនាគារពាណិជ្ជកម្ម ដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ និងចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ សាខា បានទទួលអាជ្ញាប័ណ្ណធនាគារគ្មានកាលកំណត់ពីធនាគារជាតិ នៃកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់សាខា គឺផ្តល់សេវាធនាគារពេញលេញ និងពាក់ព័ន្ធផ្សេងៗ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់សាខា មានទីតាំងនៅអគារលេខ ៣៤៤ (ជាន់ទី១ និងទី២) មហាវិថី មេរៀនស្រី មេរៀនស្រី សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

និយោជិក

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សាខាមានបុគ្គលិកចំនួន ២១ នាក់ (ឆ្នាំ២០២១៖ ២៣ នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឲ្យធ្វើការចេញផ្សាយ ដោយគណៈគ្រប់គ្រងប្រតិបត្តិ នាថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៣។

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រលើកលែង តែទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប។

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

2.2 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់សាខា គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

រូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល (“រៀល”)។ ប៉ុន្តែ ដោយសារសាខាមាន ប្រតិបត្តិការ និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន ជាចម្បងជាប្រាក់ដុល្លារអាមេរិក (“ដុល្លារ អាមេរិក”) គណៈគ្រប់គ្រង បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណសម្រាប់ការវាស់វែងនិង បង្ហាញ ព្រោះវាផ្តល់បញ្ជាក់អំពីលើខ្លឹមសារសេដ្ឋកិច្ច នៃព្រឹត្តិការណ៍ និងលក្ខខណ្ឌ ដែល ពាក់ព័ន្ធនៅ នឹងសាខា។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

2.3 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ (តំបន់ទំព័រមុន)

រូបិយប័ណ្ណសម្រាប់ការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញរបស់សាខា។

ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីដុល្លារអាមេរិក ត្រូវបានបកប្រែទៅជារូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុដែលមិនមែនជារូបិយប័ណ្ណដុល្លារអាមេរិក ឲ្យទៅជារូបិយប័ណ្ណដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ លម្អៀង ដែលកើតឡើងពីការបម្រែបម្រួលដែលបានបង្ហាញ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល។

ការបកប្រែពីដុល្លារអាមេរិកទៅខ្មែររៀល

ការបកប្រែ រូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជា ប្រាក់ខ្មែររៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និង CIFRS ដោយប្រើអត្រាប្តូរប្រាក់ចុងគ្រា និងមធ្យមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញនាការបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបកប្រែដោយប្រើអត្រាប្តូរប្រាក់ចុងគ្រា នាការបរិច្ឆេទរបាយការណ៍នីមួយៗ ចំណែកចំណូល និងការចំណាយត្រូវបានបកប្រែជាខ្មែររៀលតាមអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ រាល់ភាពខុសគ្នានៃលទ្ធផលផ្លាស់ប្តូរត្រូវបានទទួលស្គាល់ និងបង្ហាញនៅក្នុងលម្អៀងពីការបកប្រែរូបិយប័ណ្ណដែលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាមូលធន។ ការបកប្រែបែបនេះមិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនដុល្លារអាមេរិកតំណាងឲ្យ ឬត្រូវបាន ឬអាចត្រូវបានបំប្លែងទៅជាប្រាក់រៀលក្នុងអត្រានោះ ឬអត្រាផ្សេងទៀតណាមួយឡើយ។ តម្លៃទាំងអស់គិតជាដុល្លារអាមេរិក និង ប្រាក់រៀល ត្រូវបានបង្កត់ទៅជាខ្ទង់រាយ និងខ្ទង់ពាន់ (“ពាន់រៀល”) ដែលនៅជិតបំផុត (រៀងៗគ្នា) លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលដាក់ឲ្យប្រើប្រាស់ក្នុង 1ដុល្លារអាមេរិក ដូចខាងក្រោម៖

	2022	2021
អត្រាចុងគ្រា	4,117	4,074
អត្រាមធ្យម	4,087	4,068

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

2.4 ស្តង់ដារដែលត្រូវបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារគណនេយ្យ និងវិសោធនកម្មផ្សេងៗ ដែលត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពក្នុងការអនុវត្តរហូតដល់កាលបរិច្ឆេទចេញរបាយការណ៍ហិរញ្ញវត្ថុរបស់សាខា ត្រូវបានបង្ហាញដូចខាងក្រោម។ ស្តង់ដារ និងវិសោធនកម្ម លើ CIFRS ដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពក្នុងការអនុវត្ត នឹងមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ខ្លាំងទៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សាខាទេ។

- CIFRS 17 កិច្ចសន្យាធានារ៉ាប់រង
- ការធ្វើវិសោធនកម្មលើ CIAS 1៖ ចំណាត់ថ្នាក់បំណុលរយៈពេលខ្លី និងបំណុលរយៈពេលវែង
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ - វិសោធនកម្មលើស្តង់ដារ CIAS 8
- ការបង្ហាញនៃគោលនយោបាយគណនេយ្យ - វិសោធនកម្មទៅលើស្តង់ដារ CIAS 1 និងសេចក្តីថ្លែងការណ៍ការអនុវត្តលេខ២ នៃ CIFRS
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ-វិសោធនកម្មចំពោះ CIAS 12

2.5 ស្តង់ដារគណនេយ្យថ្មី និងការកែប្រែ និងការបកស្រាយ

គោលនយោបាយគណនេយ្យដែលបានយកមកប្រើប្រាស់ គឺស្របគ្នានឹងការិយបរិច្ឆេទមុន លើកលែងតែសាខាបានទទួលយកការប្រើប្រាស់នូវសេចក្តីប្រកាសគណនេយ្យថ្មីៗ ដូចខាងក្រោម គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ការអនុវត្តនូវសេចក្តីប្រកាសទាំងនេះ មិនមានឥទ្ធិពលគួរឱ្យកត់សំគាល់ណាមួយទៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬ លទ្ធផលហិរញ្ញវត្ថុណាមួយរបស់សាខានោះទេ លើកលែងមានការចង្អុលបង្ហាញក្រៅពីនេះ។

- កិច្ចសន្យាបន្ត (onerous contract) – ថ្លៃដើមសម្រាប់បំពេញកិច្ចសន្យា - វិសោធនកម្មច្បាប់ CIAS 37
- ឯកសារយោងសម្រាប់ក្របខណ្ឌទស្សនាទាន – ការធ្វើវិសោធនកម្មលើ IFRS 3
- ទ្រព្យ រោងចក្រ និងហត្ថបករណ៍៖ ការលក់មុនការប្រើប្រាស់ដែលបានគ្រោងទុក – ការធ្វើវិសោធនកម្មលើ CIAS 16 ភតិសន្យា
- CIFRS 1 ការអនុវត្តជាលើកដំបូងលើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកអនុវត្តដំបូង
- CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ - កម្រៃក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ
- CIAS 41 កសិកម្ម - ពន្ធទៅលើការវាស់វែងនូវតម្លៃសមស្រប

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុវត្តជាប់លាប់នៅគ្រប់គ្រប់ការិយបរិច្ឆេទ ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

3.1 ឧបករណ៍ហិរញ្ញវត្ថុ

សាខាចាត់ថ្នាក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់របស់ខ្លួនដោយផ្អែកលើគំរូអាជីវកម្មរបស់ខ្លួនសម្រាប់ការគ្រប់គ្រងលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មដែលបានវាស់វែងតាមតម្លៃរំលស់។

ថ្លៃដើមរំលស់គឺជាចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងជាលើកដំបូង ដកជាមួយនឹងប្រាក់ដើមដែលបានបង់ ឬក ឬ ដករំលស់បង្ក ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវកាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតបង់ ប្រសិនបើមាន។

3.1.1 សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន

សាខាបានវាស់វែងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (លើកលែងតែប្រាក់បញ្ញើតាមច្បាប់) សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ (លើកលែងតែការបង់ប្រាក់មុន) តាមថ្លៃដើមរំលស់ ប្រសិនបើវាត្រូវបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- ទ្រព្យសកម្មត្រូវបានអនុវត្តតាមគំរូអាជីវកម្ម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឲ្យមានការកើតឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ ដែលជាការទូទាត់តែប្រាក់ដើម និងការប្រាក់លើចំនួនប្រាក់ដើមដែលនៅសល់។

3.1.2 ការវាយតម្លៃគំរូអាជីវកម្ម

សាខា ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតផលប៉ុន្តែ ពីព្រោះនេះឆ្លុះបញ្ចាំងល្អបំផុតពីការគ្រប់គ្រងអាជីវកម្ម និងព័ត៌មានត្រូវបានផ្តល់ជូនគណៈគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណារួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលប៉ុន្តែ និងប្រតិបត្តិការនៃគោលនយោបាយទាំងនោះនៅក្នុងការអនុវត្តជាក់ស្តែង។ ជាពិសេស មិនថាយុទ្ធសាស្ត្ររបស់ថ្នាក់គ្រប់គ្រងផ្ដោតលើការទទួលបានចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវអត្រាការប្រាក់ជាក់លាក់មួយ តម្រូវរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ហិរញ្ញវត្ថុដែលជាមូលនិធិរបស់ទ្រព្យសកម្មទាំងនោះ ឬការប្រមូលយកមកវិញនូវលំហូរ សាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្មនោះ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.2 ការវាយតម្លៃគំរូអាជីវកម្ម (តពីទំព័រមុន)

- របៀបដែលលទ្ធផលនៃផលប៉ុន្តែត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងរបស់សាខា
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វា សម្រាប់ការគ្រប់គ្រងហានិភ័យទាំងនោះ។
- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យសម្បត្តិដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងរយៈពេលមុន មូលហេតុ នៃការលក់ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានពិចារណាតែមួយផ្នែកទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃរួមអំពីវិធី ដែលសាខាបានបញ្ជាក់អំពីគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានសម្រេច និងរបៀបដែលគេប្រមូលមកវិញនូវលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬ គ្រប់គ្រង និងត្រូវបានវាយតម្លៃតាមតម្លៃសមស្រប ដែលត្រូវបានវាស់វែងនៅ FVTPL ពីព្រោះពួកគេមិនត្រូវបានគេគ្រប់គ្រង ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងដើម្បីលក់ទ្រព្យសកម្មហិរញ្ញវត្ថុ។

3.1.3 ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជាការទូទាត់ប្រាក់ដើមនិងការប្រាក់ (SPPI)

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ 'ប្រាក់ដើម' ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ 'ការប្រាក់' ត្រូវបានកំណត់ជាការពិចារណាសម្រាប់តម្លៃពេលវេលានៃប្រាក់ និងសម្រាប់ហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងកំឡុងពេលជាក់លាក់ណាមួយ និងសម្រាប់ហានិភ័យ និងការផ្តល់ឥណទានជាមូលដ្ឋានផ្សេងទៀត (ឧទាហរណ៍ ហានិភ័យសាច់ប្រាក់ និងចំណាយរដ្ឋបាល) ក៏ដូចជាកម្រិតចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI សាខាត្រូវធ្វើការពិចារណាលើលក្ខខណ្ឌនៃកិច្ចសន្យា។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានរយៈពេលកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬ ចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលថាវានឹងមិនបំពេញតាមលក្ខខណ្ឌនេះទេ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.3 ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (តពីទំព័រមុន)

ក្នុងការវាយតម្លៃ សាខាត្រូវពិចារណា៖

- ព្រឹត្តិការណ៍យថាហេតុ ដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងការពន្យារពេល
- លក្ខខណ្ឌដែលកំណត់ការទាមទាររបស់សាខាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ដែលបានបញ្ជាក់ (ឧទាហរណ៍ឥណទានមិនមែនជាសំណង) និង
- លក្ខណៈពិសេស ដែលកែប្រែអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍ការកំណត់អត្រាការប្រាក់តាមកាលកំណត់)

ឥណទានមិនមែនជាសំណង

ក្នុងករណីខ្លះឥណទានត្រូវបានធ្វើឡើងដោយសាខា ដែលធានាដោយទ្រព្យបញ្ចាំរបស់អ្នកខ្ចី តែកំណត់ទៅលើការទាមទាររបស់សាខា ចំពោះលំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំមូលដ្ឋាន (ឥណទានមិនមែនជាសំណង)។ សាខាអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទានមិនមែនជាសំណងឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរ ឬទេ។ សាខាជាធម្មតាពិចារណាលើព័ត៌មានដូចខាងក្រោមនៅពេលធ្វើការវិនិច្ឆ័យនេះ៖

- ក្នុងលក្ខខណ្ឌការរៀបចំកិច្ចសន្យាមានកំណត់ចំនួន និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ជាសាច់ប្រាក់នៃឥណទាន
- តម្លៃសមស្របនៃវត្ថុបញ្ចាំទាក់ទងនឹងចំនួនទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យាទោះបីមានការធ្លាក់ចុះ នៃតម្លៃបញ្ចាំ
- ក្នុងលក្ខខណ្ឌអ្នកខ្ចី គឺជាបុគ្គល ឬ ជាអង្គការប្រតិបត្តិការសំខាន់ ឬ ជាអង្គការដែលមានគោលបំណងពិសេស
- ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យទាំងអស់ ឬ ផ្នែកសំខាន់នៃទ្រព្យរបស់អ្នកខ្ចី និង
- ក្នុងលក្ខខណ្ឌសាខានឹងទទួលបានអត្ថប្រយោជន៍ពីការគិតគូរពីមូលដ្ឋានទ្រព្យសកម្ម។

ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងលើកលែងតែក្នុងរយៈពេល ដែលសាខាផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.4 ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាខាឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុតាមកិច្ចសន្យាត្រូវបានផុតសុពលភាព ឬផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញទាំងអស់នៃភាពជាម្ចាស់លើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬដែលសាខាមិនរក្សាទុកនូវរាល់ហានិភ័យ និងផលចំណេញ ហើយមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

យោងតាមការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬចំនួនតម្លៃដែលត្រូវបានបែងចែកទៅចំណែកនៃទ្រព្យដែលត្រូវបានឈប់ទទួលស្គាល់) និងផលបូកនៃ (i) ទឹកប្រាក់ដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលត្រូវបានរាប់បញ្ចូល) និង (ii) រាល់បង្គរនៃចំណេញ ឬ ខាត ដែលទទួលបាននៅក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងការខាតបង់។

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ នៅពេលកាតព្វកិច្ចនៃការទទួលខុសត្រូវ ត្រូវបានបញ្ឈប់ ឬ លុបចោល ឬ ផុតកំណត់។ នៅពេលដែលបំណុលផ្នែកហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយអ្នក ផ្សេងទៀតក្រៅពីអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាតាមលក្ខខណ្ឌផ្សេងគ្នា ឬ លក្ខខណ្ឌនៃបំណុលដែលមានស្រាប់ ត្រូវបានកែប្រែ ត្រូវបានចាត់ទុកថាជាការឈប់ទទួលស្គាល់នៃបំណុលដើម និងធ្វើការទទួលស្គាល់ជាបំណុលថ្មី ហើយភាពខុសគ្នានៃការយោងត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណូល។

3.1.5 ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ សាខានិងវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដែលបានកែប្រែមានភាពខុសគ្នាច្រើន ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិក្នុងកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមមិនត្រូវបានគេទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់ តាមតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការ។ ថ្លៃឈ្នួលដែលទទួលបានជាផ្នែកនៃការកែប្រែត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្ម និងថ្លៃសេវាថ្មីដែលតំណាងឲ្យការទូទាត់ថ្លៃដើមប្រតិបត្តិការដែលមានសិទ្ធិ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.5 ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

- ថ្លៃសេវាផ្សេងទៀតដែលបានរាប់បញ្ចូលក្នុងប្រាក់ចំណេញ និងខាតដែលជាផ្នែកមួយនៃការចំណេញ ឬ ខាតដែលមិនទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលដែលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដូច្នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញនូវលក្ខខណ្ឌកិច្ចសន្យាដើម ជាអតិបរិមា ជាជាងបង្កើតដើមទុនទ្រព្យថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិន បើសាខាមានផែនការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការអភ័យទោសចំពោះលំហូរសាច់ប្រាក់ បន្ទាប់មកវាត្រូវពិចារណាជាមុនថា តើផ្នែកណាមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចោលមុនពេលការផ្លាស់ប្តូរកើតឡើង (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចោលទ្រព្យសកម្ម)។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការមិនទទួលស្គាល់ជាធម្មតាមិនសូវជួបក្នុងករណីបែបនេះ។
- ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ឬ FVOCI មិនបណ្តាលឲ្យមានការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសាខានឹងគណនាឡើងវិញនូវចំនួនយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើអត្រាការប្រាក់ ប្រសិទ្ធភាពដំបូងនៃទ្រព្យ ហើយទទួលស្គាល់លទ្ធផល ជាការកែប្រែចំណេញ និងខាត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដើម ដែលត្រូវបានប្រើដើម្បីគណនាចំណេញ ឬ ខាតបង់ ត្រូវបានកែតម្រូវ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលធ្វើការកែប្រែ។ ថ្លៃសេវា និងចំណាយផ្សេងៗ និងថ្លៃសេវាដែលទទួលបាន ត្រូវបានរាប់បញ្ចូលជាផ្នែកមួយ នៃតម្លៃសរុបនៃទ្រព្យសកម្មដែលបានកែប្រែ ហើយត្រូវបានគេធ្វើរំលស់លើរយៈពេលនៅសល់នៃទ្រព្យសកម្មដែលបានកែប្រែ។
- ប្រសិនបើការកែប្រែបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់ អ្នកខ្ចី បន្ទាប់មកវាចំណេញ ឬ ខាត ត្រូវបានបង្ហាញរួមគ្នាជាមួយនឹងការខាតបង់លើ អ៊ីមភីមិននៃតម្លៃ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

3.1.6 ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលសាខា មានសិទ្ធិស្របច្បាប់ក្នុងការកំណត់នូវចំនួនទឹកប្រាក់ ហើយមានបំណងទូទាត់វាដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.7 ការវាស់តម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ ទូទាត់ដើម្បីផ្ទេរការទទួលខុសត្រូវ ក្នុងប្រតិបត្តិការដែលមាន អ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង ឬ ក្នុងករណីដែលមិន មាន ទីផ្សារដែលមានអត្ថប្រយោជន៍បំផុតដែល សាខាមានសិទ្ធិប្រើប្រាស់នៅកាលបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនដំណើរការរបស់វា។

នៅពេលមានឧបករណ៍នេះ សាខាវាស់តម្លៃសមស្របនៃឧបករណ៍ដោយប្រើតម្លៃដែលបានដក ស្រង់នៅក្នុងទីផ្សារសកម្មសម្រាប់ឧបករណ៍នោះ។ ទីផ្សារត្រូវបានចាត់ទុកថា 'សកម្ម' ប្រសិនបើ ប្រតិបត្តិការសម្រាប់ ទ្រព្យសកម្ម ឬ ការទទួលខុសត្រូវបំណុលកើតឡើងជាមួយនឹងប្រកង់និង បរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃជាប្រចាំ។

ប្រសិនបើមិនមានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេនោះ សាខាប្រើបច្ចេកទេសវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ធនធានដែលអាចសង្កេតបាន និងបង្រួមអប្បបរមាការប្រើប្រាស់ធាតុ ចូល ដែលមិនអាចសង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំង អស់ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ភស្តុតាងល្អបំផុតនៃតម្លៃសមស្រប នៃឧបករណ៍ហិរញ្ញវត្ថុនៅលើការទទួលស្គាល់ដំបូង គឺតម្លៃ ប្រតិបត្តិការជាធម្មតា តម្លៃសមស្របនៃការពិចារណាដែលបានផ្តល់ឲ្យ ឬ ទទួលបាន។ ប្រសិនបើ សាខាកំណត់ថាតម្លៃសមស្របលើការទទួលស្គាល់ដំបូង ខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយតម្លៃ សមស្រប មិនត្រូវបានបង្ហាញដោយតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យ សកម្ម ឬ បំណុលដែលដូចគ្នា ឬ ក៏មិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលមិនអាចសង្កេតបាន ត្រូវ បានវិនិច្ឆ័យថាមិនសំខាន់ទាក់ទងនឹងការវាស់វែង បន្ទាប់មកឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានវាស់វែង ដំបូងដោយតម្លៃសមស្រប កែសម្រួលដើម្បីពន្យារភាពខុសគ្នា រវាងតម្លៃសមស្របលើការទទួល ស្គាល់ដំបូង និងតម្លៃប្រតិបត្តិការ។

បន្ទាប់មកភាពខុសគ្នានោះត្រូវបានគេទទួលស្គាល់នៅក្នុង របាយការណ៍នៃប្រាក់ចំណេញ ឬ ការ បាត់បង់ដោយផ្អែកលើមូលដ្ឋានសមស្រប សម្រាប់អាយុកាលនៃឧបករណ៍ប៉ុន្តែមិនលើសពីពេល ដែលការវាយតម្លៃត្រូវបានគាំទ្រទាំងស្រុងដោយទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឬ ប្រតិបត្តិការ ត្រូវបានបិទ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.7 ការវាស់តម្លៃសមស្រប (តពីទំព័រមុន)

ផលបំពេញនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានប្រឈមនិងហានិភ័យ ទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានគ្រប់គ្រងដោយសាខា ដោយផ្អែកលើផលប៉ះពាល់ សុទ្ធ ចំពោះហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងដោយផ្អែកលើតម្លៃ ដែលនឹង ត្រូវបានទទួលដើម្បីលក់ (ឬ បង់ប្រាក់ដើម្បីផ្ទេរស្ថានភាពខ្លីសុទ្ធ) សម្រាប់ហានិភ័យជាក់លាក់។ ការកែដំណាក់កាលផលបំពេញ ឧទាហរណ៍ ការដេញថ្លៃ - ស្នើសុំការកែតម្រូវ ឬ ការកែតម្រូវ ហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងដោយឈរលើមូលដ្ឋាន ការប៉ះពាល់សុទ្ធ - ត្រូវ បានបម្រុងទុកសម្រាប់ទ្រព្យសកម្ម និងបំណុលបុគ្គលផ្អែកលើមូលដ្ឋាននៃការកែតម្រូវ ហានិភ័យទាក់ទងនឹងឧបករណ៍នីមួយៗ នៅក្នុងផលបំពេញ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុដែលមានលក្ខណៈទាមទារ (ឧទាហរណ៍ គណនីប្រាក់បញ្ញើ ចរន្ត) មិនតិចជាងចំនួនទឹកប្រាក់ ដែលត្រូវបង់តាមតម្រូវការដែលត្រូវបានបញ្ជូនចាប់ពីថ្ងៃដំបូង ដែលចំនួនទឹកប្រាក់អាចតម្រូវឲ្យបង់។

សាខាទទួលស្គាល់ការផ្ទេរប្រាក់ រវាងដំណាក់កាលនៃឋានានុក្រមតម្លៃសមស្របនៅចុងបញ្ចប់នៃ រយៈពេលរបាយការណ៍កំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

3.1.8 ការខាតបង់រំពឹងទុក (“ECL”)

សាខាទទួលស្គាល់នូវការខាតបង់ សំរាប់ការខាតបង់ឥណទានដែលបានរំពឹងទុក (“ECLs”) លើ ឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោមដែលមិនត្រូវបានវាស់វែងនៅ FVTPL។

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល និង
- ការផ្តល់ឥណទានដែលបានផ្សព្វផ្សាយ។

សាខាធ្វើការវាស់វែងសំវិធានធនបាត់បង់តាមចំនួនទឹកប្រាក់ស្មើនឹង ECL មួយអាយុកាលលើក លែងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីមានការទទួលស្គាល់ដំបូងដែលត្រូវបានវាស់វែងជា ECL រយៈពេល 12ខែ។

ECL 12ខែ គឺជាផ្នែកមួយនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ ហិរញ្ញវត្ថុដែល អាចធ្វើទៅបានក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ ហិរញ្ញវត្ថុសំរាប់ ECL មានរយៈពេល 12ខែ ត្រូវបានគេទទួលស្គាល់ថាជា ‘ឧបករណ៍ហិរញ្ញវត្ថុ ដំណាក់កាលទី 1’។

ECL មួយអាយុកាល គឺជា ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់លើ អាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL មួយអាយុកាលមួយ ត្រូវបានគេទទួលស្គាល់ប៉ុន្តែមិនមានឥណទានអន់ថយ ត្រូវបានគេហៅថា “ឧបករណ៍ហិរញ្ញវត្ថុ ដំណាក់កាលទី 2” ។

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.8 ការខាតបង់រំពឹងទុក (“ECL”) (តពីទំព័រមុន)

នៅកាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ សាខាវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ នៅពេលហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូងសំវិធានធនការបាត់បង់ត្រូវបានវាស់វែងតាមចំនួនទឹកប្រាក់ស្មើនឹង ECL មួយអាយុកាល។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើង គួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងនិងនៅពេលប៉ាន់ស្មាន ECLs សាខាពិចារណាលើព័ត៌មានសមហេតុផលនិងអាចទុកចិត្តបាន ដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងដែលមិនសមហេតុ។ ទាំងនេះរួមមានទាំងបរិមាណ និងព័ត៌មានប្រកបដោយគុណភាព និងការវិភាគផ្នែកលើបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់សាខា និងការវាយតម្លៃឥណទានដែលមានស្រាប់និងរួមបញ្ចូលទាំងព័ត៌មានដែលមើលទៅអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ឬ ប្រសិនបើគុណភាពឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើងនោះ វាលែងមានការកើនឡើងគួរឲ្យកត់សម្គាល់លើហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូងសំវិធានធនការបាត់បង់ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECLs រយៈពេល 12ខែ។

រយៈពេលអតិបរមាដែលត្រូវបានពិចារណានៅពេលប៉ាន់ស្មាន ECLs គឺជារយៈពេលកិច្ចសន្យាអតិបរមាដែល សាខាត្រូវប្រឈមនឹងហានិភ័យឥណទាន។

កំណត់ថាតើហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់

សាខា វាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ កំណត់ថាតើការកើនឡើងហានិភ័យ ឥណទានមានសារៈសំខាន់ឬអត់ អាស្រ័យលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ អ្នកខ្ចី និងតំបន់ភូមិសាស្ត្រ។

សាខា ចាត់ទុកថាការកើនឡើងនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់ 30ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង 14ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី។ ថ្ងៃហួសកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងបំផុតដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញ មិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ត្រូវបានកំណត់ដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

ប្រសិនបើ មានភស្តុតាងបង្ហាញថាមិនមានការកើនឡើងគួរឲ្យកត់សម្គាល់លើហានិភ័យឥណទានទាក់ទងនឹងការទទួលស្គាល់ដំបូងទេនោះ សំវិធានធនលើការខាតបង់លើឧបករណ៍មួយនឹងវិលត្រឡប់ទៅវាស់វែងជា ECL រយៈពេល 12ខែ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.8 ការខាតបង់រំពឹងទុក ("ECL") (តពីទំព័រមុន)

និយមន័យនៃឥណទានខូច

សាខាពិចារណាលើទ្រព្យសកម្មហិរញ្ញវត្ថុ ថាបានខូច នៅពេលដែល៖

- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនដល់សាខា ដោយគ្មានការប្រមូលមកវិញពីសាខា ដោយការរឹបអូសទ្រព្យបញ្ចាំ (ប្រសិនបើមាន)។ ឬ
- សាខាពិចារណាថា ការកើនឡើងនូវហានិភ័យឥណទានគួរឲ្យកត់សម្គាល់ កើតឡើងនៅពេលដែល ទ្រព្យសកម្មមួយ មានការបង់យឺត មិនលើសពី ឬស្មើនឹង 30ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង 14ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី
- នៅពេលគណនីនេះត្រូវឆ្លងកាត់ការរៀបចំរចនាឡើងវិញ ឬ មានការផ្លាស់ប្តូរ
- នៅពេលគណនី បង្ហាញពីការធ្លាក់ចុះ នៅក្នុងទម្រង់ឥណទានរបស់វា
- នៅពេលដែលគណនីមួយ ត្រូវបានកាត់តាមលំនាំដើមនៃកូនបំណុល នៃប្រភេទអ្នកខ្ចីដូចគ្នា នៅក្នុងប្រភពបញ្ជីឥណទានដូចគ្នា។

ការវាស់វែងនៃ ECLs

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេនៃការបាត់បង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនចុះខ្សោយឥណទាននៅកាលបរិច្ឆេទរបាយការណ៍ ជាតម្លៃបច្ចុប្បន្ននូវកង្វះខាតសាច់ប្រាក់ (មានន័យថា ភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលសាខារំពឹងថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលឥណទានអន់ថយនៅកាលបរិច្ឆេទរបាយការណ៍ ដែលជាភាពខុសគ្នារវាងតម្លៃយោងសរុប និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត និង
- ឥណទានដែលនឹងត្រូវបំពេញបន្ថែម ដែលជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលកើតឡើងដោយការប្រើប្រាស់ឥណទាន និងលំហូរសាច់ប្រាក់ដែលសាខារំពឹងថានឹងទទួលបាន។

ធាតុញ្ចូល ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានពី អ៊ីមតែមិន

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL គឺជាវិធានសម្ព័ន្ធពាក្យនៃអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច ("PD")
- ការខាតបង់ដែលបានកើតមាន ("LGD") និង
- ចំនួនដែលត្រូវខាតបង់នៅពេលឥណទានខូច ("EAD")

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.8 ការខាតបង់រំពឹងទុក ("ECL") (តពីទំព័រមុន)

ធាតុព្រួយ ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានពីអ៊ីមភែមិន (តពីទំព័រមុន)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណ PD 12ខែនឹង EAD 12ខែ នឹង EFA 12ខែ នឹង LGD និងដោយកត្តាបញ្ចុះតម្លៃ។ ECL មួយអាយុកាល ត្រូវបានគណនាដោយគុណ PD មួយអាយុកាល និង EAD មួយអាយុកាល និង EFA មួយអាយុកាល និង LGD និងកត្តាបញ្ចុះតម្លៃ។

សាខា ទទួលយកនូវតារាងបំបែកបំបែរដែលមានមូលដ្ឋានលើភាពមិនត្រឹមត្រូវគំរូអត្រាការខាតបង់ជាប្រវត្តិសាស្ត្រ និងគំរូប្រូកស៊ី ដើម្បីប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃការបាត់បង់ដែលអាចកើតមានប្រសិនបើមានលំនាំដើម។ សាខាប៉ាន់ប្រមាណប៉ារ៉ាម៉ែត្រ LGD ដោយផ្អែកលើប្រវត្តិនៃអត្រាការងើបឡើងវិញនៃការទាមទារប្រឆាំងនឹងសមភាគីដែលបានកំណត់។ គំរូ LGD ពិចារណាលើរចនាសម្ព័ន្ធ វត្ថុបញ្ចាំ អតីតភាពនៃការទាមទារឧស្សាហកម្មសមភាគី និងការចំណាយលើការស្តារឡើងវិញនៃវត្ថុបញ្ចាំណាមួយដែលរួមបញ្ចូលជាមួយទ្រព្យសម្បត្តិហិរញ្ញវត្ថុ។ LGD ត្រូវបានគណនាដោយផ្អែកលើវិធីសាស្ត្រស្ទើរហាត់ប្រាណ។ វិធីសាស្ត្រនៃរចនាប័ទ្មលំហាត់ប្រាណគឺផ្អែកលើសំណុំនៃលំហូរសាច់ប្រាក់ ដែលបានប៉ាន់ប្រមាណដែលបានមកពី (ពោលគឺការប្រមូល ឬលក់វត្ថុបញ្ចាំ) ក្នុងអំឡុងពេលហាត់ប្រាណ ហើយត្រូវបានបញ្ចុះតម្លៃដោយអត្រាការប្រាក់ដ៏មានប្រសិទ្ធភាពរហូតដល់កាលបរិច្ឆេទនៃលំនាំដើម។

EAD តំណាងឲ្យការប៉ះពាល់ដែលរំពឹងទុកក្នុងករណីមានបញ្ហា។ សាខាទាញយក EAD ពីការប៉ះពាល់នាពេលបច្ចុប្បន្នទៅនឹងសមភាគី និងការផ្លាស់ប្តូរសក្តានុពលនៃចំនួនទឹកប្រាក់បច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យានិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាចំនួនទ្រព្យសកម្មសរុបរបស់វានៅលំនាំដើម។ ចំពោះការសន្យាផ្តល់ឥណទាន EADs គឺជាចំនួនសក្តានុពលនាពេលអនាគត ដែលអាចត្រូវបានអូសទាញក្រោមកិច្ចសន្យា ដែលត្រូវបានប៉ាន់ប្រមាណផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការព្យាករណ៍ឆ្ពោះទៅមុខ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ EAD ត្រូវបានកំណត់ដោយយកគំរូតាមលទ្ធផលដែលអាចមាននៅចំណុចផ្សេងៗក្នុងពេលវេលាដោយប្រើសេណារីយ៉ូនិងបច្ចេកទេសស្ថិតិ។

ដូចដែលបានរៀបរាប់ខាងលើហើយអាចប្រើប្រាស់អតិបរិមា PD ចំនួន 12ខែ សម្រាប់ទ្រព្យសកម្មដំណាក់កាលទី 1 សាខាវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានក្នុងរយៈពេលកិច្ចសន្យាអតិបរិមា (រាប់បញ្ចូលទាំងជម្រើសពន្យាររបស់អ្នកខ្ចី) ប្រឈមនឹងហានិភ័យឥណទានទោះបីក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទាន សាខាពិចារណារយៈពេលយូរជាងនេះ។ រយៈពេលកិច្ចសន្យា អតិបរិមាមានរហូតដល់កាលបរិច្ឆេទ ដែលសាខាមានសិទ្ធិទាមទារសងប្រាក់ជាមុន ឬ បញ្ចប់កិច្ចសន្យា ឬការធានាឥណទាន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.8 ការខាតបង់រំពឹងទុក (“ECL”) (តពីទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬ កែប្រែ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចីបន្ទាប់មកការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុ គួរត្រូវបានគេទទួលស្គាល់ហើយ ECL ត្រូវបានវាស់ដូចខាងក្រោម។

- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមិនបណ្តាលឲ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកដែលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមានលទ្ធផលនៃការមិនទទួលស្គាល់ទ្រព្យសកម្ម ដែលមានស្រាប់នោះ តម្លៃដែលរំពឹងទុក នៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់នៅពេល ដែលការមិនទទួលស្គាល់។ ចំនួននេះត្រូវបានរាប់បញ្ចូល ក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានបញ្ចុះពីកាលបរិច្ឆេទនៃការមិនទទួលស្គាល់រហូតដល់ថ្ងៃរាយការណ៍ ដោយប្រើអត្រាការប្រាក់ដើមដែលមានប្រសិទ្ធភាព នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលចុះខ្សោយឥណទាន (credit-impaired)

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ សាខាវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចំណាយលើថ្លៃដើមរំលស់និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលមាននៅ FVOCI មានភាពអន់ថយលើឥណទាន (សំដៅដល់“ ដំណាក់កាលទី 3 ទ្រព្យសកម្មហិរញ្ញវត្ថុ”)។ ទ្រព្យសកម្មហិរញ្ញវត្ថុជាភាពអន់ថយលើឥណទាន នៅពេលព្រឹត្តិការណ៍មួយឬច្រើន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុ នាពេលអនាគតរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភ័ស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភាពឥណទានអន់ថយរួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- បញ្ហាផ្នែកហិរញ្ញវត្ថុសំខាន់ៗ របស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីហួសកាលកំណត់ ឬហួសកាលបរិច្ឆេទកំណត់
- ការរៀបចំឡើងវិញនូវឥណទានដោយសាខា តាមលក្ខខណ្ឌដែលសាខាមិនដែលបានពិចារណាពីមុនមក
- វាអាចនឹងកើតឡើងដែលថាអ្នកខ្ចីនឹងចូលក្ស័យធនឬការរៀបចំហិរញ្ញវត្ថុឡើងវិញ ឬ
- ការបាត់ខ្លួននៃទីផ្សារសកម្មមួយសម្រាប់ការធានាដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

3.1.8 ការខាតបង់រំពឹងទុក (“ECL”) (តពីទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលចុះខ្សោយឥណទាន (តពីទំព័រមុន)

ឥណទានដែលត្រូវបានគេចរចាឡើងវិញ ដោយសារតែការបាត់បង់គុណភាពនៅក្នុងស្ថានភាពរបស់អ្នកខ្ចី ត្រូវបានគេចាត់ទុកថាជា អ៊ីមតែមិនឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថា ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះ គួរឱ្យកត់សម្គាល់ហើយ មិនមានសូចនាករផ្សេងទៀតនៃអ៊ីមតែមិន។ លើសពីនេះទៅទៀតឥណទានដែលហួសកាលកំណត់រយៈពេល 90 ថ្ងៃ ឬលើសនេះត្រូវបានគេចាត់ទុកថាមានគុណវិបត្តិឥណទាន ទោះបីនៅពេលដែលបទប្បញ្ញត្តិនិយមន័យមនៃលំនាំដើម គឺខុសគ្នា។

ការបង្ហាញនូវសំវិធានធន ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនសម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ជាការដកចេញពីចំនួនដុលសរុបនៃទ្រព្យសកម្ម។

ការលុបចេញ

ឥណទាន និងបុរេប្រទាន ត្រូវបានលុបចោល (ផ្នែកខ្លះ ឬពេញលេញ) នៅពេលគ្មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬ ផ្នែកណាមួយ។ ជាទូទៅ ករណីនេះនៅពេលដែល សាខាកំណត់ថាអ្នកខ្ចីមិនមានទ្រព្យសម្បត្តិ ឬ ប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីសងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការវាយតម្លៃនេះត្រូវបានអនុវត្តនៅលំដាប់ទ្រព្យសកម្មនីមួយៗ។

ការប្រមូលមកវិញ ដែលកើតពីការអនុវត្តសកម្មភាពរបស់សាខា នឹងបានជាលទ្ធផលក្នុងអ៊ីមតែមិនចំណេញ ដែលនឹងត្រូវបានបង្ហាញនៅក្នុង “អ៊ីមតែមិនខាតសុទ្ធនៅលើទ្រព្យសកម្មហិរញ្ញវត្ថុ/ចំណូលផ្សេងទៀត” ក្នុងចំណេញ ឬខាត។

3.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានសាច់ប្រាក់ ប្រាក់បញ្ញើជាមួយធនាគារផ្សេង និង NBC និងការវិនិយោគរយៈពេលខ្លី ដែលមានកាលកំណត់ដើមស្មើនឹង ឬតិចជាង 90 ថ្ងៃ ដែលអាចបំប្លែងទៅជាបរិមាណសាច់ប្រាក់ដែលអាចវាស់វែងបាន។

3.3 ប្រាក់បញ្ញើជាមួយធនាគារផ្សេង

ប្រាក់បញ្ញើជាមួយធនាគារផ្សេង គឺត្រូវបានបង្ហាញនៅថ្លៃដើមដកសំវិធានធនសម្រាប់ ការខាតបង់ឥណទានរំពឹងទុក។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.4 ប្រាក់បញ្ញើជាមួយធនាគារជាតិនៃកម្ពុជា

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ត្រូវបានបង្ហាញនៅថ្លៃដើម។

3.5 ប្រាក់បញ្ញើតាមច្បាប់

ដើមទុនធានា និងប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុលោមតាមច្បាប់នៃកម្ពុជា ទៅលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានកំណត់នៅ ភាគរយណាមួយនៃមូលធនអប្បបរមា និងប្រាក់បញ្ញើសរុបពីអតិថិជន (រៀងគ្នា)។

3.6 ឥណទាន និងបុរេប្រទាន

‘ឥណទាន និងបុរេប្រទាន’ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលទាំង ឥណទាន និងបុរេប្រទាន បានវាស់វែងនៅថ្លៃដើមរំលស់ ដកអ៊ុយកែមិនដោយផ្អែកលើ ECL។ ពួកគេត្រូវបានវាស់វែងតាមតម្លៃសមស្របបូក នឹងថ្លៃចំណាយប្រតិបត្តិការផ្ទាល់ ហើយបន្ទាប់មកវាស់វែងថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព (effective interest method)។

3.7 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើមដកនឹងអ៊ុយកែមិន បើមាន។

3.8 ទ្រព្យ និងហត្ថបករណ៍

ទ្រព្យ និងហត្ថបករណ៍ ត្រូវបានបង្ហាញនៅថ្លៃដើមដករំលស់បង្គរ និងអ៊ុយកែមិន បើមាន។ ថ្លៃដើមនៃទ្រព្យសកម្ម រួមមានតម្លៃទិញ និងការចំណាយផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់ ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌការងារ និងទីតាំងសម្រាប់គោលបំណងប្រើប្រាស់។ តម្លៃយោងនៃទ្រព្យ ត្រូវបានពិនិត្យនៅចុងឆ្នាំហិរញ្ញវត្ថុនីមួយៗ ដើម្បីវាយតម្លៃថាបានកត់ត្រាច្រើនហួសនៃចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ និងពេលតម្លៃយោងលើសចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនេះ ទ្រព្យសកម្មនឹងកត់ត្រាបញ្ចុះតម្លៃទៅកាន់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ។

រំលស់ ត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ដោយប្រើការរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃទ្រព្យសកម្មនីមួយៗ លើកលែងតែ ការងារកំពុងដំណើរការ នៅអត្រាប្រចាំឆ្នាំដូចខាងក្រោម៖

ការកែលម្អអាគារជួល	10 ឆ្នាំ
ឧបករណ៍កុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា	3 - 5 ឆ្នាំ
គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	5 ឆ្នាំ
យានយន្ត	5 ឆ្នាំ

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.8 ទ្រព្យ និងហត្ថបករណ៍ (តពីទំព័រមុន)

ការចំណាយបន្តបន្ទាប់ បានបញ្ចូលក្នុងតម្លៃយោងនៃទ្រព្យសកម្ម រឺត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មផ្សេងដោយឡែក លុះត្រាតែនៅពេលដែលប្រហែលថា ផលចំណេញសេដ្ឋកិច្ចនាពេលអនាគតទាក់ទងនឹងវត្ថុ នឹងហូរចូលទៅសាខា និងថ្លៃដើមនៃរបស់វត្ថុអាចវាស់វែងដោយជឿទុកចិត្តបាន។ ការជួសជុល និងការរក្សាទាំងអស់ ត្រូវបានគិតថ្លៃនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ កំឡុងពេលហិរញ្ញវត្ថុដែលបានកើតឡើង។

នៅពេលដែលទ្រព្យត្រូវបានលក់ ថ្លៃដើមនិងរំលស់បង្ក ត្រូវបានដកចេញពីគណនី។ លទ្ធផលចំណេញ រឺខាតពីការលក់ គឺរួមបញ្ចូលក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ការចំណេញ ឬខាតលើការលក់ទ្រព្យ និងហត្ថបករណ៍ត្រូវបានកំណត់ដោយការប្រៀបធៀបចំនួនទឹកប្រាក់ដែលបានមកពីការលក់ទៅជាមួយតម្លៃយោង។ នេះនឹងត្រូវបានបញ្ចូលក្នុងរបាយការណ៍លទ្ធផលពេញលេញ ក្នុងចំណូលផ្សេងៗ។ នៅពេលដែលទ្រព្យដែលបានវាយតម្លៃឡើងវិញត្រូវបានលក់ ចំនួនដែលបញ្ចូលក្នុងនៃការវាយតម្លៃឡើងវិញ និងត្រូវបញ្ជូនទៅចំណេញរក្សាទុក។

ធាតុដែលត្រូវបានរំលស់ពេញលេញនៃទ្រព្យ និងហត្ថបករណ៍ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់មានការលក់ ឬលុបចោល។

3.9 ទ្រព្យអរូបិយ

ទ្រព្យអរូបិយរួមមានការទិញនូវអាជ្ញាប័ណ្ណប្រើប្រាស់របស់សូហ្វវែរកុំព្យូទ័រ និងថ្លៃដើមដែលទាក់ទងត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់ ឬការថយចុះនូវតម្លៃ។ អាជ្ញាប័ណ្ណប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រដែលទទួលបាន ត្រូវបានធ្វើមូលធនកម្មផ្អែកលើថ្លៃដើមដែលចំណាយដើម្បីទទួលបានកម្មវិធីនិងនាំយកទៅប្រើប្រាស់។

ទ្រព្យអរូបិយ ត្រូវបានរំលស់តាមការរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបាន ប៉ាន់ស្មានចំនួន ៥ឆ្នាំ។

សូហ្វវែរក្រោមការអភិវឌ្ឍ រួមបញ្ចូលថ្លៃដើមនៃការកំពុងអភិវឌ្ឍន៍សូហ្វវែរថ្មីដែលមិនទាន់បញ្ចប់រួចរាល់នាកាលបរិច្ឆេទរបាយការណ៍។ សូហ្វវែរក្រោមការអភិវឌ្ឍមិនត្រូវបានរំលស់រហូតដល់ពេលដែលសូហ្វវែរបានបញ្ចប់រួចរាល់ និងដាក់ចូលប្រតិបត្តិការប្រើប្រាស់។

ថ្លៃដើមដែលទាក់ទងជាមួយការអភិវឌ្ឍ រឺការថែរក្សានៃកុំព្យូទ័រសូហ្វវែរ គឺត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលកើតឡើង។

3.10 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា សាខានិងវាយតម្លៃទៅលើកិច្ចសន្យាថាមាន ឬមិនមានភតិសន្យា។ នោះគឺប្រសិនបើកិច្ចសន្យាបង្ហាញសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលបានកំណត់ក្នុងរយៈពេលមួយជាមួយនឹងការពិចារណា។

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.10 ភតិសន្យា (តពីទំព័រមុន)

ភតិសន្យាដែលសាខាជាអ្នកជួល

សាខាអនុវត្តវិធីទទួលស្គាល់ និងការវាស់វែងតែមួយចំពោះភតិសន្យាទាំងអស់ លើកលែងតែភតិសន្យាក្នុងរយៈពេលខ្លី និងភតិសន្យានៃទ្រព្យមានតម្លៃទាប។ សាខាទទួលស្គាល់ បំណុលភតិសន្យាដើម្បីទូទាត់ភតិសន្យា និងសិទ្ធិប្រើប្រាស់ទ្រព្យ តំណាងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋាន។

សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម

សាខាទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅកាលបរិច្ឆេទចាប់ផ្តើមជួល (ឧ. កាលបរិច្ឆេទទ្រព្យសកម្មមូលដ្ឋាន ដែលប្រើបានសម្រាប់ការប្រើប្រាស់)។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដោយថ្លៃដើម ដករំលស់បង្គរ និងអ៊ីមតែមិនខាត និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។ ថ្លៃដើមនៃសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម រួមបញ្ចូលទាំងចំនួននៃបំណុលភតិសន្យាដែលបានទទួលស្គាល់ថ្លៃដើមដំបូងដែលបានកើតឡើង និងការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានរំលស់តាមការរំលស់ថេរលើអាណត្តិជួលខ្លីជាង និងអាយុកាលប្រើប្រាស់ដែលបាន ប៉ាន់ស្មាននៃទ្រព្យសកម្ម។ ទ្រព្យសម្បត្តិដែលបានជួលដោយសាខាមាន ការជួលអាគារសម្រាប់សាខាទាំងអស់។

បើភាពជាម្ចាស់នៃទ្រព្យសម្បត្តិដែលបានជួលប្រគល់ទៅសាខានៅចុងអាណត្តិនៃការជួល ឬថ្លៃដើមបង្ហាញពីជម្រើសទិញ ការរំលស់ត្រូវបានគណនាដោយប្រើការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មក៏ជាកម្មវត្ថុទៅនិងអ៊ីមតែមិន។

បំណុលភតិសន្យា

នាកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា សាខាទទួលស្គាល់បំណុលភតិសន្យាក្នុងចំនួនមួយដែលស្មើនឹងតម្លៃបច្ចុប្បន្នសុទ្ធសម្រាប់ការទូទាត់ភតិសន្យាដែលនឹងត្រូវធ្វើឡើងក្នុងអាណត្តិជួល។ ក្នុងការគណនា តម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា សាខាប្រើអត្រាកម្ចីបន្ថែម (“IBR”) នៅកាលបរិច្ឆេទចាប់ផ្តើមជួល ព្រោះអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួល មិនអាចត្រូវបានកំណត់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមជួល ចំនួននៃបំណុលភតិសន្យាត្រូវបានកើនឡើងដើម្បីបង្ហាញការកើនឡើងការប្រាក់ និងបន្ថយការទូទាត់ភតិសន្យា។ លើសពីនេះទៀតតម្លៃយោងនៃបំណុលភតិសន្យា ត្រូវបានវាស់វែងម្តងទៀតបើមានការផ្លាស់ប្តូរ លើអាណត្តិជួល ការទូទាត់ភតិសន្យា (ឧ. ការប្តូរការទូទាត់នៅអនាគតដែលជាលទ្ធផលពីការប្តូរអត្រាដែលប្រើដើម្បីកំណត់ ការទូទាត់ភតិសន្យានោះ) រឺការប្តូរនៅក្នុងការវាយតម្លៃនៃជម្រើសទិញទ្រព្យសកម្មមូលដ្ឋាន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.10 ភតិសន្យា (តពីទំព័រមុន)

ការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មមានតម្លៃទាប

សាខាអនុវត្តការលើកលែងការទទួលស្គាល់ការជួលរយៈពេលខ្លី ចំពោះការជួលរយៈពេលខ្លីរបស់ខ្លួន (ពោលគឺការជួលដែលមានរយៈពេលជួល 12ខែ ឬតិចជាងនេះចាប់ពីថ្ងៃចាប់ផ្តើម ហើយមិនមានជម្រើសទិញ) និងការជួលទ្រព្យសម្បត្តិមានតម្លៃទាប។ សាខាជួលម៉ាស៊ីនថតចម្លងដែលចាត់ទុកថាមានតម្លៃទាប។ ការទូទាត់លើការជួលរយៈពេលខ្លី និងការជួលទ្រព្យសម្បត្តិមានតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការចំណាយតាមរំលស់ថេរក្នុងរយៈពេលជួល។

3.11 ប្រាក់បញ្ញើពីអតិថិជន និងប្រាក់បញ្ញើពីធនាគារផ្សេង

សាខា ទទួលស្គាល់ប្រាក់បញ្ញើជំពាក់ទៅអតិថិជន និងធនាគារផ្សេងទៀតនៅតម្លៃសមស្រប ដកថ្លៃចំណាយប្រតិបត្តិការផ្ទាល់ និងបន្ទាប់មកវាស់វែងនៅតម្លៃរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ពេលប្រាក់ត្រូវបានផ្ទេរមកកាន់សាខា។

3.12 ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុលត្រូវបានវាស់ដំបូងនៅតម្លៃសមស្រប ដកការកើនឡើងថ្លៃចំណាយប្រតិបត្តិការផ្ទាល់ និងបន្ទាប់មកវាស់វែងនៅតម្លៃរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

3.13 អត្ថប្រយោជន៍បុគ្គលិក

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍រយៈពេលខ្លីរបស់និយោជិតត្រូវបានបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានបម្រើការងារជូនសាខា។ បំណុលទាំងនេះត្រូវបានទទួលស្គាល់ចំពោះចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ប្រសិនបើសាខាមានកាតព្វកិច្ចតាមច្បាប់ ឬតាមការស្ថាបនា ក្នុងការទូទាត់ជាលទ្ធផល នៃសេវាកម្មពីមុនដែលផ្តល់ដោយនិយោជិត ហើយចំនួននេះអាចត្រូវបានប៉ាន់ប្រមាណដោយភាពជឿជាក់។

ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ

ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកត់ត្រាបង្កដោយផ្អែកលើតម្លៃបច្ចុប្បន្ននៃការទូទាត់នាពេលអនាគតដែលរំពឹងទុក។ ប្រាក់បំណាច់អតីតភាពចាស់ត្រូវបានទូទាត់ទាំងស្រុងក្នុងកំឡុងឆ្នាំ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.14 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលសាខាមានកាតព្វកិច្ច ផ្លូវច្បាប់ ឬកាតព្វកិច្ចដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចបណ្តាលឲ្យមាន លំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលនឹងទាមទារឲ្យមានកាតព្វកិច្ចត្រូវសង។ ប្រសិនបើផល ប៉ះពាល់មានភាពជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការថយចុះនៃលំហូរសាច់ប្រាក់ នាពេលអនាគតដែលបានរំពឹងទុកក្នុងអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារ បច្ចុប្បន្ននៃតម្លៃបិយវត្ថុតាមពេលវេលា និងនៅពេលដែលសមស្របទៅ និងហានិភ័យជាក់លាក់ ចំពោះបំណុល។ ការមិនបញ្ចុះតម្លៃត្រូវបានទទួលស្គាល់ថាជាចំណាយហិរញ្ញវត្ថុ។

3.15 ទុនបម្រុងបទប្បញ្ញត្តិ

ទុនបម្រុងបទប្បញ្ញត្តិត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នា នៃការផ្តល់រវាងការកំណត់អ៊ីមតែមិន ឥណទាន អនុលោមតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិដែលបានចែង អនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ២៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និង សារាចរលេខ ២៧-០១៨-០០១ ចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបែងចែកហានិភ័យ ឥណទាននិងសំវិធានធនលើការថយចុះតម្លៃសម្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។ សាខាគួរ ប្រៀបធៀបសំវិធានធន ដែលបានគណនាតាមមាត្រា៤៩ ទៅ៧១ និងសំវិធានធនដែលបានគណនា តាមមាត្រា៧២ និង ត្រូវកត់ត្រា៖

- i) ក្នុងករណីសំវិធានធនបទប្បញ្ញត្តិដែលគណនាតាមមាត្រា៧២ ទាបជាងសំវិធានធនដែល គណនាតាមមាត្រា៤៩ ទៅ៧១ សាខាគួរកត់ត្រាសំវិធានធនដែលគណនាតាមស្តង់ដាររបាយ ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ និង
- ii) ក្នុងករណីសំវិធានធនបទប្បញ្ញត្តិដែលគណនាតាមមាត្រា៧២ ខ្ពស់ជាងសំវិធានធនដែល គណនាតាមមាត្រា៤៩ ទៅ៧១ សាខាគួរកត់ត្រាសំវិធានធនដែលគណនាតាមស្តង់ដាររបាយ ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ និងផ្ទេរការខុសគ្នាពីចំណេញរក្សា វិគណនីខាតដែលបានបង្ក ចូលទៅក្នុងគណនីទុនបម្រុងបទប្បញ្ញត្តិ។

ប្រកាសលើសំវិធានធនបទប្បញ្ញត្តិតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលប ត្រកម្ចីរបស់ពួកគេជាប្រាំថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ ឥណទានដូចខាងក្រោម៖

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.15 ទុនបម្រុងបទប្បញ្ញត្តិ (តពីទំព័រមុន)

ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាទាយផ្ទៃទាន
ស្តង់ដារ	០ ថ្ងៃដល់ ១៤ ថ្ងៃ (រយៈពេលខ្លី)	
	០ ថ្ងៃដល់ ២៩ ថ្ងៃ (រយៈពេលវែង)	1%
ឃ្នាំមើល	១៥ ថ្ងៃដល់ ៣០ ថ្ងៃ (រយៈពេលខ្លី)	
	៣០ ថ្ងៃដល់ ៨៩ ថ្ងៃ (រយៈពេលវែង)	3%
ក្រោមស្តង់ដារ	៣១ ថ្ងៃដល់ ៦០ ថ្ងៃ (រយៈពេលខ្លី)	
	៩០ ថ្ងៃដល់ ១៧៩ ថ្ងៃ (រយៈពេលវែង)	20%
សង្ស័យ	៦១ ថ្ងៃដល់ ៩០ ថ្ងៃ (រយៈពេលខ្លី)	
	១៨០ ថ្ងៃដល់ ៣៥៩ ថ្ងៃ (រយៈពេលវែង)	50%
បាត់បង់	ចាប់ពី ៩១ ថ្ងៃ (រយៈពេលខ្លី)	
	៣៦០ ថ្ងៃ ឬ ច្រើនជាង ៣៦០ ថ្ងៃ (រយៈពេលវែង)	100%

នៅខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរលេខ B7-021-2314 ដើម្បីផ្តល់ការណែនាំបន្ថែមដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការចាត់ថ្នាក់ឥណទានដែលបានរៀបចំឡើងវិញមានគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការធ្វើសំវិធានធនតាមបទប្បញ្ញត្តិ។ សារាចរនេះ តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការចាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ដូចខាងក្រោម៖

- ឃ្នាំមើល ប្រសិនបើឥណទានរៀបចំឡើងវិញ មានស្ថានភាពល្អ ឬ ជាឥណទានដំណើរការ
- ក្រោមស្តង់ដារ ប្រសិនបើឥណទានរៀបចំឡើងវិញលើកទីមួយ មានស្ថានភាពដែលត្រូវការរៀបចំឥណទានឡើងវិញបន្ថែម
- សង្ស័យ ប្រសិនបើឥណទានរៀបចំឡើងវិញលើកទីពីរ មានស្ថានភាពដែលត្រូវការរៀបចំឥណទានឡើងវិញបន្ថែម
- បាត់បង់ ប្រសិនបើឥណទានរៀបចំឡើងវិញ មានស្ថានភាពមិនល្អ ដែលកំណត់ថាជាឥណទានមិនដំណើរការ

3.16 វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (effective interest method ឬ EIR)

អត្រាការប្រាក់មានប្រសិទ្ធភាព (EIR) គឺជាអត្រាជាក់ស្តែងដែលធ្វើអប្បបរមាលំហូរសាច់ប្រាក់ចេញ ឬចូលប៉ាន់ស្មាននាពេលអនាគត តាមអាយុកាលរំពឹងទុករបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទៅលើថ្លៃដើមរំលស់នៃបំណុលហិរញ្ញវត្ថុ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.16 វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (តពីទំព័រមុន)

នៅពេលគណនាអត្រាការប្រាក់ដែលមានប្រសិទ្ធភាព សាខាបានប៉ាន់ស្មានថាលំហូរសាច់ប្រាក់ដែលបានរំពឹងទុក ដោយពិចារណាលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនបានពិចារណាពីការខាតបង់ឥណទានដែលបានរំពឹងទុកនោះទេ។ ការគណនារួមមានរាល់ថ្លៃនិងចំណុចដែលបានបង់ ឬទទួលរវាងភាគីនៃកិច្ចសន្យាដែលជាផ្នែកដ៏សំខាន់មួយនៃអត្រាការប្រាក់ដែលមានប្រសិទ្ធភាព ថ្លៃដើមប្រតិបត្តិការ និងតម្លៃអតិប្រមាណឬអប្បហារ។

ការចំណាយលើប្រតិបត្តិការគឺជាការចំណាយបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញយកឬការបោះចោលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ការចំណាយបន្ថែមគឺជាការចំណាយមួយដែលនឹងមិនត្រូវបានកើតឡើង ប្រសិនបើអង្គការមិនបានទិញចេញ ឬបោះចោលឧបករណ៍ហិរញ្ញវត្ថុ។

ចំណូលការប្រាក់

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាតដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគណនា ដោយការអនុវត្តអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពចំពោះទឹកប្រាក់ដុល នៃទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភាពថយចុះនៅពេលទិញ ឬ នៅពេលបង្កើតការកែតម្រូវឥណទាន EIR ត្រូវបានប្រើចំពោះការចំណាយរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភាពថយចុះនៅពេលទិញ ឬ នៅពេលបង្កើតតែបន្តបន្ទាប់មកបានក្លាយជាទ្រព្យសកម្មឥណទានអន់ថយ EIR ចំពោះការចំណាយរំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានអនុវត្ត នៅកាលបរិច្ឆេទរបាយការណ៍បន្ទាប់។

ការកែតម្រូវឥណទាន អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលបញ្ចុះតម្លៃយ៉ាងជាក់លាក់ដែលប៉ាន់ស្មានការទូទាត់ ឬទទួលសាច់ប្រាក់នាពេលអនាគតក្នុងរយៈពេលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ទៅដល់ការចំណាយរំលស់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាទ្រព្យសកម្មហិរញ្ញវត្ថុមានភាពថយចុះនៅពេលទិញ ឬ នៅពេលបង្កើត។

ចំណូលការប្រាក់ដែលបានគណនាដោយប្រើតាមវិធី អត្រាការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ មានរួមបញ្ចូល ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់នៅថ្ងៃដើមរំលស់។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.16 វិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព (តពីទំព័រមុន)

ចំណាយការប្រាក់

ចំណាយការប្រាក់ ក៏ត្រូវបានគណនាដោយប្រើតាមវិធី EIR ចំពោះបំណុលហិរញ្ញវត្ថុទាំងអស់ដែលបានកាន់កាប់នៅថ្ងៃដើមរំលស់។ ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញមានរួមបញ្ចូលបំណុលហិរញ្ញវត្ថុដែលបានវាស់នៅថ្ងៃដើមរំលស់។

3.17 ថ្លៃល្អូល និងកម្រៃជើងសារ

ចំណូលនិងចំណាយលើថ្លៃល្អូល និងកម្រៃជើងសារ ដែលជាផ្នែកអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់មានប្រសិទ្ធភាព។

ចំណូលលើថ្លៃល្អូល និងកម្រៃជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាគណនី ត្រូវបានទទួលស្គាល់នៅពេលសេវាកម្មទាក់ទិនដែលត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជន ដែលទទួលបានលទ្ធផល ជាលិខិតរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ របស់សាខាអាចជាផ្នែកខ្លះក្នុងដែនកំណត់នៃ CIFRS 9 និងផ្នែកខ្លះក្នុងដែនកំណត់នៃ CIFRS 15។ ប្រសិនបើនេះជាករណីចាំបាច់ សាខាជាដំបូងនឹងអនុវត្ត CIFRS 9 ដើម្បីបំបែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតដែនកំណត់នៃ CIFRS 9 និងបន្ទាប់មកយកអនុវត្ត CIFRS 15 លើអ្វីដែលសេសសល់។

3.18 អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់សាខា ក្រៅពី ទ្រព្យសកម្មកិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសូចនាករនៃការថយចុះតម្លៃ។ បើសិនជាមានសូចនាករ ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញ របស់ទ្រព្យសកម្ម និងត្រូវបានប៉ាន់ស្មាន។ ចំពោះទ្រព្យអរូបិយដែលមានអាយុកាលប្រើប្រាស់មិនអាចកំណត់បាន ឬមិនទាន់អាចប្រើប្រាស់បាន ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញត្រូវបានប៉ាន់ស្មានក្នុងឆ្នាំនីមួយៗនៅពេលតែមួយ។ ការខាតបង់អ៊ីមតែមិនត្រូវបានទទួលស្គាល់បើសិនចំនួនក្នុងបញ្ជីនៃទ្រព្យសកម្ម ឬឯកសណ្ឋានបង្កើតសាច់ប្រាក់ (“CGU”) ទាក់ទិននិងទ្រព្យសកម្ម លើសចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញដែលត្រូវបានប៉ាន់ស្មាន។

ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្ម ឬCGU គឺធំជាងតម្លៃដែលកំពុងប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់។ ក្នុងការវាយតម្លៃ តម្លៃដែលកំពុងប្រើប្រាស់ ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានបញ្ចុះតម្លៃ ទៅកាន់តម្លៃបច្ចុប្បន្ន ដោយប្រើអត្រាបញ្ចុះតម្លៃមុនគិតពន្ធ ដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលាសាច់ប្រាក់ និងហានិភ័យជាលំដាប់ទៅលើទ្រព្យសកម្ម ឬ CGU។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.18 អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើអ៊ីមតែមិនទ្រព្យសកម្ម ដែលមិនអាចតេស្តរៀងៗខ្លួន និងបញ្ចូលជាមួយគ្នាទៅក្នុងក្រុមតូចៗ នៃទ្រព្យសកម្ម ដែលបង្កើតលំហូរចូលសាច់ប្រាក់ពីការបន្តប្រើប្រាស់ ដែលឯករាជ្យពីលំហូរចូលសាច់ប្រាក់នៃទ្រព្យសកម្ម ឬCGU ផ្សេងទៀត។

ការខាតបង់អ៊ីមតែមិនត្រូវបានទទួលស្គាល់ក្នុងដលចំណេញ ឬខាត។ ការខាតបង់អ៊ីមតែមិនដែលបានទទួលស្គាល់ក្នុង CGUs ត្រូវបានបែងចែកមុនដើម្បីបន្ថយតម្លៃយោងនៃមូលនិធិពាណិជ្ជកម្មដែលបានបែងចែកទៅកាន់ CGU (ក្រុមរបស់CGU) និងបន្ទាប់មកបន្ថយតម្លៃយោងនៃទ្រព្យសកម្មផ្សេងទៀតនៅក្នុង CGU (ក្រុមរបស់CGU) តាមមូលដ្ឋាន pro-rata។

ការខាតបង់លើការថយចុះតម្លៃនៃទ្រព្យសម្បត្តិដែលបានទទួលស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅការិយបរិច្ឆេទនីមួយៗ សំរាប់សូចនាករណាមួយដែលបង្ហាញថាការបាត់បង់បានថយចុះ ឬ លែងមានទៀត។ ការខាតបង់លើការថយចុះតម្លៃនៃទ្រព្យសម្បត្តិត្រូវបានបញ្ជ្រាស់មកវិញប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានដើម្បីកំណត់ចំនួនដែលអាចប្រមូលបានមកវិញ។ ការខាតបង់លើអ៊ីមតែនិងត្រូវបានកត់បញ្ជ្រាស់ទៅនិងទំហំតម្លៃ ក្នុងបញ្ជីរបស់ទ្រព្យសកម្ម មិនលើសពីតម្លៃក្នុងបញ្ជីដែលបានកំណត់ការរំលស់សុទ្ធ ប្រសិនបើមិនមានការខាតបង់លើអ៊ីមតែនិណាមួយត្រូវបានទទួលស្គាល់។

3.19 ពន្ធលើប្រាក់ចំណូល

ការចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធក្នុងគ្រានិងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត លើកលែងតែវត្ថុដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ នៅក្នុង ចំណូលផ្សេងទៀត។

សាខាបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នោះហើយវាត្រូវបានកត់ត្រាក្រោម CIAS 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធជា “ការចំណាយផ្សេងទៀត”។

(i) ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រា រួមមានពន្ធដែលត្រូវបង់ ឬ ទទួលបានលើប្រាក់ចំណូលជាប់ពន្ធសម្រាប់រយៈពេលដែលប្រើប្រាស់អត្រាពន្ធដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តជាធរមាននៅការិយបរិច្ឆេទ និងការកែសម្រួលពន្ធដែលត្រូវបង់គិតក្នុងរយៈពេលមុន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.19 ពន្ធលើប្រាក់ចំណូល (តពីទំព័រមុន)

(ii) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ទៅតាម ភាពខុសគ្នាបណ្តោះអាសន្ន រវាងតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលសម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលត្រូវប្រើសម្រាប់គោលបំណងពន្ធ។

ទ្រព្យសកម្មជាពន្ធពន្យារត្រូវបានទទួលស្គាល់សម្រាប់ប្រាក់ពន្ធបាត់បង់ដែលមិនបានប្រើ និងចំពោះភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ក្នុងកម្រិតដែលវាប្រហែលជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចប្រើកាត់កងដែលគេអាចប្រើប្រាស់បាន។ ទ្រព្យសកម្មជាពន្ធពន្យារត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទរបាយការណ៍នីមួយៗ និង ត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយដែលវាមិនអាចប្រហែលតទៅទៀតដែលអត្ថប្រយោជន៍ពន្ធ ដែលជាប់ទាក់ទិន ត្រូវបានសម្រេច ការកាត់បន្ថយនោះ នឹងត្រូវកត់បញ្ជាក់នៅពេលប្រូបាប៊ីលីតេ នៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើង។

ពន្ធពន្យារត្រូវបានវាស់នៅអាត្រាពន្ធដែលត្រូវបាន រំពឹងថានឹងអនុវត្តទៅលើភាពលម្អៀងបណ្តោះអាសន្នពេលពួកគេកត់បញ្ជាក់, ដែលប្រើប្រាស់អត្រាពន្ធដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តជាធរមាននៅការិយបរិច្ឆេទរបាយការណ៍។

ការវាស់វែងរបស់ពន្ធពន្យារបង្ហាញលទ្ធផលពន្ធទៅតាមអ្វី ដែលសាខារំពឹងទុកនៅការិយបរិច្ឆេទរបាយការណ៍ ដើម្បីប្រមូល ឬទូទាត់តម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល គឺមានការកាត់កងប្រសិនបើលក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញ។

3.20 បំណុលយថាហេតុ

ក្នុងករណីដែលមិនមានលទ្ធភាពដែលថាលំហូរនៃផលប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារ ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញថាជាបំណុលយថាហេតុ លើកលែងតែប្រូបាប៊ីលីតេ នៃលំហូរផលប្រយោជន៍សេដ្ឋកិច្ចគឺនៅឆ្ងាយ។ កាតព្វកិច្ចដែលអាចមានដែលអត្ថិភាពនឹងត្រូវបានបញ្ជាក់ ដោយការកើតឡើង ឬ ការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬ ច្រើនក៏ត្រូវបានបង្ហាញថាជាបំណុលជាប់លាប់ផងដែរ ដរាបណាប្រូបាប៊ីលីតេ នៃលំហូរផលប្រយោជន៍ សេដ្ឋកិច្ចនៅឆ្ងាយ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

3.21 ទ្រព្យសកម្មយថាហេតុ

ក្នុងករណីដែលមិនមានលទ្ធភាពដែលថាលំហូរចូលនៃផលប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃ ស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាហេតុ លើកលែងតែប្រូបាប៊ីលីតេនៃ លំហូរចូលផលប្រយោជន៍សេដ្ឋកិច្ចនៅឡើយ។ ការសម្រេចដែលអាចមានដែលអត្ថិភាពនឹងត្រូវ បានបញ្ជាក់ដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតតមួយ ឬច្រើនក៏ ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាហេតុ ជាប់លាប់ផងដែរដរាបណាប្រូបាប៊ីលីតេនៃលំហូរចូល ផលប្រយោជន៍សេដ្ឋកិច្ចនៅឡើយ។

3.22 ការបង្កប់ចំនួនទឹកប្រាក់

ចំនួនទឹកប្រាក់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កប់ ជាចំនួនគត់ជាប្រាក់ដុល្លារអាមេរិកដែល ជិតបំផុតចំពោះប្រាក់ដុល្លារអាមេរិក និងខ្ទង់ពាន់រៀលដែលជិតបំផុតចំពោះប្រាក់ខ្មែររៀល។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឲ្យសាខាធ្វើការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់បរិមាណដែលបានរាយការណ៍នៃធនធាន បំណុល ប្រាក់ចំណូល និងការចំណាយ និងការបង្ហាញពីធនធាន និងបំណុលជាប់ពាក់ព័ន្ធ។

ព្រឹត្តិការណ៍នាពេលអនាគតអាចកើតឡើង ដែលអាចបណ្តាលឲ្យការសន្មតដែលបានប្រើក្នុងការ មកដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការ ប៉ាន់ ប្រមាណត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាក្លាយជាការកំណត់ ដោយសមហេតុផល។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់ នៃការកែតម្រូវសម្ភារៈទៅនឹងបរិមាណនៃទ្រព្យសកម្ម និងបំណុលនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ក. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

សាខាចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន អាស្រ័យលើគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រង ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌ នៃកិច្ចសន្យាទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនដើមដែលនៅសេសសល់។ សាខាអនុវត្តការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តា ដែលអាចសង្កេតបានដូចជា៖

- (i) ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវ បានវាយតម្លៃ និងរាយការណ៍ទៅបុគ្គលិកគ្រប់គ្រងសំខាន់ៗរបស់សាខា។
- (ii) ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែល មាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

4. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (តំបន់ទំព័រមុន)

ក. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(iii) សំណងនៃអង្គការអាជីវកម្ម ថាតើផ្អែកលើតម្លៃសមធម៌នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលើលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន

(iv) ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលរំពឹងទុក

ក្នុងការអនុវត្តការសាកល្បង SPPI សាខាអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធ ដូចជារូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ អំឡុងពេលដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍ដែលអាចនឹងផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់ អានុភាព លក្ខណៈពិសេស ការបង់ប្រាក់ជាមុន និងលក្ខខណ្ឌបន្ថែម និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាសម្រាប់តម្លៃពេលវេលានៃប្រាក់។

ខ. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលដែលតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬបង្ហាញក្នុងកំណត់ចំណាំចំពោះរបាយការណ៍ហិរញ្ញវត្ថុ មិនមានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេនោះ សាខាប្រើបច្ចេកទេសវាយតម្លៃដែលបង្កើនទីផ្សារដែលទទួលយកជាទូទៅ។ ធាតុចូលសម្រាប់ម៉ូដែលទាំងនេះគឺត្រូវបានយកចេញពីទីផ្សារដែលអាចសង្កេតបាន ប្រសិនបើអាចធ្វើទៅបាន ប៉ុន្តែនៅកន្លែងដែលវាមិនអាចធ្វើទៅបាន កម្រិតនៃការវិនិច្ឆ័យគឺត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។

គ. ភតិសន្យា

សាខាកំណត់រយៈពេលភតិសន្យា ថាជារយៈពេលដែលមិនអាចលុបចោលនៃភតិសន្យា រួមជាមួយនឹងរយៈពេលដែលគ្របដណ្តប់ដោយជម្រើសក្នុងការបន្តការជួល ប្រសិនបើមានហេតុផលជាក់លាក់ ដែលត្រូវអនុវត្ត ឬ រយៈពេលណាមួយ ដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់ការជួល ប្រសិនបើវាច្បាស់ណាស់ថាមិនត្រូវអនុវត្ត។

សាខាមានកិច្ចសន្យាភតិសន្យាមួយចំនួនដែលរួមបញ្ចូលជម្រើសក្នុងការបន្ត និងការបញ្ចប់។ សាខាអនុវត្តការវិនិច្ឆ័យ ក្នុងការវាយតម្លៃថាតើមានភាពសមហេតុផលជាក់លាក់ ឬអត់ដើម្បីអនុវត្តជម្រើសក្នុងការបន្ត ឬបញ្ចប់ភតិសន្យា។ កត្តាពាក់ព័ន្ធទាំងអស់មាន ដូចជាបំណុលភតិសន្យា និងទីតាំងដែលបង្កើតការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តទាំងការបន្ត ឬការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម សាខាធ្វើការវាយតម្លៃម្តងទៀត ពីរយៈពេលភតិសន្យា បើសិនជាមានព្រឹត្តិការណ៍សំខាន់ ឬ ការផ្លាស់ប្តូរស្ថានភាពក្នុងការគ្រប់គ្រង និងប៉ះពាល់សមត្ថភាពក្នុងការអនុវត្ត ឬមិនអនុវត្ត នូវជម្រើសបន្ត ឬបញ្ចប់។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

4. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

គ. ភតិសន្យា (តពីទំព័រមុន)

ការប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យា

សាខាមិនអាចកំណត់បាននូវអត្រាការប្រាក់ ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួល ដូច្នោះសាខាប្រើ IBR ដើម្បីវាស់បំណុលភតិសន្យា។ IBR សម្រាប់បំណុលភតិសន្យា ជាអត្រានៃការប្រាក់ដែលសាខានឹងតម្រូវអោយទូទាត់ដើម្បីខ្ចីលើរយៈពេលដូចគ្នា និងការធានាដូចគ្នាមូលនិធិចាំបាច់ដើម្បីទទួលទ្រព្យសកម្ម ដែលមានតម្លៃដូចទៅ នឹងទ្រព្យសកម្ម ROU ក្នុងស្ថានភាពសេដ្ឋកិច្ចដូចគ្នា។ សាខាប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលបានកែតម្រូវដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យជាទូទៅ) ក្នុងការពិចារណាហានិភ័យឥណទានរបស់អង្គភាព (ឧ. ការរីករាលដាលឥណទាន)។

ឃ. ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECL របស់សាខាគឺជាលទ្ធផលនៃគំរូគ្រួសារ ជាមួយនឹងការសន្មតមូលដ្ឋានមួយចំនួនទាក់ទងនឹងជម្រើសនៃធាតុបញ្ចូលអថេរ និងភាពអាស្រ័យគ្នាទៅវិញទៅមករបស់ពួកគេ។ ធាតុនៃគំរូ ECL ដែលត្រូវបានពិចារណាលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណផ្នែកគណនេយ្យរួមបញ្ចូល ក្នុងចំណោមរបស់ផ្សេងទៀត៖

- ការបែងចែកផលប៉ត្រង់ ដែលគំរូសមស្រប ឬវិធីសាស្ត្រ ECL ត្រូវបានប្រើប្រាស់
- លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ ប្រសិនបើមាន SICR ហើយដូច្នោះសំវិធានធនសម្រាប់បំណុលទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែត្រូវបានវាស់វែងដោយផ្អែកលើ ECL ពេញមួយជីវិត និងការវាយតម្លៃគុណភាព
- ការបែងចែកបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែល ECL របស់ពួកគេត្រូវបានវាយតម្លៃលើមូលដ្ឋានសមូហភាព
- ការអភិវឌ្ឍន៍គំរូ ECL រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុបញ្ចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងឥទ្ធិពលលើ PDs EADs និង LGDs
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅខាងមុខ និងទម្ងន់ប្រូបាប៊ីលីតេរបស់ពួកគេ ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងគំរូ ECL

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

4. ការដាក់ស្ថាន ការសន្តត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

ច. រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ 21 តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណគោលរបស់សាខា ដែលវាបង្ហាញយ៉ាងច្បាស់នូវឥទ្ធិពលសេដ្ឋកិច្ចនៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយដែលមានការពាក់ព័ន្ធនឹងសាខា។ ដើម្បីធ្វើការវិនិច្ឆ័យនេះ សាខាត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណដែលមានឥទ្ធិពលជាសារវន្តលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណដែលដាក់តម្លៃលើឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន និង សេវាត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណមានក្នុងមូលនិធិដែលទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលជារឿយៗ ត្រូវបានរក្សាទុក។

5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សាច់ប្រាក់ក្នុងដៃ	176,450	726,445	2,698,534	10,993,828
សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា				
គណនីចរន្ត និងគណនីទូទាត់	5,075,091	20,894,153	3,757,949	15,309,885
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន ("NCDs")	12,336,993	50,791,400	21,000,085	85,554,346
សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត និងគណនីប្រាក់បញ្ញើ	4,840,945	19,930,169	2,280,238	9,289,690
ប្រាក់បញ្ញើមានកាលកំណត់	8,330,031	34,294,736	22,880,859	93,216,619
សមមូលសាច់ប្រាក់ផ្សេងទៀត	4,146	17,069	1,195	4,868
សាច់ប្រាក់ និងសមមូលសាច់ប្រាក់លើ				
របាយការណ៍លំហូរសាច់ប្រាក់	30,763,656	126,653,972	52,618,860	214,369,236
ដក៖ សំវិធានធនលើECL	(4,280)	(17,621)	(312,390)	(1,272,677)
សាច់ប្រាក់ និងសមមូលសាច់ប្រាក់- សុទ្ធ	30,759,376	126,636,351	52,306,470	213,096,559

NCDs ជាមួយ NBC និងប្រាក់បញ្ញើតាមកាលកំណត់ជាមួយធនាគារផ្សេងទៀតមានកាលកំណត់កំឡុង 3ខែ ឬ តិចជាងនេះ។

ធនាគារ បាណ្ណ មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

5. សាច់ប្រាក់ និងសមមូលសាច់ប្រាក់ដុល (តំបន់ទំព័រមុន)

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ដុល ត្រូវបានរក្សាទុកតាមរូបិយប័ណ្ណដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់ដុល្លារអាមេរិក	30,566,646	125,842,882	50,958,014	207,602,949
ប្រាក់រៀលខ្មែរ	193,925	798,389	1,104,129	4,498,222
ប្រាក់បាតថៃ	2,877	11,845	556,536	2,267,328
ផ្សេងៗ	208	856	181	737
	30,763,656	126,653,972	52,618,860	214,369,236

បម្រែបម្រួលសំវិធានធនលើ ECLមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ថ្ងៃទី១ ខែមករា	312,390	1,272,677	1,713,538	6,931,261
ការកត់ត្រាបញ្ជាក់នៃសំវិធានធនលើ ECLs (កំណត់សម្គាល់ 26)	(308,110)	(1,259,246)	(1,401,148)	(5,699,870)
លម្អៀងអត្រាប្តូរប្រាក់	-	4,190	-	41,286
ថ្ងៃទី៣១ ខែធ្នូ	4,280	17,621	312,390	1,272,677

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) មានដូចខាងក្រោម៖

	2022	2021
គណនីចរន្ត និងគណនីទូទាត់ជាមួយ NBC	គ្មាន	គ្មាន
NCDs ជាមួយ NBC	0.50% - 3.42%	0.02% - 0.14%
គណនីចរន្ត និងគណនីប្រាក់បញ្ញើសន្សំជាមួយធនាគារផ្សេងៗ	0.2%	0.2%
ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារផ្សេងៗ	5.30%	0.38%-2.25%

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

6. ប្រាក់បញ្ញើនៅ NBC និងធនាគារផ្សេង

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
NCD ជាមួយ NBC (i)	1,017,142	4,187,574	7,088,128	28,877,033
ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ ផ្សេង (ii)	1,001,630	4,123,710	-	-
ដក៖ សំវិធានធនលើការខាតបង់ឥណទាន ដែលរំពឹងទុក (កំណត់សម្គាល់ 26)	(44,967)	(185,129)	-	-
ថ្ងៃទី៣១ ខែធ្នូ	1,973,805	8,126,155	7,088,128	28,877,033

(i) នៅក្នុងឆ្នាំ សាខាបានដាក់ NCD ជាមួយ NBC ចំនួន 1,150,000 ដុល្លារអាមេរិក ជារត្ថបញ្ជាំសម្រាប់ប្រតិបត្តិការផ្តល់រត្ថបញ្ជាំសាច់ប្រាក់ (“LPCO”) (កំណត់សម្គាល់លេខ 15)។ NCD មានកាលកំណត់រយៈពេល 6 ខែ ជាមួយនឹងអត្រាការប្រាក់ចាប់ពី 2.34% ក្នុងឆ្នាំ (2021៖ 7,083,000 ដុល្លារអាមេរិក មានកាលកំណត់រយៈពេល 3.5 ខែ ទទួលបានការប្រាក់ចាប់ពី 0.50% ទៅ 2.25% ក្នុងមួយឆ្នាំ) ។

(ii) ប្រាក់បញ្ញើមានកាលកំណត់ជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានកាលកំណត់ 1 ឆ្នាំ និងទទួលបានអត្រាការប្រាក់ 3.50% ក្នុងមួយឆ្នាំ។

7. ប្រាក់តម្កល់បម្រុងកាតព្វកិច្ច

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់តម្កល់បម្រុងកាតព្វកិច្ច	8,683,204	35,748,751	8,683,491	35,376,542
ប្រាក់តម្កល់ធានាលើដើមទុន	5,000,000	20,585,000	5,000,000	20,370,000
	13,683,204	56,333,751	13,683,491	55,746,542

ប្រាក់តម្កល់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ B7-020-230 ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារពាណិជ្ជកម្មរក្សាទុនបម្រុងសាច់ប្រាក់មួយចំនួនជាមួយធនាគារជាតិ នៃកម្ពុជាក្នុងទម្រង់ជាប្រាក់បញ្ញើជាក់ហ័ត ដោយគណនាក្នុងអត្រា 7% នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀត (2021៖ 7% សម្រាប់ប្រាក់រៀល និងដុល្លារអាមេរិក)។ ប្រាក់បម្រុងកាតព្វកិច្ចមិនទទួលបានការប្រាក់ទេ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

7. ប្រាក់បញ្ញើតាមច្បាប់ (តពីទំព័រមុន)

ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ NBC លេខ B7-01-136 ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវរក្សាប្រាក់តម្កល់ធានាលើដើមទុន ចំនួន 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយ NBC។ ប្រាក់បញ្ញើនេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់សាខាទេ ប៉ុន្តែអាចដកវិញបាននៅពេលដែលសាខាយប់ដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ 1.19% ក្នុងមួយឆ្នាំ (2021៖ 0.04% ក្នុងមួយឆ្នាំ)។

8. ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទានរបស់សាខាមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
វិក្កយប័ត្រទំនុកចិត្ត	1,791,270	7,374,659	3,743,430	15,250,734
ឥណទានវិញ្ញាបន៍	241,297	993,420	271,196	1,104,853
ឥណទានរយៈពេលខ្លី	20,715,232	85,284,610	14,608,924	59,516,756
ឥណទានរយៈពេលវែង	29,412,587	121,091,621	15,827,448	64,481,023
	52,160,386	214,744,310	34,450,998	140,353,366
ការប្រាក់បង្គរដែលទទួល	77,640	319,644	43,919	178,926
តម្លៃយោងដុល	52,238,026	215,063,954	34,494,917	140,532,292
ថ្លៃដំណើរការប្រាក់កម្ចីដែលមិនទាន់បានទទួលស្គាល់	(163,933)	(674,912)	(115,609)	(470,991)
តម្លៃយោង	52,074,093	214,389,042	34,379,308	140,061,301
សំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក	(4,114,685)	(16,940,159)	(3,397,835)	(13,842,780)
ឥណទាន និង បុរេប្រទាន-សុទ្ធ	47,959,408	197,448,883	30,981,473	126,218,521

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

8. ឥណទាន និងបុរេប្រទាន (តពីទំព័រមុន)

បម្រែបម្រួលនៅក្នុងសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក លើឥណទាននិងបុរេប្រទានមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	3,397,835	13,842,780	3,113,428	12,593,816
សំវិធានធនក្នុងឆ្នាំ (កំណត់សម្គាល់លេខ 26)	716,850	2,929,766	284,407	1,156,968
លម្អៀងពីអត្រាប្តូរប្រាក់	-	167,613	-	91,996
នាថ្ងៃទី៣១ ខែធ្នូ	4,114,685	16,940,159	3,397,835	13,842,780

ការផ្ទៀងផ្ទាត់នៃការផ្លាស់ប្តូរក្នុងចំនួនទឹកប្រាក់ដុលនៃឥណទាន និងបុរេប្រទាន និងសំវិធានធនរបស់វា សម្រាប់ ECLs តាមដំណាក់កាលសម្រាប់ឥណទាន និងបុរេប្រទានដែលវាស់វែងតាមតម្លៃរំលស់មានដូចខាងក្រោម៖

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	412,182	9,560	2,976,093	3,397,835
ទ្រព្យសកម្មថ្មី	924,874	8,676	-	933,550
ការទូទាត់និងទ្រព្យសកម្មដែល ឈប់ទទួលស្គាល់	(210,482)	(6,218)	-	(216,700)
ផ្ទេរទៅ ដំណាក់កាលទី 1	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី 2	(250,700)	250,700	-	-
ផ្ទេរទៅ ដំណាក់កាលទី 3	-	-	-	-
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២	875,874	262,718	2,976,093	4,114,685
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	3,605,973	1,081,610	12,252,576	16,940,159

ធនាគារ បាណ្ណ មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីន៍)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

8. ឥណទាន និងបុរេប្រទាន (ត្រីមីន៍)

	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី៣		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	63,821	73,514	2,976,093				3,113,428	
ទ្រព្យសកម្មថ្មី	394,386	5,450	-				399,836	
ការទូទាត់និងទ្រព្យសកម្មដែល ឈប់ទទួលស្គាល់	(45,504)	(33,320)	-				(78,824)	
ការវាស់វែងឡើងវិញនូវសំវិធានធន								
ចំពោះការខាងបង់	(521)	(36,084)	-				(36,605)	
ផ្ទេរទៅ ដំណាក់កាលទី 1	-	-	-				-	
ផ្ទេរទៅ ដំណាក់កាលទី 2	-	-	-				-	
ផ្ទេរទៅ ដំណាក់កាលទី 3	-	-	-				-	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	412,182	9,560	2,976,093				3,397,835	
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	1,679,229	38,947	12,124,604				13,842,780	

ការវិភាគបន្ថែមនៃតម្លៃយោង លើឥណទាន និង បុរេប្រទានមានដូចខាងក្រោម៖

(i) តាមវិស័យឧស្សាហកម្ម

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សេវាហិរញ្ញវត្ថុ	9,103,566	37,479,381	5,529,725	22,528,100
កសិកម្ម	6,001,133	24,706,665	1,600,120	6,518,889
សេវាកម្ម	13,943,381	57,404,900	1,036,974	4,224,632
ឧស្សាហកម្ម	23,026,013	94,798,096	26,127,149	106,442,005
ការនាំចូល និងនាំចេញ	-	-	85,340	347,675
តម្លៃយោង	52,074,093	214,389,042	34,379,308	140,061,301

(ii) តាមវិស័យប័ណ្ណ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់ដុល្លារអាមេរិក	45,278,359	186,411,004	30,549,707	124,459,506
ប្រាក់រៀលខ្មែរ	6,795,734	27,978,038	3,829,601	15,601,795
សរុប	52,074,093	214,389,042	34,379,308	140,061,301

(iii) តាមកាលកំណត់

យោងលើកំណត់សម្គាល់លេខ 31 ការវិភាគកាលកំណត់លើឥណទានសរុប និងបុរេប្រទាន។

ធនាគារ បាណ្ណ មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

8. ឥណទាន និងបុរេប្រទាន (តំបន់ទំព័រមុន)

(iv) តាមនិវាសនភាព សម្ព័ន្ធភ្នាក់ និងហានិភ័យ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
និវាសនភាព				
និវាសនជន	52,074,093	214,389,042	34,379,308	140,061,301
ទំនាក់ទំនង				
ភាគីមិនពាក់ព័ន្ធ	52,074,093	214,389,042	34,379,308	140,061,301
ហានិភ័យ				
ហានិភ័យធំ	24,855,173	102,328,747	13,426,765	54,700,641
មិនមែនហានិភ័យធំ	27,218,920	112,060,295	20,952,543	85,360,660
	52,074,093	214,389,042	34,379,308	140,061,301

សូមមើលកំណត់សម្គាល់លេខ 30.2 សំរាប់ការវិភាគហានិភ័យ លើឥណទាន និងបុរេប្រទាន។

(vi) តាមដំណាក់កាល (staging) នៃឥណទាន

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ដំណាក់កាលទី 1	44,553,180	183,425,443	30,033,727	122,357,404
ដំណាក់កាលទី 2	4,544,820	18,711,024	1,369,488	5,579,294
ដំណាក់កាលទី 3	2,976,093	12,252,575	2,976,093	12,124,603
	52,074,093	214,389,042	34,379,308	140,061,301

(v) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	2022	2021
វិក្កយប័ត្រទំនុកចិត្ត	6.875%	7.25%
ឥណទានវិបារូបន៍	5.5% - 9%	7.5% - 9%
ឥណទានរយៈពេលខ្លី	4% - 9.71%	2.7% - 6%
ឥណទានរយៈពេលវែង	5.47% - 8.53%	2.9% - 5.7%

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

9. ទ្រព្យសកម្មផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់តម្កល់ដែលអាចយកវិញបាន	108,166	445,319	111,347	453,628
ការបង់ប្រាក់ជាមុន	23,037	94,843	90,851	370,127
ទ្រព្យសកម្មផ្សេងៗ	25,852	106,433	73,438	299,187
	157,055	646,595	275,636	1,122,942

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

10. ទ្រព្យ និងបរិក្ខារ

	<i>ការកែលម្អអាគារជួល</i>	<i>កុំព្យូទ័រ និង បរិក្ខារព័ត៌មានវិទ្យា</i>	<i>គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ</i>	<i>យានយន្ត</i>	<i>សរុប</i>	<i>ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)</i>
	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	661,569	339,190	93,241	1,110	1,095,110	4,461,478
ការទិញបន្ថែម	-	4,524	11,499	-	16,023	65,486
លម្អៀងអត្រាប្តូរប្រាក់	-	-	-	-	-	47,571
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	661,569	343,714	104,740	1,110	1,111,133	4,574,535
ដករំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	462,645	275,189	88,310	1,110	827,254	3,370,233
រំលស់នៅក្នុងឆ្នាំ	66,103	55,495	2,431	-	124,029	506,907
លម្អៀងអត្រាប្តូរប្រាក់	-	-	-	-	-	39,293
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	528,748	330,684	90,741	1,110	951,283	3,916,433
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	132,821	13,030	13,999	-	159,850	658,102

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

10. ទ្រព្យ និងបរិក្ខារ (តំបន់ទំព័រមុន)

	ការកែលម្អអាគារ ជួល	កុំព្យូទ័រ និង បរិក្ខារព័ត៌មានវិទ្យា	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	យានយន្ត	សំណង់កំពុង សាងសង់	សរុប	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
តម្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	661,569	306,132	92,343	1,110	12,364	1,073,518	4,342,380
ការទិញបន្ថែម	-	20,694	898	-	-	21,592	87,836
ការផ្ទេរ	-	12,364	-	-	(12,364)	-	-
លម្អៀងអត្រាប្តូរប្រាក់	-	-	-	-	-	-	31,262
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	661,569	339,190	93,241	1,110	-	1,095,110	4,461,478
ដករំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	396,542	210,258	86,983	1,110	-	694,893	2,810,842
រំលស់នៅក្នុងឆ្នាំ	66,103	64,931	1,327	-	-	132,361	538,445
លម្អៀងអត្រាប្តូរប្រាក់	-	-	-	-	-	-	20,946
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	462,645	275,189	88,310	1,110	-	827,254	3,370,233
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	198,924	64,001	4,931	-	-	267,856	1,091,245

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

11. ទ្រព្យសកម្មអន្តរជាតិ

	<i>កម្មវិធីកុំព្យូទ័រ</i>	
	<i>ដុល្លារអាមេរិក</i>	<i>ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)</i>
តម្លៃដើម		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	405,943	1,653,812
លម្អៀងអត្រាប្តូរប្រាក់	-	17,455
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	405,943	1,671,267
រំលស់បង្គរ		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	96,753	394,172
រំលស់នៅក្នុងឆ្នាំ	82,962	339,066
លម្អៀងអត្រាប្តូរប្រាក់	-	6,648
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	179,715	739,886
តម្លៃយោងសុទ្ធ		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	226,228	931,381

	<i>កម្មវិធីកុំព្យូទ័រក្រោម</i>			
	<i>កម្មវិធីកុំព្យូទ័រ</i>		<i>សរុប</i>	
	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	<i>ដុល្លារអាមេរិក</i>	<i>ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)</i>
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	33,940	231,064	265,004	1,071,941
ការទិញបន្ថែម	140,939	-	140,939	573,340
ការផ្ទេរ	231,064	(231,064)	-	-
លម្អៀងអត្រាប្តូរប្រាក់	-	-	-	8,531
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	405,943	-	405,943	1,653,812
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	18,252	-	18,252	73,829
រំលស់នៅក្នុងឆ្នាំ	78,501	-	78,501	319,342
លម្អៀងអត្រាប្តូរប្រាក់	-	-	-	1,001
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	96,753	-	96,753	394,172
តម្លៃយោងសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	309,190	-	309,190	1,259,640

ធនាគារ បាណ្ណ មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

12. ភតិសន្យា

សាខាក្នុងនាមជាភតិកៈ

សាខាបានចុះកិច្ចសន្យាជួលសម្រាប់ការិយាល័យ ឃានជំនិះ និងសម្ភារៈការិយាល័យរបស់ខ្លួន។ សាខាអនុវត្តការលើកលែងការទទួលស្គាល់ 'ការជួលទ្រព្យសម្បត្តិផ្ទះទាប និងការជួលរយៈពេលខ្លី' សម្រាប់ការជួលឃានយន្ត ឧបករណ៍ការិយាល័យ និងការជួលរយៈពេលខ្លីផ្សេងទៀត។

ខាងក្រោមនេះគឺជាបម្រែបម្រួល នៃទ្រព្យសកម្មក្នុងការប្រើប្រាស់សិទ្ធិសម្រាប់ការជួលអគារការិយាល័យរបស់សាខា និងចំនួនទឹកប្រាក់យោងនៃបំណុលតាមភតិសន្យា៖

	សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម			
	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
តម្លៃដើម				
នាថ្ងៃទី១ ខែមករា	959,987	3,910,987	888,202	3,592,777
ការបន្ថែម (ការបន្ថែមរយៈពេលជួល)	236,458	966,404	71,785	292,021
លម្អៀងអត្រាប្តូរប្រាក់	-	48,373	-	26,189
នាថ្ងៃទី៣១ ខែធ្នូ	1,196,445	4,925,764	959,987	3,910,987
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	732,202	2,982,991	524,883	2,123,152
រំលស់ក្នុងឆ្នាំ	201,683	824,278	207,319	843,374
លម្អៀងអត្រាប្តូរប្រាក់	-	37,535	-	16,465
នាថ្ងៃទី៣១ ខែធ្នូ	933,885	3,844,804	732,202	2,982,991
តម្លៃយោងសុទ្ធ នាថ្ងៃទី៣១ ខែធ្នូ	262,560	1,080,960	227,785	927,996

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

12. ភតិសន្យា (តំបន់ទំព័រមុន)

	បំណុលភតិសន្យា			
	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	215,338	877,287	348,740	1,410,653
ការបន្ថែម	236,458	966,404	71,785	292,021
ការបង្កនៃការប្រាក់	9,307	38,038	12,253	49,845
ការទូទាត់	(103,289)	(422,142)	(217,440)	(884,546)
លម្អៀងអត្រាប្តូរប្រាក់	-	13,533	-	9,314
នាថ្ងៃទី៣១ ខែធ្នូ	357,814	1,473,120	215,338	877,287
ការវិភាគកាលកំណត់- លំហូរសាច់ប្រាក់				
ដែលមិនមានការបញ្ចុះតម្លៃតាមកិច្ចសន្យា				
តិចជាង 1ឆ្នាំ	361,305	1,487,493	217,440	884,546
ច្រើនជាង1ឆ្នាំ ប៉ុន្តែតិចជាង 5ឆ្នាំ	-	-	-	-
មិនមានការបញ្ចុះតម្លៃបំណុលភតិសន្យា	361,305	1,487,493	217,440	884,546

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញមាន ដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
	រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	201,683	824,278	207,319
ការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់លេខ 22)	9,307	38,038	12,253	49,845
ចំណាយសម្រាប់ការជួលទ្រព្យសកម្ម រយៈពេលខ្លីនិងការជួលទ្រព្យសកម្មមាន តម្លៃទាប (កំណត់សម្គាល់លេខ 25)	44,517	181,941	26,627	108,319
ចំនួនសរុបដែលទទួលស្គាល់ក្នុងរបាយ	255,507	1,044,257	246,199	1,001,538
ការណ៍លទ្ធផលពេញលេញ				

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

13. ប្រាក់បញ្ញើពីអតិថិជន

ប្រាក់បញ្ញើពីអតិថិជនរួមមាន៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
គណនីចរន្ត	3,448,216	14,196,305	5,564,815	22,671,056
ប្រាក់បញ្ញើសន្សំ	24,496,236	100,851,004	33,171,581	135,141,021
ប្រាក់បញ្ញើមានកាលកំណត់	8,949,271	36,844,149	9,664,997	39,375,198
	36,893,723	151,891,458	48,401,393	197,187,275

ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

(i) តាមប្រភេទរូបិយប័ណ្ណ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់ដុល្លារអាមេរិក	36,643,510	150,861,331	48,069,091	195,833,477
ប្រាក់រៀលខ្មែរ	234,188	964,152	108,554	442,249
ប្រាក់បាតថៃ	16,025	65,975	223,748	911,549
	36,893,723	151,891,458	48,401,393	197,187,275

(ii) តាមកាលកំណត់

សូមមើលកំណត់សម្គាល់លេខ 31 សម្រាប់ការវិភាគកាលកំណត់លើប្រាក់បញ្ញើពីអតិថិជន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

13. ប្រាក់បញ្ញើពីអតិថិជន (តំបន់ព័រមុន)

(iii) តាមប្រភេទអតិថិជន និងសន្តិសុខភាព និងទំនាក់ទំនង៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
<i>ប្រភេទអតិថិជន៖</i>				
បុគ្គល	19,445,141	80,055,646	15,614,168	63,612,120
សាជីវកម្មក្នុងស្រុក	17,448,582	71,835,812	32,787,225	133,575,155
	36,893,723	151,891,458	48,401,393	197,187,275
<i>តាមនិវាសនភាព៖</i>				
និវាសនជន	36,137,541	148,778,256	46,222,184	188,309,178
អនិវាសនជន	756,182	3,113,202	2,179,209	8,878,097
	36,893,723	151,891,458	48,401,393	197,187,275
<i>តាមទំនាក់ទំនង៖</i>				
ភាគីមិនពាក់ព័ន្ធ	36,835,902	151,653,409	48,297,019	196,762,055
ភាគីពាក់ព័ន្ធ	57,821	238,049	104,374	425,220
	36,893,723	151,891,458	48,401,393	197,187,275

(iv) អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	2022	2021
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	0% - 0.5%	0.5% - 1.00%
ប្រាក់បញ្ញើមានកាលកំណត់	0.75% - 4.50%	1.00% - 5.00%

14. ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
គណនីចរន្ត	68,756	283,068	68,595	279,456
ប្រាក់បញ្ញើមានកាលកំណត់	4,619,761	19,019,556	-	-
	4,688,517	19,302,624	68,595	279,456

ធនាគារ ប្រាក់កក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

14. ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តពីទំព័រមុន)

ការវិភាគបន្ថែមលើប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

(i) តាមប្រភេទរូបិយប័ណ្ណ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់ដុល្លារអាមេរិក	67,765	278,989	67,594	275,378
ប្រាក់រៀលខ្មែរ	4,620,752	19,023,635	1,001	4,078
	4,688,517	19,302,624	68,595	279,456

(ii) តាមអាយុកាល

សូមមើលកំណត់សម្គាល់លេខ 31 ការវិភាគអាយុកាលនៃប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

(iii) តាមនិវាសនភាព និង ទំនាក់ទំនង

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
តាមនិវាសនភាព៖				
និវាសនជន	4,688,517	19,302,624	68,595	279,456
តាមទំនាក់ទំនង៖				
ភាគីមិនពាក់ព័ន្ធ	4,688,517	19,302,624	68,595	279,456

(iv) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	2022	2021
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	3.33% - 6.30%	គ្មាន

15. ប្រាក់កម្ចី

ប្រាក់កម្ចីតំណាងឲ្យការខ្ចីប្រាក់ជាប្រាក់រៀលពីធនាគារជាតិ នៃកម្ពុជាក្នុងទម្រង់ នៃប្រតិបត្តិការ ផ្តល់រក្សាបញ្ចាំ (“LPCO”) ដែលមានNCD ជាទ្រព្យបញ្ចាំ (កំណត់សម្គាល់លេខ 6) ត្រូវបានដាក់បញ្ចាំ។ ប្រាក់កម្ចីទាំងនេះមានកាលកំណត់រយៈពេល 3 ខែ និងអត្រាការប្រាក់ 5.30% (2021: 3.00%) ក្នុងមួយឆ្នាំ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

15. ប្រាក់កម្ចី (តពីទំព័រមុន)

បម្រែបម្រួលនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	5,008,863	20,406,108	447,986	1,812,103
ការបន្ថែម	1,468,069	5,999,998	8,933,220	36,340,339
ការទូទាត់លើប្រាក់កម្ចី	(5,479,909)	(22,396,388)	(4,372,343)	(17,786,691)
លម្អៀងអត្រាប្តូរប្រាក់	-	95,026	-	40,357
នាថ្ងៃទី៣១ ខែធ្នូ	997,023	4,104,744	5,008,863	20,406,108

16. អនុបំណុល

អនុបំណុលជាការខ្ចីប្រាក់រយៈពេលវែងដែលមិនមានការធានាពីការិយាល័យកណ្តាល ជាមួយនឹងចំនួនទឹកប្រាក់ដែលនៅសល់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួន 3,001,024ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ 3,000,000ដុល្លារអាមេរិក) ដោយផ្អែកលើកិច្ចព្រមព្រៀងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ និងអនុស្សរណៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖

- បរិក្ខារឥណទានសរុប៖ 3,000,000 ដុល្លារអាមេរិក
- អាយុកាល៖ 7ឆ្នាំ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- ប្រាក់ដើមត្រូវសង៖ ការបង់រំលស់ប្រចាំឆ្នាំចំនួន 5 ដងស្មើគ្នាជាមួយនឹង 600,000 ដុល្លារអាមេរិក ក្នុងម្នាក់ៗជាមួយនឹងការពន្យារពេលការសងប្រាក់ដូចខាងក្រោម៖
 - ការទូទាត់ដើមដំបូងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
 - សងប្រាក់ដើមលើកទី២ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
 - សងប្រាក់ដើមលើកទី៣ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
 - សងប្រាក់ដើមលើកទី៤ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧
 - សងប្រាក់ដើមលើកទី៥ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨
- ការទូទាត់ការប្រាក់៖ ប្រចាំត្រីមាសផ្អែកលើការជូនដំណឹងរបស់ការិយាល័យកណ្តាល
- អត្រាការប្រាក់៖ LIBOR បីខែ + 1.50%

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សាខាបានទទួលការយល់ព្រមពី NBC ដែលអនុញ្ញាតឲ្យបញ្ចូលអនុបំណុលខាងលើនៅក្នុង លំដាប់ទី២ សម្រាប់គោលបំណងនៃការគណនាមូលនិធិសុទ្ធ ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

17. ពន្ធលើប្រាក់ចំណូល

ធាតុនៃចំណាយពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ពន្ធក្នុងគ្រា	191,045	780,801	-	-
ពន្ធពន្យារ	58,735	240,050	190,701	775,772
	249,780	1,020,851	190,701	775,772

17.1 ពន្ធលើប្រាក់ចំណូលក្នុងគ្រា

ព័ត៌មានលម្អិតនៃការចំណាយលើពន្ធលើប្រាក់ចំណូលក្នុងគ្រាដែលប៉ាន់ស្មានមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	975,184	3,985,576	601,324	2,446,186
ចំណាយពន្ធតាមអត្រាកំណត់ 20%	195,037	797,116	120,265	489,238
ចំណាយមិនអាចកាត់កងបាន	54,743	223,735	70,436	286,534
ពន្ធប្រាក់ចំណេញមានប្រសិទ្ធភាព	249,780	1,020,851	190,701	775,772

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនានៅកម្រិតខ្ពស់ជាងនៃប្រាក់ចំណូលជាប់ពន្ធសម្រាប់ឆ្នាំគុណនឹងអត្រាពន្ធ 20% នៅកាលបរិច្ឆេទរាយការណ៍ និង 1% នៃចំណូល។

បម្រែបម្រួលនៃពន្ធលើប្រាក់ចំណូលដែលត្រូវបង់មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	-	-	-	-
ចំណាយពន្ធលើប្រាក់ចំណូល	191,045	780,801	-	-
ការទូទាត់សងក្នុងការិយបរិច្ឆេទ	(33,613)	(137,376)	-	-
លម្អៀងអត្រាប្តូរប្រាក់	-	4,723	-	-
នាថ្ងៃទី៣១ ខែធ្នូ	157,432	648,148	-	-

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

17. ពន្ធលើប្រាក់ចំណូល (តំបន់ទំព័រមុន)

17.2 ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់មានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ពន្ធពន្យារជាទ្រព្យសកម្ម				
ECLs លើទ្រព្យសកម្មហិរញ្ញវត្ថុ	262,966	1,082,631	189,383	771,546
ថ្លៃដំណើរការប្រាក់កម្ចីដែលមិនទាន់បានទទួលស្គាល់	32,787	134,984	23,122	94,199
បំណុលភតិសន្យា	71,563	294,625	43,068	175,459
ខាតតាមច្បាប់ពន្ធដែលត្រូវបានយោងទៅមុខ	-	-	139,738	569,292
	367,316	1,512,240	395,311	1,610,496
ពន្ធពន្យារជាបំណុល				
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មរំលស់ លើទ្រព្យ និងឧបករណ៍ និងទ្រព្យអរូបិយ	(52,512)	(216,192)	(45,557)	(185,599)
	(29,939)	(123,260)	(6,154)	(25,071)
	(82,451)	(339,452)	(51,711)	(210,670)
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	284,865	1,172,788	343,600	1,399,826

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	343,600	1,399,826	534,301	2,161,248
ចំណាយសម្រាប់ការិយបរិច្ឆេទ	(58,735)	(240,050)	(190,701)	(775,772)
លម្អៀងអត្រាប្តូរប្រាក់		13,012		14,350
នាថ្ងៃទី៣១ ខែធ្នូ	284,865	1,172,788	343,600	1,399,826

18. បំណុលផ្សេងៗ

បំណុលផ្សេងៗទៀតទាក់ទងនឹងការចំណាយប្រតិបត្តិការបង្កើន និងបំណុលផ្សេងៗទៀត។

ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

19. ការបង់ដើមទុនរបស់ការិយាល័យកណ្តាល

ដើមទុនដែលផ្តល់ដោយការិយាល័យកណ្តាលមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចុះបញ្ជី ចេញផ្សាយ និងទូទាត់ពេញលេញ	50,000,000	200,000,000	50,000,000	200,000,000

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៦-១១៧ ស្តីពីដើមទុនចុះបញ្ជីអប្បបរមានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យសាខាដែលការិយាល័យកណ្តាលត្រូវបានវាយតម្លៃថា "ចំណាត់ថ្នាក់នៃការវិនិយោគ" ដោយទីភ្នាក់ងារវាយតម្លៃ មានដើមទុនចុះបញ្ជីអប្បបរមាចំនួន 200 ពាន់លានរៀល (ប្រហែល 50លានដុល្លារ)។

ការិយាល័យកណ្តាល (ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា) មានចំណាត់ថ្នាក់វិនិយោគដែលត្រូវបានផ្តល់ដោយភ្នាក់ងារវាយតម្លៃ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សាខាបានជូនដំណឹងទៅ NBC អំពីចំណាត់ថ្នាក់នៃការវិនិយោគដែលបានវាយតម្លៃBBB នៃការិយាល័យកណ្តាលរបស់ខ្លួន ដោយ Fitch នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ (2022: BBB by Fitch)។

20. ទុនបម្រុងតាមប្រព័ន្ធហិរញ្ញវត្ថុ

មិនមានទុនបម្រុងបតាមប្រព័ន្ធហិរញ្ញវត្ថុ ដែលទាមទារនោះទេ ដោយសារសំវិធានធនតាមច្បាប់ ដែលមានចំនួន 3,903,541ដុល្លារអាមេរិក ឬ 15,953,770ពាន់រៀល (2021៖ 3,718,171ដុល្លារអាមេរិក ឬ 15,147,829ពាន់រៀល) គឺទាបជាងសំវិធានធនសម្រាប់ ECL តាម CIFRS 9 ដែលមានចំនួន 4,559,989 ដុល្លារអាមេរិក ឬ 18,636,677 ពាន់រៀល (2021៖ 3,923,009ដុល្លារអាមេរិក ឬ 15,982,339 ពាន់រៀល)។

21. ចំណូលការប្រាក់

ចំណូលការប្រាក់រួមមានពី៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ឥណទាន និងបុរេប្រទាន	2,591,500	10,591,460	1,242,752	5,055,515
សមតុល្យ និងប្រាក់តម្កល់ជាមួយ NBC និងធនាគារផ្សេងៗ	502,583	2,054,057	176,435	717,738
	3,094,083	12,645,517	1,419,187	5,773,253

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

22. ចំណាយការប្រាក់

ចំណាយការប្រាក់ដែលរួមមានពី៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់បញ្ញើមានកាលកំណត់	333,477	1,362,921	327,518	1,332,343
អនុបំណុល និងប្រាក់កម្ចី	313,874	1,282,803	211,790	861,563
ប្រាក់បញ្ញើសន្សំ	84,429	345,061	186,859	760,142
បំណុលភតិសន្យា	9,307	38,038	12,253	49,845
	741,087	3,028,823	738,420	3,003,893

23. ថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ ការផ្ទេរប្រាក់	480,724	1,964,719	255,578	1,039,692
ថ្លៃសេវានៃការសន្យាផ្តល់ឥណទាន និងផ្សេងៗ	354,226	1,447,721	323,138	1,314,525
	834,950	3,412,440	578,716	2,354,217
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ ការផ្ទេរប្រាក់	(258,274)	(1,055,565)	(142,552)	(579,902)
ថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ	576,676	2,356,875	436,164	1,774,315

24. ចំណាយបុគ្គលិក

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ប្រាក់បៀវត្ស	447,014	1,826,946	519,280	2,112,431
ការចំណាយ និងអត្ថប្រយោជន៍ផ្សេងៗ របស់បុគ្គលិក	128,404	524,787	165,557	673,486
	575,418	2,351,733	684,837	2,785,917

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

25. ចំណាយប្រតិបត្តិការផ្សេងៗ

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
រំលស់ (កំណត់សម្គាល់លេខ 10 11 និង12)	408,674	1,670,251	418,181	1,701,160
ចំណាយលើអាជ្ញាប័ណ្ណ	132,319	540,788	127,510	518,711
ការទំនាក់ទំនង និងការថែទាំទិន្នន័យ	104,885	428,665	32,159	130,823
ខាតលើការប្តូររូបិយប័ណ្ណ	97,551	398,691	25,478	103,645
ពន្ធផ្សេងៗ	80,576	329,314	36,848	149,898
សេវាផ្នែកច្បាប់ និងវិជ្ជាជីវៈ	64,385	263,141	70,056	284,988
ការជួលទ្រព្យមានតម្លៃទាប និងការជួលរយៈ ពេលខ្លី (កំណត់សម្គាល់លេខ 12)	44,517	181,941	26,627	108,319
ការជួសជុល និងថែទាំ	41,978	171,564	20,441	83,154
ទឹកភ្លើង	39,525	161,539	36,961	150,357
សន្តិសុខ	13,332	54,488	13,033	53,018
ធានារ៉ាប់រង	9,787	39,999	6,358	25,864
ទីផ្សារ និងទំនាក់ទំនងសាធារណៈ	9,503	38,839	3,017	12,273
ចំណាយលើការធ្វើដំណើរ	8,728	35,671	5,288	21,512
ចំណាយលើសម្ភារៈការិយាល័យ	5,571	22,769	4,288	17,442
ការចំណាយផ្សេងទៀត	17,388	71,065	25,385	103,266
	1,078,719	4,408,725	851,630	3,464,430

26. សំវិធានបន្ថែម/(ការកាត់ត្រាបញ្ជ្រាស់) នៃការខាតបង់ឥណទានរំពឹងទុក

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ឥណទាន និងបុរេប្រទាន (កំណត់សម្គាល់លេខ 8)	716,850	2,929,766	284,407	1,156,968
សមតុល្យ និងប្រាក់បញ្ញើនៅធនាគារ ផ្សេងៗ (កំណត់សម្គាល់លេខ 5 និង6)	(263,143)	(1,075,465)	(1,401,148)	(5,699,870)
ធាតុក្រៅតារាងតុល្យការ (កំណត់សម្គាល់លេខ 27)	(85,790)	(350,624)	142,370	579,161
	367,917	1,503,677	(974,371)	(3,963,741)

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

27. កិច្ចសន្យា និង យថាហេតុ

(ក) ការសន្យាឥណទាន

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ចំណែកនៃឥណទានវិបារូបន៍ដែល				
មិនបានប្រើប្រាស់	7,062,155	28,863,027	12,034,789	48,957,522
ការធានា	2,863,270	11,702,184	1,753,162	7,131,863
លិខិតឥណទាន	11,149,372	45,567,483	4,599,059	18,708,972
សរុប	21,074,797	86,132,694	18,387,010	74,798,357

បម្រែបម្រួលនៃ ECL សម្រាប់ការសន្យាផ្តល់ឥណទានក្រៅតារាងតុល្យការបង្ហាញដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
នាថ្ងៃទី១ ខែមករា	212,784	866,882	70,414	284,825
(ការកត់ត្រាបញ្ជាក់)/សវិធានធន សម្រាប់) ECL (កំណត់សម្គាល់ លេខ 26)	(85,790)	(350,624)	142,370	579,161
លម្អៀងអត្រាប្តូរប្រាក់	-	6,576	-	2,896
នាថ្ងៃទី៣១ ខែធ្នូ	126,994	522,834	212,784	866,882

(ខ) ពន្ធយថាហេតុ

ប្រព័ន្ធពន្ធដារនៅកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនលើក ហើយត្រូវបានកំណត់ដោយមានការបកស្រាយមិនច្បាស់លាស់ និងមានការបកស្រាយខុសគ្នាពីសំណាក់អាជ្ញាធរពន្ធដារ។ ការបង់ពន្ធត្រូវបានពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការពិន័យ និងការគិតការប្រាក់។ ការពិតទាំងនេះអាចបង្កើតហានិភ័យពន្ធដារនៅក្នុងប្រទេសកម្ពុជាខ្លាំងគួរឲ្យកត់សម្គាល់ជាប្រទេសដទៃទៀត។

គណៈគ្រប់គ្រងជឿជាក់ថា សាខាបានធ្វើទទួលស្គាល់បំណុលពន្ធបានគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយផ្នែកច្បាប់។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធ អាចមានការបកស្រាយខុសពីគ្នា និងផលប៉ះពាល់គិតតាំងពីពេលបង្កើតសាខា អាចរងនូវផលប៉ះពាល់ខ្លាំង។

ធនាគារ បាងកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

28. ការបង្ហាញពីសម្ព័ន្ធភាព

28.1 សមតុល្យនៅសល់ជាមួយសម្ព័ន្ធភាព

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ធនាគារ បាងកក មហាជនទទួលខុសត្រូវមាន កម្រិត សាខាកម្ពុជា (ការិយាល័យកណ្តាល)				
គណនីចរន្តជាមួយការិយាល័យកណ្តាល	94,876	390,604	33,927	138,219
អនុបំណុលជាមួយការិយាល័យកណ្តាល (កំណត់សម្គាល់លេខ 16)	3,001,024	12,355,216	3,000,000	12,222,000
ការបង់ដើមទុនពីការិយាល័យ កណ្តាល(កំណត់សម្គាល់លេខ 19)	50,000,000	200,000,000	50,000,000	200,000,000
គណៈគ្រប់គ្រងប្រតិបត្តិសំខាន់ៗ				
គណនីសន្សំ	3,977	16,254	30,700	125,072
ប្រាក់បញ្ញើមានកាលកំណត់	-	-	73,674	300,148
	3,977	16,254	104,374	425,220

28.2 ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាព

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ធនាគារ បាងកក មហាជនទទួលខុសត្រូវ មានកម្រិត សាខាកម្ពុជា (ការិយាល័យកណ្តាល)				
ចំណាយលើការប្រាក់	195,412	798,649	58,107	236,379
ចំណាយដែលបង់ជំនួសដោយ ការិយាល័យកណ្តាល	-	-	259,175	1,054,324
គណៈគ្រប់គ្រងប្រតិបត្តិសំខាន់ៗ				
ប្រាក់បៀវត្ស	278,080	1,136,513	391,794	1,593,818
អត្ថប្រយោជន៍	91,310	373,184	87,636	356,503
	369,390	1,509,697	479,430	1,950,321

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទីផ្សារមូលដ្ឋាន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

29. ព័ត៌មានពីអាយុកាលនៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមនេះ បង្ហាញពីការវិភាគទ្រព្យសកម្ម និងបំណុលជាតើទ្រព្យសកម្មទាំងនោះត្រូវបានរំពឹងថានឹងត្រូវបានទទួលមកវិញ ឬត្រូវសង ក្នុងរយៈពេលមួយឆ្នាំ ឬ លើសពីមួយឆ្នាំពី កាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2022			2021		
	ក្នុងរង្វង់ពេលមួយឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ក្នុងរង្វង់ពេលមួយឆ្នាំ ដុល្លារអាមេរិក	លើសពីមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសាច់ប្រាក់សមមូល – ដុល	30,763,656	-	30,763,656	52,618,860	-	52,618,860
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”) និង ធនាគារផ្សេងៗ – ដុល	2,018,772	-	2,018,772	7,088,128	-	7,088,128
ឥណទាន និងបុរេប្រទានទៅអតិថិជន – ដុល	22,594,196	29,479,897	52,074,093	18,626,460	15,752,848	34,379,308
ទ្រព្យសកម្មផ្សេងៗ	108,166	-	108,166	111,347	-	111,347
	55,484,790	29,479,897	84,964,687	78,444,795	15,752,848	94,197,643
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ប្រាក់បញ្ញើតាមច្បាប់	-	13,683,204	13,683,204	-	13,683,491	13,683,491
ទ្រព្យ និងបរិក្ខារ	-	1,111,134	1,111,134	-	1,095,110	1,095,110
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	-	1,196,445	1,196,445	-	959,987	959,987
កម្មវិធីកុល្យទ័រ	-	405,943	405,943	-	405,943	405,943
ពន្ធពន្យារជាទ្រព្យសកម្ម	-	284,865	284,865	-	343,600	343,600
ទ្រព្យសកម្មផ្សេងៗ	48,889	-	48,889	164,289	-	164,289
	48,889	16,681,591	16,730,480	164,289	16,488,131	16,652,420
សំវិធានធនលើ ECLs			(4,163,932)			(3,710,225)
រំលស់បង្គរ នៃទ្រព្យសកម្មមិនមែន ហិរញ្ញវត្ថុ			(2,064,884)			(1,656,209)
ទ្រព្យសកម្មសរុប			95,466,351			105,483,629
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)			393,034,966			429,740,304

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

29. ព័ត៌មានពីអាយុកាលនៃទ្រព្យសកម្ម និងបំណុល (តំបន់ទំព័រមុន)

	2022			2021		
	ក្នុងរង្វង់ពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	សរុប	ក្នុងរង្វង់ពេលមួយឆ្នាំ	លើសពីមួយឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	4,688,517	-	4,688,517	68,595	-	68,595
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	34,664,357	2,229,366	36,893,723	47,034,150	1,367,243	48,401,393
ប្រាក់កម្ចី	997,023	-	997,023	5,008,863	-	5,008,863
បំណុលភតិសន្យា	357,814	-	357,814	215,338	-	215,338
អនុបំណុល	-	3,001,024	3,001,024	-	3,000,000	3,000,000
បំណុលផ្សេងៗ	49,382	-	49,382	99,482	-	99,482
	40,757,093	5,230,390	45,987,483	52,426,428	4,367,243	56,793,671
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	37,817	-	37,817	26,697	-	26,697
បំណុលលើធាតុក្រៅតារាងគុណការ	-	126,994	126,994	-	212,784	212,784
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	-	-	-	19,256	-	19,256
ពន្ធលើប្រាក់ចំណូលត្រូវបង់	157,432	-	157,432	-	-	-
	195,249	126,994	322,243	45,953	212,784	258,737
បំណុលសរុប			46,309,726			57,052,408
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)			190,657,141			232,431,510

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហានិភ័យហិរញ្ញវត្ថុ

សាខាមានហានិភ័យដូចខាងក្រោមពីឧបករណ៍ហិរញ្ញវត្ថុ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យនៃលទ្ធភាពទូទាត់សងបំណុល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះបង្ហាញពីព័ត៌មានអំពីការប៉ះពាល់របស់សាខាចំពោះហានិភ័យនីមួយៗខាងលើ និងគោលបំណង គោលនយោបាយ និងដំណើរការរបស់សាខាសម្រាប់ការវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់សាខា។

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

សកម្មភាពរបស់សាខា បានធ្វើឲ្យរួមបញ្ចូលហានិភ័យហិរញ្ញវត្ថុជាច្រើនរួមមាន៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យនៃលទ្ធភាពទូទាត់សងបំណុល។ ការប្រថុយនឹងហានិភ័យគឺជាកត្តាចំបងសម្រាប់អាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យនៃប្រតិបត្តិការគឺជាផលវិបាកដែលមិនអាចជៀសផុតក្នុងការធ្វើជំនួញ។

សាខាមិនបានប្រើប្រាស់ឧបករណ៍បំប្លែងហិរញ្ញវត្ថុ ដូចជាកិច្ចសន្យាប្តូរប្រាក់បរទេស និងអត្រាប្តូរការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន។

គោលបំណងចម្បងរបស់សាខា ក្នុងការគ្រប់គ្រងហានិភ័យ គឺត្រូវគោរពតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមលើតម្រូវការសាខាបានទទួលស្គាល់ពីសារៈសំខាន់ នៃការសម្រេចបាននូវការអនុវត្តល្អបំផុតជាអន្តរជាតិលើការគ្រប់គ្រងហានិភ័យ។ សាខាបានបង្កើតកិច្ចប្រជុំគ្រប់គ្រងហានិភ័យ និងអនុលោមភាព ដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូលំទូលាយ នៃហានិភ័យដែលអាចទទួលយកបានសម្រាប់សាខា និងត្រួតពិនិត្យសកម្មភាពប្រឆាំងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារ បាណ្ឌូ មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល – ដុល	30,763,656	126,653,972	52,618,860	214,369,236
សមតុល្យជាមួយ NBC និងធនាគារ				
ផ្សេង – ដុល	2,018,772	4,187,574	7,088,128	28,877,033
ឥណទាន និងបុរេប្រទាន – ដុល	52,074,093	214,389,042	34,379,308	140,061,301
ទ្រព្យសកម្មផ្សេងៗ	108,166	445,319	111,347	453,628
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	84,964,687	345,675,907	94,197,643	383,761,198
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន	36,893,723	151,891,458	48,401,393	197,187,275
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	4,688,517	19,302,624	68,595	279,456
ប្រាក់កម្ចី	997,023	4,104,744	5,008,863	20,406,108
អនុបំណុល	3,001,024	12,355,216	3,000,000	12,222,000
បំណុលភតិសន្យា	357,814	1,473,120	215,338	877,287
បំណុលផ្សេងៗ	49,382	203,306	99,482	405,290
បំណុលហិរញ្ញវត្ថុសរុប	45,987,483	189,330,468	56,793,671	231,377,416
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	38,977,204	156,345,439	37,403,972	152,383,782

30.1 ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬ ប្រយោលដែលកើតមានឡើងដោយការខ្វះខាត ឬការមិនបានអនុវត្តជាប់លាប់នៃនីតិវិធីផ្ទៃក្នុង បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទានហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តា ដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលសមស្របក្នុងការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ទៅលើសកម្មភាពអាជីវកម្មដោយផ្អែកទៅលើការត្រួតពិនិត្យ និងអង្គភាពគាំទ្រដែលមានភាពឯករាជ្យនៃផ្នែកអាជីវកម្ម និងការត្រួតពិនិត្យពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់សាខា។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.1 ហានិភ័យប្រតិបត្តិការ (តពីទំព័រមុន)

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់សាខារួមមានការបង្កើតរចនាសម្ព័ន្ធអង្គការ តួនាទី និងគោលនយោបាយត្រួតពិនិត្យច្បាស់លាស់។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗត្រូវបានអនុវត្ត រួមទាំងការបង្កើតអាជ្ញាធរចុះហត្ថលេខា ការកំណត់ការគ្រប់គ្រងប៉ារ៉ាម៉ែត្រប្រព័ន្ធ សម្រួលនីតិវិធី និងឯកសារ និងការអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការច្បាប់ផ្សេងទៀត។ ទាំងនេះត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការរបស់អង្គភាពអាជីវកម្ម ក៏ដូចជាដើម្បីវាយតម្លៃកម្រិតនៃការអនុលោមតាមគោលការណ៍របស់សាខាដោយកម្មវិធីនៃការត្រួតពិនិត្យតាមកាលកំណត់ដែលធ្វើឡើងដោយមុខងារសវនកម្មផ្ទៃក្នុង។ លទ្ធផលនៃការត្រួតពិនិត្យសវនកម្មផ្ទៃក្នុងត្រូវបានពិភាក្សាជាមួយអ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម ដែលពាក់ព័ន្ធដោយមានសេចក្តីសង្ខេបដាក់ជូនគណៈកម្មាធិការសវនកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាខា។

30.2 ហានិភ័យឥណទាន

សាខាចាត់វិធានការលើហានិភ័យឥណទាន ដែលជាហានិភ័យធ្វើឲ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះសាខា ក្នុងករណីដែលមិនបានអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យដែលសំខាន់បំផុតសម្រាប់អាជីវកម្មរបស់សាខា។ ហានិភ័យឥណទានកើតឡើងជាសារវន្តក្នុងសកម្មភាពផ្តល់កម្ចី ដូចជាការផ្តល់ឥណទានទៅអតិថិជន។ សាខាក៏មានផងដែរនូវហានិភ័យឥណទានសម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជាកាតព្វកិច្ចឥណទាន។ សកម្មភាពផ្តល់ឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ការិយាល័យកណ្តាល ដើម្បីធានាថាគោលបំណងនៃការផ្តល់ឥណទានទាំងអស់ទទួលបានជោគជ័យ គឺថាផលប៉ុន្តែឥណទានមានភាពរឹងមាំ ហើយហានិភ័យឥណទានត្រូវបានបែងចែកបានល្អ។ គោលការណ៍ឥណទាន កត់ត្រានូវគោលការណ៍ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុងរបស់សាខា និងនីតិវិធីដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក) ការវាស់វែងហានិភ័យឥណទាន

សាខាវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់អ្នកសុំខ្ចី ដោយប្រើប្រាស់វិធានកំណត់ផ្ទៃក្នុង។ គណៈកម្មាធិការឥណទានក្នុងស្រុក ទទួលខុសត្រូវក្នុងការកំណត់ចំណាត់ថ្នាក់ហានិភ័យឥណទាន។

ចំណាត់ថ្នាក់ហានិភ័យត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ហើយនៅក្នុងករណីដែល (i) មានការផ្លាស់ប្តូរលក្ខខណ្ឌឥណទាន ដែលរួមបញ្ចូលផងដែរនូវការពន្យារ(ii) ការទូទាត់មិនទៀងទាត់ ឬ ការគេចវេសដោយចេតនា និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកសុំកម្ចី ឬ ប្រតិបត្តិការ។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.2 ហានិភ័យឥណទាន (តពីទំព័រមុន)

(ខ) គោលនយោបាយត្រួតពិនិត្យវិសាលភាពហានិភ័យ និងការទប់ស្កាត់ (តពីទំព័រមុន)

សាខាធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅអតិថិជន ចំពោះរូបវន្តបុគ្គល ឬ សហគ្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាខាគ្រប់គ្រងវិសាលភាព និងត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យទាំងនោះត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យធំៗ ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺជាហានិភ័យទាំងឡាយណាដែលផ្តល់ឲ្យអត្តសញ្ញាណតែមួយ ដែលមានអនុបាតលើសពី 10% នៃតម្លៃសុទ្ធរបស់សាខា។

យោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០៦-២២៦ សាខាត្រូវរក្សាឲ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរិមាចំនួន 20% រវាងហានិភ័យធំៗសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយនឹងអត្តសញ្ញាណកម្មបុគ្គលម្នាក់ៗ និងតម្លៃសុទ្ធរបស់ខ្លួន។ ចំនួនសរុបនៃហានិភ័យធំៗ ទាំងអស់មិនត្រូវលើសពី 300% នៃតម្លៃសុទ្ធរបស់សាខាឡើយ។

ចំពោះប្រាក់កម្ចីដែលមានទំហំធំលើសពី20%នៃមូលនិធិផ្ទាល់សុទ្ធទាំងអស់ សាខាបានធ្វើការស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិ នៃកម្ពុជាមុនពេលផ្តល់ប្រាក់កម្ចីដល់អតិថិជន។ សាខា និងការិយាល័យកណ្តាល ធ្វើការត្រួតពិនិត្យយ៉ាងជិតជិតនូវរាល់កម្ចី ដែលមានទំហំធំដើម្បីធានាឲ្យបានថាសកម្មភាពចាំបាច់ត្រូវបានធ្វើឡើងទាន់ពេលវេលា។

សាខាប្រើប្រាស់គោលនយោបាយ និងការអនុវត្តន៍ជាច្រើន ដើម្បីទប់ស្កាត់ហានិភ័យឥណទាន។ វិធានមួយក្នុងចំណោមគោលនយោបាយ និងការអនុវត្តន៍ទាំងនេះ គឺជាការទទួលយកនូវការធានា ក្នុងទម្រង់ជាទ្រព្យបញ្ចាំលើឥណទានទៅអតិថិជន ដែលជាការអនុវត្តន៍ទូទៅ។ សាខាអនុវត្តគោលការណ៍ណែនាំ លើភាពដែលអាចទទួលយកបាននៃប្រភេទជាក់លាក់របស់ទ្រព្យបញ្ចាំ ឬ ការទប់ស្កាត់ហានិភ័យឥណទាន។ ប្រភេទទ្រព្យបញ្ចាំសំខាន់ៗ ដើម្បីធានាលើឥណទានទៅអតិថិជនចំពោះអតិថិជនរួមមាន៖

- ការដាក់បញ្ចាំទ្រព្យសម្បត្តិជាទីតាំង (ដីធ្លី អគារ និងទ្រព្យផ្សេងៗ)
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជា ដីធ្លី និង អគារ និង
- សាច់ប្រាក់ជាប្រាក់បញ្ញើកក់ទុក

(គ) ការគ្រប់គ្រងហានិភ័យឥណទាន

- ការអភិវឌ្ឍ និងថែរក្សាដំណើរការ របស់សាខាសម្រាប់រាល់ ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូងការធ្វើឲ្យមានសុពលភាពទៀងទាត់ និងការធ្វើតេស្តត្រឡប់មកវិញនៃម៉ូដែលដែលបានប្រើ
 - កំណត់និងតាមដានការកើនឡើងហានិភ័យឥណទាន និង
 - ការរួមបញ្ចូលព័ត៌មានរំពឹងទុកនាពេលអនាគត។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.2 ហានិភ័យឥណទាន (តពីទំព័រមុន)

(គ) ការគ្រប់គ្រងហានិភ័យឥណទាន (តពីទំព័រមុន)

- ពិនិត្យឡើងវិញនូវការអនុលោមភាព របស់អង្គការអាជីវកម្ម ដែលមានដែនកំណត់ហានិភ័យ ដែលបានព្រមព្រៀង រួមទាំងសហគ្រាសដែលត្រូវបានជ្រើសរើស ហានិភ័យក្នុងប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាននៃផលប៉ុន្តែក្នុងស្រុក ត្រូវបានផ្តល់ជូនឥណទានសាខាដែលអាចតម្រូវឲ្យមានវិធានការកែតម្រូវសមស្របដែលត្រូវធ្វើ។ ទាំងនេះរួមបញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ប្រមាណអំពីសំវិធានធននៃ ECL។
- ឯកទេសក្នុងការផ្តល់យោបល់ ការណែនាំ និងជំនាញ ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តល្អបំផុតនៅ សាខាក្នុងការគ្រប់គ្រងហានិភ័យឥណទាន។ សាខាមានគោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទំលាប់នៃការទាំងនេះ គឺការទទួលបាននូវសន្តិសុខក្នុងទម្រង់ជាទ្រព្យបញ្ចាំសម្រាប់ឥណទាន ទៅអតិថិជនដែលជាទម្លាប់ធម្មតា។ សាខាអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃទ្រព្យបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទទ្រព្យបញ្ចាំសំខាន់ដើម្បីធានាឥណទានទៅអតិថិជនគឺ៖
 - ការដាក់បញ្ចាំទ្រព្យសម្បត្តិជាទីតាំង (ដីធ្លី អគារ និងទ្រព្យផ្សេងៗ)
 - បន្ទុកលើទ្រព្យសកម្មអាជីវកម្មដូចជាដីធ្លីនិងអគារ និង
 - សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកំណត់។

(ឃ) ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យ កើតឡើងនៅពេលដែលសមភាគីមួយចំនួនចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬ សកម្មភាពនៅក្នុងតំបន់ភូមិសាស្ត្រដូចគ្នា ឬ មានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលបណ្តាលឲ្យសមត្ថភាពរបស់ពួកគេ ដើម្បីបំពេញកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានរងផលប៉ះពាល់ដោយ បម្រែបម្រួលសេដ្ឋកិច្ច នយោបាយ ឬ លក្ខខណ្ឌផ្សេងទៀត។ ការប្រមូលផ្តុំហានិភ័យបង្ហាញពីភាពប្រែប្រួលទាក់ទងនិង ការអនុវត្តរបស់សាខា ចំពោះការអភិវឌ្ឍដែលប៉ះពាល់ដល់ឧស្សាហកម្មជាក់លាក់ ឬទីតាំងភូមិសាស្ត្រ។

សាខាត្រូវពិនិត្យការប្រមូលផ្តុំ នៃហានិភ័យឥណទានរបស់សមភាគី ដោយឧស្សាហកម្ម។ ការវិភាគនៃការប្រមូលផ្តុំនៃហានិភ័យឥណទាន ដូចនៅកាលបរិច្ឆេទតារាងតុល្យការត្រូវបានបង្ហាញដូចខាងក្រោម៖

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

30.2 ហានិភ័យឥណទាន (តំបន់ទំព័រមុន)

(ង) ការលាតត្រដាងអតិបរិមាណហានិភ័យឥណទានមុនពេលដាក់វត្ថុបញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងទៀត

ព័ត៌មានលំអិតនៃការលាតត្រដាងអតិបរិមាណហានិភ័យឥណទានមុនពេលដាក់វត្ថុបញ្ចាំ ឬ ការពង្រឹងឥណទានមានដូចខាងក្រោម៖

	2022		2021	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.3)
សមតុល្យជាមួយ NBC	18,429,226	75,873,123	31,846,162	129,741,264
សមតុល្យជាមួយធនាគារផ្សេងៗ	14,176,752	58,365,687	25,162,292	102,511,178
ឥណទាន និង បុរេប្រទាន- ដុល	52,074,093	214,389,042	34,379,308	140,532,292
ទ្រព្យសកម្មផ្សេងៗ	108,166	551,752	111,347	752,815
	84,788,237	349,179,604	91,499,109	373,537,549

ចំនួន នៃការលាតត្រដាងឥណទានដែលកើតឡើងពីធាតុមិននៅក្នុងតារាងតុល្យការត្រូវបានបង្ហាញនៅក្នុងកំណត់សំគាល់ 27 ស្តីពីការសន្យា និងយថាហេតុ។

ធនាគារ បាណាស៊ី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

30.2 ហានិភ័យឥណទាន (តំបន់ទំព័រមុន)

(ច) ការផ្តោតលើហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការលាតត្រដាងហានិភ័យឥណទាន

	2022				
	<i>សមតុល្យជាមួយ ធនាគារជាតិនៃ កម្ពុជា ដុល្លារអាមេរិក</i>	<i>សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក</i>	<i>ឥណទាន និង បុរេប្រទាន ដុល្លារអាមេរិក</i>	<i>ផ្សេងៗ ដុល្លារអាមេរិក</i>	<i>សរុប ដុល្លារអាមេរិក</i>
សេវាហិរញ្ញវត្ថុ	18,429,226	14,176,752	9,103,566	-	41,709,544
កសិកម្ម	-	-	6,001,133	-	6,001,133
សេវាកម្ម	-	-	13,943,381	-	13,943,381
ផលិតកម្ម	-	-	23,026,013	-	23,026,013
ផ្សេងៗ	-	-	-	108,166	108,166
	18,429,226	14,176,752	52,074,093	108,166	84,788,237
សំវិធានធនលើECLs	-	(49,247)	(4,114,685)	-	(4,163,932)
	18,429,226	14,127,505	47,959,408	108,166	80,624,305
ពាន់រៀល (កំណត់សម្គាល់លេខ២.៣)	75,873,123	58,162,937	197,448,883	445,319	331,930,262

ធនាគារ បាណ្ណា មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

30.2 ហានិភ័យឥណទាន (តំបន់ទំព័រមុន)

(ច) បណ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការលាតត្រដាងហានិភ័យឥណទាន (តំបន់ទំព័រមុន)

	2021				
	<i>សមតុល្យជាមួយធនាគារ ជាតិនៃ កម្ពុជា ដុល្លារអាមេរិក</i>	<i>សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក</i>	<i>ឥណទាន និង បុរេប្រទាន ដុល្លារអាមេរិក</i>	<i>ផ្សេងៗ ដុល្លារអាមេរិក</i>	<i>សរុប ដុល្លារអាមេរិក</i>
សេវាហិរញ្ញវត្ថុ	31,846,162	25,162,292	5,529,725	-	62,538,179
កសិកម្ម	-	-	1,600,120	-	1,600,120
សេវាកម្ម	-	-	1,036,974	-	1,036,974
ផលិតកម្ម	-	-	26,127,149	-	26,127,149
ការនាំចូល និងនាំចេញ	-	-	85,340	-	85,340
ផ្សេងៗ	-	-	-	111,347	111,347
	31,846,162	25,162,292	34,379,308	111,347	91,499,109
សំវិធានធនលើECLs	-	(312,390)	(3,397,835)	-	(3,710,225)
	31,846,162	24,849,902	30,981,473	111,347	87,788,884
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	129,741,264	101,238,501	126,218,521	453,628	357,651,914

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

30.2 ហានិភ័យឥណទាន (តំបន់ព័រមុន)

(ច) បណ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការលាតត្រដាងហានិភ័យឥណទាន

(តំបន់ព័រមុន)

	2022			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា	18,429,226	-	-	18,429,226
សមតុល្យជាមួយធនាគារផ្សេងៗ	14,176,752	-	-	14,176,752
ឥណទាន និង បុរេប្រទាន	44,553,180	4,544,820	2,976,093	52,074,093
ទ្រព្យសកម្មផ្សេងៗ	108,166	-	-	108,166
	77,267,324	4,544,820	2,976,093	84,788,237
សំវិធានធនលើ ECLs	(925,121)	(262,718)	(2,976,093)	(4,163,932)
	76,342,203	4,282,102	-	80,624,305
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	314,300,848	17,629,414	-	331,930,262

	2021			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា	31,846,162	-	-	31,846,162
សមតុល្យជាមួយធនាគារផ្សេងៗ	25,162,292	-	-	25,162,292
ឥណទាន និង បុរេប្រទាន	30,033,727	1,369,488	2,976,093	34,379,308
ទ្រព្យសកម្មផ្សេងៗ	111,347	-	-	111,347
	87,153,528	1,369,488	2,976,093	91,499,109
សំវិធានធនលើ ECLs	(724,572)	(9,560)	(2,976,093)	(3,710,225)
	86,428,956	1,359,928	-	87,788,884
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	352,111,567	5,540,347	-	357,651,913

សាខាអនុវត្តវិធីសាស្ត្រប៊ីដំណាក់កាលដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង។

សំវិធានធនសម្រាប់អ៊ីមតែមិន និងត្រូវធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រប៊ីដំណាក់កាលដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.2 ហានិភ័យឥណទាន (តពីទំព័រមុន)

(ច) បណ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការលាតត្រដាងហានិភ័យឥណទាន (តពីទំព័រមុន)

(i) ដំណាក់កាលទី 1៖ ECL 12ខែ – មិនមែនឥណទានអន់ថយ

ចំពោះការបង្ហាញណា ដែលមិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូង ហើយដែលមិនមានការថយចុះឥណទានអាស្រ័យលើ ប្រភពដើម ECL ដែលទាក់ទងនឹងប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈ ពេល 12ខែ បន្ទាប់ នឹងត្រូវបានទទួលស្គាល់។

(ii) ដំណាក់កាលទី 2៖ ECL មួយអាយុកាល – មិនមែនឥណទានអន់ថយ

ចំពោះការបង្ហាញនៅកន្លែងដែលមានការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែនោះមិនមែនជាការថយចុះឥណទាន នោះ ECL មួយអាយុកាល នឹងត្រូវបានទទួលស្គាល់។

(iii) ដំណាក់កាលទី 3៖ ECL មួយអាយុកាល – ឥណទានអន់ថយ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃជា ឥណទានអន់ថយនៅពេលមានព្រឹត្តិការណ៍ មួយឬច្រើនដង ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លំហូរសាច់ប្រាក់នាពេលអនាគតរបស់ ទ្រព្យសកម្មនោះ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុមានការឥណទានអន់ថយ នោះ ECL មួយអាយុកាលនឹងត្រូវបានទទួលស្គាល់។

ដំណាក់កាល	ស្ថានភាពនៃហានិភ័យឥណទាន	សូចនាករលំនាំដើម
1	ECL 12-ខែ – មិនមែនឥណទានអន់ថយ	0 to 14 DPD សម្រាប់រយៈពេលខ្លី នៃផលិតផល 0 to 29 DPD សម្រាប់រយៈពេលវែង នៃផលិតផល
2	ECL មួយអាយុកាល – មិនមែនឥណទានអន់ថយ	15 to 30 DPD សម្រាប់រយៈពេលខ្លី នៃផលិតផល 30 to 90 DPD សម្រាប់រយៈពេលវែង នៃផលិតផល
3	ECL មួយអាយុកាល – ឥណទានអន់ថយ	លើសពី 30 សម្រាប់រយៈពេលខ្លី នៃផលិតផល លើសពី 90 DPD សម្រាប់រយៈពេលវែង នៃផលិតផល ការរៀបចំឡើងវិញនិងកំណត់ពេលវេលា លំនាំដើមចាំបាច់ លំនាំដើមដែលទាក់ទង

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.2 ហានិភ័យឥណទាន (តពីទំព័រមុន)

(ច) បណ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយការលាតត្រដាងហានិភ័យឥណទាន
(តពីទំព័រមុន)

(iii) ដំណាក់កាលទី 3៖ ECL មួយអាយុកាល- ឥណទានអន់ថយ

និយមន័យនៃលំនាំដើម ដែលត្រូវបានប្រើសម្រាប់គោលបំណងទាំងនេះត្រូវបានអនុវត្ត ជាប់លាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់លើកលែងតែមានព័ត៌មាន ដែលមាន ហើយ ដែលបង្ហាញថានិយមន័យលំនាំដើម គឺសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុជាក់លាក់មួយ។ ផ្អែកលើនិយមន័យនៃការមិនព្រមអនុវត្តតាមសន្យារបស់សាខា គណនីដែលត្រូវបានចាត់ ចូលជាការមិនព្រមអនុវត្តតាមសន្យានឹងត្រូវបានដាក់ស្លាកថា "បាទ / ចាស" នៅក្នុង "ប្រអប់ស្វែងរកអន់ថយ" នៅពេល "ហេតុផល" បង្ហាញពីមូលហេតុមួយក្នុងចំណោម ហេតុផលទាំង 4 ខាងក្រោម៖

- (ក) ធម្មតា៖ ភាពមិនច្បាស់លាស់របស់គណនីមានលើសពី 90 DPD និងអាចអនុវត្តបាន ចំពោះផលិតផលទាំងអស់ លើកលែងតែផលិតផលហិរញ្ញប្បទានពាណិជ្ជកម្មដែល មាននិយមន័យនៃលេខ 31 DPD ដោយសារលក្ខណៈរយៈពេលខ្លី នៃផលិតផល។
- (ខ) ការរៀបចំឡើងវិញនិងកំណត់ពេលវេលាឡើងវិញ៖ នៅពេលដែលគណនីឆ្លងកាត់ ការរៀបចំឡើងវិញនិងកំណត់ពេលវេលាឡើងវិញ
- (គ) ចាំបាច់៖ នៅពេលគណនីបង្ហាញពីការខ្សោយនៅក្នុងទម្រង់ឥណទានរបស់វា ប៉ុន្តែ ការបំពានរបស់វាមិនលើសពី 90 DPD និង
- (ឃ) ពាក់ព័ន្ធ៖ សំដៅលើការឆ្លងទន្លេដោយអ្នកជាប់កាតព្វកិច្ចនៃប្រភេទអ្នកខ្ចីដូចគ្នានៅ ក្នុងប្រភពបញ្ជីឥណទានដូចគ្នា។

(iv) ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

សាខារួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថា តើហានិភ័យឥណទាន របស់ឧបករណ៍បានកើនឡើង គួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និង ការវាស់វែងរបស់ ECL ដែរ ឬទេ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ ដែលបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេស ដែលសាខាធ្វើប្រតិបត្តិការ អង្គការឈានមុខ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និង វិស័យឯកជន និងអ្នកសិក្សាពីការព្យាករណ៍។

សាខាបានកំណត់ និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ ឥណទានសម្រាប់ផលប៉ុន្តែហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើ ការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

ធនាគារ បាលកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.2 ហានិភ័យឥណទាន (តពីទំព័រមុន)

(ឆ) វត្ថុបញ្ចាំដែលបានទទួលមកវិញ

ក្នុងកំឡុងឆ្នាំ សាខាមិនបានកាន់កាប់វត្ថុបញ្ចាំណាមួយដែលកាន់កាប់ជាសន្តិសុខទេ។

30.3 ហានិភ័យទីផ្សារ

សាខាប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់ អនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីស្ថានភាពបើកចំហរក្នុងអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលជាមូលធន ដែលកត្តាទាំងនេះត្រូវប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ហើយនិងការប្រែប្រួលក្នុងដំណាក់កាលអស្ថេរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងថ្លៃមូលធន។

សាខាមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងអត្រាការប្រាក់អនាគតដើម្បីបញ្ចៀសនូវហានិភ័យរបស់ខ្លួនទេ។

(ក) ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យការប្តូររូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងពីទ្រព្យសកម្ម និងបំណុល ដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណណាមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់សាខា។ សាខាបានរក្សាទុកគោលការណ៍ ដែលទប់ស្កាត់ខ្លួនឯងពីស្ថានភាពហានិភ័យការប្តូររូបិយប័ណ្ណបរទេស។ ស្ថានភាពបើកចំហរក្នុងអត្រាការប្រាក់រូបិយប័ណ្ណណាមួយត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការ ដែនកំណត់នៃស្ថានភាពដែលបានកំណត់ជាមុន និងដែនកំណត់កាត់បន្ថយការខាតបង់។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមតុល្យក្នុងទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិកគឺមិនសំខាន់ទេ។ ដូច្នោះហើយ មិនមានការវិភាគអំពីហានិភ័យប្តូររូបិយប័ណ្ណបរទេសត្រូវបានបង្ហាញនោះទេ។

(ខ) ហានិភ័យនៃតម្លៃ

សាខា មិនមានហានិភ័យថ្លៃមូលប័ត្រទេ ពីព្រោះសាខាមិនមានការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់លើតារាងតុល្យការ ជាមូលប័ត្រដែលអាចលក់បាន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.3 ហានិភ័យទីផ្សារ (តពីទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ ដំណាក់កាលការប្រាក់អាចកើនឡើងជាលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលព្រឹត្តិការណ៍ឥតរំពឹងទុកបានកើតឡើង។ គណៈគ្រប់គ្រងរបស់សាខា នៅដំណាក់កាលនេះមិនមានគោលនយោបាយណាមួយ ដើម្បីកំណត់ដំណាក់កាលមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្ត ដែលត្រូវពិនិត្យជាប្រចាំនូវភាពមិនស៊ីសង្វាក់គ្នារបស់គណៈគ្រប់គ្រង និងការិយាល័យកណ្តាល។

សាខាពុំមានទ្រព្យសកម្ម និងបំណុលដែលមានការប្រាក់ប្រែប្រួលនោះទេ លើកលែងតែកម្ចីដល់អតិថិជន និងការខ្ចីពីការិយាល័យកណ្តាលជាមួយនឹងអត្រាការប្រាក់រយៈពេលខ្លី។ សមតុល្យជាមួយធនាគារជាតិ និងធនាគារផ្សេងៗ ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ និងឥណទានទៅអតិថិជនទទួលបានការប្រាក់ថេរ ហើយប្រាក់បញ្ញើទទួលបានពីធនាគារ និងអតិថិជនក៏មានការប្រាក់ថេរផងដែរ។

30.4 ហានិភ័យនៃលទ្ធភាពទូទាត់សងបំណុល

ហានិភ័យនៃលទ្ធភាពទូទាត់សងបំណុល គឺជាហានិភ័យដែល សាខាមិនអាចបំពេញកាតព្វកិច្ចទូទាត់បំណុលហិរញ្ញវត្ថុរបស់ខ្លួនបាន នៅពេលដល់កាលកំណត់សង ហើយនិងមិនអាចបំពេញមូលនិធិ នៅពេលមូលនិធិទាំងនោះត្រូវបានដក។ ផលវិបាកនៃបញ្ហាទាំងនេះ អាចជាការខកខានមិនអាចបំពេញកាតព្វកិច្ចដើម្បីសងត្រលប់ទៅម្ចាស់ប្រាក់បញ្ញើ និងមិនអាចអនុវត្តតាមកិច្ចសន្យាផ្តល់ឥណទាន។

គណៈគ្រប់គ្រងរបស់ធនាគារត្រួតពិនិត្យនៃលទ្ធភាពទូទាត់សងបំណុលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងរបាយការណ៍នៃកាលកំណត់សងបំណុល។ ការត្រួតពិនិត្យ និងការរាយការណ៍ធ្វើឡើងតាមស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះការិយបរិច្ឆេទទាំងនេះ គឺជាការិយបរិច្ឆេទសំខាន់សម្រាប់ការគ្រប់គ្រង លទ្ធភាពទូទាត់សងបំណុល។ គណៈគ្រប់គ្រងត្រួតពិនិត្យចលនានៃម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និង គម្រោងការដកប្រាក់របស់ពួកគេ។

កំណត់សម្គាល់លេខ 28 សង្ខេបពីការវាស់វែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់សាខាតាមកាលកំណត់ពាក់ព័ន្ធដោយផ្អែកលើរយៈពេលនៅសល់ នាកាលបរិច្ឆេទតារាងតុល្យការចំពោះកាលកំណត់តាមកិច្ចសន្យា ឬកាលបរិច្ឆេទកាលកំណត់ប៉ាន់ស្មាន។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.5 តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

សាខាមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សាខា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) សាច់ប្រាក់ និងសមមូលសាច់ប្រាក់ និងសមតុល្យជាមួយធនាគារជាតិ នៃកម្ពុជា និងធនាគារផ្សេងៗ

តម្លៃយោងនៃ សាច់ប្រាក់ និងសមមូលសាច់ប្រាក់ និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វាដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទាន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬ លើសពី 1ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នាហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

តម្លៃសមស្របនៃ ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី តម្លៃសមស្របប៉ាន់ស្មាន នៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ ដែលរួមទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការ។

ប្រាក់បញ្ញើដែលមានការប្រាក់ថេរ មិនត្រូវបានដាក់លក់នៅលើទីផ្សារទេ និងមានរយៈពេលខ្លី។ តម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោង។

ធនាគារ បាណកក មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

30.5 តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (តពីទំព័រមុន)

(iv) ប្រាក់កម្ចី និងអនុបំណុល

តម្លៃយោងនៃប្រាក់កម្ចី និងអនុបំណុល ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារប្រាក់កម្ចីមានរយៈពេលខ្លីត្រឹម៦ខែ ហើយអនុបំណុលគឺមានអត្រាការប្រាក់អណ្តែត។

(v) ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារទ្រព្យសកម្ម និងបំណុលទាំងនេះ ពុំមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

30.6 ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់សាខា គឺដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថាសាខាបានធ្វើតាមស្របទៅនឹងតម្រូវការដើមទុនខាងក្រៅ និងបានរក្សាភាពរឹងមាំលើតារាងតុល្យការ និងអនុបាតដើមទុន ដើម្បីទ្រទ្រង់មុខជំនួញពាណិជ្ជកម្ម និងធ្វើអតិបរិមាណលើតម្លៃរបស់ម្ចាស់ភាគហ៊ុន។

សាខាគ្រប់គ្រងរចនាសម្ព័ន្ធដើមទុន និងធ្វើនិយ័តភាពលើវាក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរសេដ្ឋកិច្ចនិងហានិភ័យនៃសកម្មភាព។ ដើម្បីរក្សា ឬធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធមូលធននេះ សាខាអាចធ្វើនិយ័តកម្មលើចំនួនភាគលាភដែលបានចែកទៅម្ចាស់ភាគហ៊ុន ការប្រគល់ជូនវិញរចនាសម្ព័ន្ធដើមទុន ឬ ធ្វើការបោះផ្សាយដើមទុនមូលបត្រ។ គោលបំណង គោលនយោបាយ និងដំណើរការពីបណ្តាឆ្នាំមុនៗ មិនមានការប្រែប្រួលទេ។

31. ហានិភ័យសន្តិសុខភាព

ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវិភាគលើទ្រព្យសកម្មហិរញ្ញវត្ថុតាម កាលកំណត់ គឺអាស្រ័យទៅលើកាលបរិច្ឆេទរំពឹងថាទ្រព្យទាំងនេះ នឹងបានទទួលស្គាល់។ សម្រាប់ទ្រព្យសកម្មផ្សេងទៀត ការវិភាគកាលកំណត់ គឺផ្អែកទៅលើពេលវេលា ដែលនៅសល់ចាប់ពីថ្ងៃចុងក្រោយ នៃរបាយការណ៍ដល់កាលកំណត់ នៃកិច្ចសន្យា ឬ ក៏មុនថ្ងៃនៃការរំពឹងទុក ប្រសិនបើទ្រព្យសកម្មនេះអាចនឹងទទួលស្គាល់ជាក់លាក់បាន។

បំណុលហិរញ្ញវត្ថុ

កាលកំណត់បណ្តុំ គឺផ្អែកលើរយៈពេលដែលនៅសល់ចាប់ពីកាលបរិច្ឆេទរបាយការណ៍ដល់កាលអវសាននៃកិច្ចសន្យា។ នៅពេលដែលដៃគូពាណិជ្ជកម្មមានជម្រើសក្នុង ការទូទាត់សង បំណុលត្រូវបាន ចាត់ចូលទៅក្នុងរយៈពេលដែលនៅបំផុតដែលសាខាអាចត្រូវបានតម្រូវឲ្យទូទាត់សង។

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនើប)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

31. ហានិភ័យសន្ទនីយភាព (តំបន់ទំនើប)

	2022						
	តាមតម្រូវការ និងរហូត						
	ដល់ 1ខែ ដុល្លារអាមេរិក	>1 ទៅ 3ខែ ដុល្លារអាមេរិក	>3 ទៅ 6ខែ ដុល្លារអាមេរិក	>6 ទៅ 12ខែ ដុល្លារអាមេរិក	>1 ទៅ 5ឆ្នាំ ដុល្លារអាមេរិក	5ឆ្នាំ ឡើងទៅ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល							
សាច់ប្រាក់ក្នុងដៃ	176,450	-	-	-	-	-	176,450
សមតុល្យជាមួយNBC	15,592,084	1,820,000	-	-	-	-	17,412,084
សមតុល្យជាមួយធនាគារផ្សេងៗ	4,845,091	8,330,031	-	-	-	-	13,175,122
ប្រាក់បញ្ញើជាមួយNBC និងធនាគារផ្សេងៗ	-	1,017,142	1,001,630	-	-	-	2,018,772
ឥណទាន និង បុរេប្រទាន	8,164,050	6,896,359	7,556,423	141,297	8,457,406	20,858,558	52,074,093
ទ្រព្យសកម្មផ្សេងៗ	108,166	-	-	-	-	-	108,166
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	28,885,841	18,063,532	8,558,053	141,297	8,457,406	20,858,558	84,964,687
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន	28,997,873	1,515,446	2,280,687	1,870,351	2,229,366	-	36,893,723
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	1,773,774	971,581	971,581	971,581	-	-	4,688,517
ប្រាក់កម្ចី	-	997,023	-	-	-	-	997,023
អនុបំណុល	-	-	-	-	3,001,024	-	3,001,024
បំណុលភតិសន្យា	-	357,814	-	-	-	-	357,814
បំណុលផ្សេងៗ	49,382	-	-	-	-	-	49,382
បំណុលហិរញ្ញវត្ថុសរុប	30,821,029	3,841,864	3,252,268	2,841,932	5,230,390	-	45,987,483
ភាពលើស (ខ្វះ) នៃសន្ទនីយភាពសុទ្ធ	(1,935,188)	14,221,668	5,305,785	(2,700,635)	3,227,016	20,858,558	38,977,204
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	(7,967,170)	58,550,607	21,843,917	(11,118,514)	13,285,625	85,874,683	160,469,148

(*) ប្រាក់បញ្ញើពីការិយាល័យកណ្តាលមានកាលកំណត់ដើមពី 3 ទៅ 24 ខែ និងអាចបន្តជាថ្មី ដើម្បីធានាថាសាខានៅតែមានសាច់ប្រាក់។

ធនាគារ បាឡាឌី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំនាក់ទំនង)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

31. ហានិភ័យសន្តិសុខ (តំបន់ទំនាក់ទំនង)

	2021						
	តាមតម្រូវការ និងរហូត						
	ដល់ 1ខែ ដុល្លារអាមេរិក	>1 ទៅ 3ខែ ដុល្លារអាមេរិក	>3 ទៅ 6ខែ ដុល្លារអាមេរិក	>6 ទៅ 12ខែ ដុល្លារអាមេរិក	>1 ទៅ 5ឆ្នាំ ដុល្លារអាមេរិក	5ឆ្នាំ ឡើងទៅ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល							
សាច់ប្រាក់ក្នុងដៃ	2,698,534	-	-	-	-	-	2,698,534
សមតុល្យជាមួយNBC	24,758,034	-	-	-	-	-	24,758,034
សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	17,162,292	8,000,000	-	-	-	-	25,162,292
ប្រាក់បញ្ញើជាមួយNBC និងធនាគារផ្សេងៗ	7,088,128						7,088,128
ឥណទាន និង បុរេប្រទាន	5,193,304	6,124,277	7,273,072	151,416	5,215,042	10,422,197	34,379,308
ទ្រព្យសកម្មផ្សេងៗ	111,347	-	-	-	-	-	111,347
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	57,011,639	14,124,277	7,273,072	151,416	5,215,042	10,422,197	94,197,643
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន	39,159,169	3,051,882	3,297,497	1,525,602	1,367,243	-	48,401,393
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	68,595	-	-	-	-	-	68,595
ប្រាក់កម្ចី	5,008,863	-	-	-	-	-	5,008,863
អនុបំណុល	-	-	-	-	3,000,000	-	3,000,000
បំណុលភតិសន្យា	-	-	215,338	-	-	-	215,338
បំណុលផ្សេងៗ	99,482	-	-	-	-	-	99,482
បំណុលហិរញ្ញវត្ថុសរុប	44,336,109	3,051,882	3,512,835	1,525,602	4,367,243	-	56,793,671
ភាពលើស (ខ្វះ) នៃសន្ទនីយ្យភាពសុទ្ធ	12,675,530	11,072,395	3,760,237	(1,374,186)	847,799	10,422,197	37,403,972
ពាន់រៀល (កំណត់សម្គាល់លេខ 2.3)	51,640,109	45,108,937	15,319,206	(5,598,434)	3,453,933	42,460,031	152,383,782

ធនាគារ បាឡាភី មហាជនទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

32. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីអ្វីដែលបានបង្ហាញផ្សេងទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទ នៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ណាមួយដែលកើតឡើងជាបន្តបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានឥទ្ធិពលជាសារវន្ត លើស្ថានភាពហិរញ្ញវត្ថុរបស់សាខានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបានបញ្ចប់ឡើយ។